


របាយការណ៍
ប្រចាំឆ្នាំ

20
21



PhillipBank



କମଳାକାନ୍ତ

ទិដ្ឋភាពទូទៅ

1. សាវតារធនាគារ
2. ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ
3. សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល

ការពិនិត្យមើលចុះកិច្ច

6. អាទិភាពរបស់អាជីវកម្ម
8. អនុសាសន៍របស់អតិថិជន
12. ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន
14. ទំនួលខុសត្រូវសង្គម
19. សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ
20. សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ
21. ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ
23. គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

អភិបាលកិច្ចធនាគារ

31. ប្រវត្តិបក្រុមប្រឹក្សាភិបាល
35. ប្រវត្តិបគណៈគ្រប់គ្រង
40. រចនាសម្ព័ន្ធរបស់ធនាគារ ហ្វីលីព

ហិរញ្ញវត្ថុ

43. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

សេចក្តីផ្តើម

- សាវតារធនាគារ _____ 01
- ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ _____ 02
- សេចក្តីផ្តើមការណ៍ប្រធានក្រុមប្រឹក្សាភិបាល _____ 03

សាវតារធនាគារ

ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាផ្នែកមួយនៃ PhillipCapital ដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។

PhillipCapital មានវត្តមាននៅលើបណ្តាប្រទេស 15 ដែលរួមមាន អូស្ត្រាលី កម្ពុជា ចិន (រួមបញ្ចូលហុងកុង) អេស្ប៉ាញ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ តួកគី ចក្រភពអង់គ្លេស អាវ៉ាប់ សហរដ្ឋអាមេរិក និងវៀតណាម។ PhillipCapital ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាព និងសេវាកម្មទៅកាន់បុគ្គល អតិថិជនដែលមានទ្រព្យធនខ្ពស់ សាជីវកម្ម និងអតិថិជននៅតាមស្ថាប័ននានា។ ទាំងនេះរួមបញ្ចូលទាំងការជួញដូរមូលបត្រ ប័ណ្ណនាពេលអនាគត ការប្តូររូបិយវត្ថុ មូលបត្របំណុល លោហៈ និងទំនិញដ៏មានតម្លៃ កិច្ចសន្យា ការផ្លាស់ប្តូរ មូលនិធិជួញដូរ ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងគណនី ការធ្វើផែនការធានារ៉ាប់រង ផែនការសន្សំទៀងទាត់ ការស្រាវជ្រាវ ការវិនិយោគ ការផ្តល់ហិរញ្ញប្បទានទុន និងប្រឹក្សាយោបល់លើទ្រព្យសម្បត្តិ។

ចាប់តាំងពីឆ្នាំ1975 មក បណ្តាញក្រុមហ៊ុន PhillipCapital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា

ដែលមានបុគ្គលិកច្រើនជាង 5,000នាក់ និងអតិថិជនច្រើនជាងមួយលាននាក់ នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោមការគ្រប់គ្រងលើស 35 ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី 1.5 ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនបានឈានជើងចូលក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ 2009 ក្នុងការវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance និងបន្ទាប់មកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ2012 និងធនាគារ ហ្វីលីព ក្នុងឆ្នាំ2014 ពេលដែលក្រុមហ៊ុនទិញធនាគារ ហាំង ឌីប៊ីអេស និងប្តូរឈ្មោះជាធនាគារ ហ្វីលីព។ មុខងាររបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រីកបន្ថែមជាមួយនឹងការបន្ថែមនូវក្រុមហ៊ុនធានារ៉ាប់រង Phillip Life Assurance និង Phillip General Insurance។

ធនាគារ ហ្វីលីព បច្ចុប្បន្នមានជាង 70សាខានៅក្នុងប្រទេសកម្ពុជា ហើយយើងមានគម្រោងពង្រីកវត្តមានរបស់យើង នៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។




ចក្ខុវិស័យ និងបេសកកម្មរបស់ ធនាគារ

ចក្ខុវិស័យ របស់ធនាគារ

- ផ្តល់ភាពពេញចិត្តដល់អតិថិជន
- កសាងធនធានមនុស្ស
- ចូលរួមចំណែកកសាងសហគមន៍

បេសកកម្ម របស់ធនាគារ

ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលប្រកបដោយភាពងាយស្រួល ច្នៃប្រឌិត និងទំនុកចិត្តដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយនឹងកិច្ចសហការដ៏ល្អរវាងបុគ្គលិករបស់យើងជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជន ដើម្បីបង្កើនសុខុមាលភាពផ្នែកសេដ្ឋកិច្ចរបស់គ្រួសារនៅតាមសហគមន៍ជនបទ និងទីក្រុងប្រកបដោយនិរន្តរភាព។



សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល



លោក LIM HUA MIN

ឆ្នាំ2021 គឺជាឆ្នាំទីពីរបន្ទាប់ពីការរួមបញ្ចូលគ្នារបស់ធនាគារ ហ្វីលីព ហើយ វាក៏ជាឆ្នាំទីពីរផងដែរ ដែលប្រទេសកម្ពុជាបានជួបប្រទះនូវការផ្ទុះឡើង នៃវីរុសកូវីដ-19។

ការផ្ទុះឡើងនៃកូវីដ-19 ក្នុងឆ្នាំ2020 បានជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ច ធំៗជាច្រើន ដែលរួមចំណែក 70% នៃកំណើនសេដ្ឋកិច្ចប្រទេស និង ជិត 40% នៅលើវិស័យការងាររបស់ប្រជាពលរដ្ឋ។ ប្រទេសកម្ពុជាក៏បាន សម្របខ្លួនទៅតាមវត្តមាននៃវីរុសមួយនេះដោយបានបង្កើតនូវការរស់នៅ តាមគន្លងថ្មីលើគ្រប់វិស័យជាច្រើន ដូចជា ការជួបប្រជុំគ្នាតាមអនឡាញ ជាដើម។ ឈានចូលខែទីបួន នៃដើមឆ្នាំ2021 រាជរដ្ឋាភិបាលប្រទេស កម្ពុជា បានដាក់ចេញនូវវិធានការរាំងខ្ទប់ថ្នាក់ជាតិ និងបន្ទាប់មកមាន វិធានការបន្ថែមដើម្បីទប់ស្កាត់ការចម្លងរបស់វីរុស។

វិស័យធនាគារក៏បានអនុវត្តតាមការណែនាំរបស់វិធានការរាជរដ្ឋាភិបាល ក្នុងអំឡុងពេលនោះផងដែររួមមាន ការកម្រិតនៃចំនួនបុគ្គលិកនៅក្នុង កន្លែងធ្វើការ ការអនុវត្តន៍អនាម័យឲ្យបានត្រឹមត្រូវ និងការប្រជុំ ឬការបង្ហាត់

បង្រៀននានាតាមរយៈប្រព័ន្ធអនឡាញ។ ធនាគារជាតិនៃកម្ពុជា ក៏បាន លើកទឹកចិត្តប្រជាពលរដ្ឋឲ្យប្រើប្រាស់នូវកាបូបលុយអេឡិចត្រូនិក និង ការទូទាត់តាមកម្មវិធីផ្សេងៗ ដូចជា បាតង ដើម្បីកាត់បន្ថយការចម្លងនៃ វីរុសកូវីដ-19 រវាងអតិថិជន និង អ្នកជំនួញ។

ក្រៅពីក្លាយជាដៃគូសហការយ៉ាងសកម្មក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ បាតង ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា និង ដំណើរការទៅកាន់ការ ទូទាត់ដោយគ្មានសាច់ប្រាក់ ធនាគារ ហ្វីលីព ក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្រ នេះដើម្បីអភិវឌ្ឍនូវផលិតផល និង សេវាកម្មរបស់ខ្លួន ដើម្បីត្រៀមខ្លួន រួចជាស្រេចសម្រាប់ពីរត្រីមាសចុងក្រោយ នៃឆ្នាំ2021 និងសម្រាប់ឆ្នាំ ខាងមុខទៀត។ ធនាគារយើងខ្ញុំទទួលបានប្រាក់ចំណូលប្រតិបត្តិការចំនួន 69.63 លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនពន្ធគិតពន្ធ 14.84 លាន ដុល្លារអាមេរិកសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021 បើប្រៀបធៀប ទៅនឹង 69.11 លានដុល្លារអាមេរិក និង 9.51 លានដុល្លារអាមេរិក សម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2020។

សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល

ក្រៅពីការផ្តោតការយកចិត្តទុកដាក់លើការពង្រីកវិសាលភាពនៃផលិតផលឌីជីថលក្នុងរយៈពេលមួយឆ្នាំមក ពួកយើងបានទទួលជោគជ័យក្នុងការបើកដំណើរការផលិតផលជាច្រើនដើម្បីតម្រូវទៅតាមទីផ្សារថ្មីៗ ឬដើម្បីបន្ថែមនូវអត្ថប្រយោជន៍ លើផលិតផលដែលកំពុងដំណើរការរួមមាន ឥណទានបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម អាជីវកម្មខ្នាតតូច និងមធ្យម និងឥណទានសាធារណៈ។ យើងបានណែនាំនូវវិធីថ្មីៗជូនដល់អតិថិជនដូចជា ការបើកគណនីដល់ កន្លែងតាមរយៈ Tablet ក៏ដូចជា ការបើកគណនីតាមអនឡាញ ដែលមានឈ្មោះថាគណនីសន្សំអេឡិចត្រូនិក។ ធនាគារយើងខ្ញុំស្ថិតក្នុងចំណោមធនាគារដៃគូទាំងប្រាំ ដែលមានការផ្ទេរប្រាក់ច្រើនបំផុតតាមរយៈប្រព័ន្ធប្រាក់។ លើសពីនេះទៅទៀត ពួកយើងក៏បានធ្វើការពង្រីកភាពជាដៃគូជាមួយដៃគូជាច្រើនទៀត ដើម្បីឲ្យមានដំណើរការទូទាត់ប្រាក់តាមគណនីធនាគារ ហ្វីលីព រួមមាន ការបញ្ជាទិញឱសថតាមរយៈក្រុមហ៊ុន PillTech ម៉ាស៊ីនកាតនិម្មិតសហម៉ាកសញ្ញាជាមួយនឹងក្រុមហ៊ុន Edeel (កម្ពុជា)។ល។

ឆ្នាំ២០២១ ជាពេលមួយដែលធនាគារ ហ្វីលីព បានបង្ហាញពីគោលដៅដ៏ធំរបស់យើង ក្នុងឌីជីថលការប្រើប្រាស់របស់អតិថិជន និងសេវាកម្មធនាគារ។ ផែនការរបស់យើងសម្រាប់ ស្ថាប័នកម្មព័ត៌មានវិទ្យា និងយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរស់នៅតាមគន្លងថ្មី ហើយពួកយើងរំពឹងទុកថាដំណើរការនេះនឹងបន្តធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការពង្រីកយន្តការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់។

ជាមួយនឹងដើមទុនដែលបានបង់ 75 លានដុល្លារអាមេរិក ដែលអនុលោមតាមតម្រូវការបទប្បញ្ញត្តិ ធនាគារនៅតែប្រកាន់ខ្ជាប់នូវការរក្សាព្រមទាំងការគោរពឲ្យបានខ្ជាប់ខ្ជួននូវប្រកាស និងបទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ឆ្នាំ២០២២ ត្រូវបានរំពឹងទុកថានឹងមានការល្អប្រសើរជាងមុនបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដោយសារតែព្រំដែនកំពុងធ្វើការបើកឡើងវិញ ហើយរាជរដ្ឋាភិបាលបានកំពុងជម្រុញនូវវិស័យទេសចរណ៍តាមបណ្តាតំបន់ជាច្រើនដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ បើទោះបីជា ប្រទេសកម្ពុជាបានទទួលរងនូវករណី អ្វីមួយមួយចំនួន តែយើងបានសង្កេតឃើញថាមានការថយចុះនៃករណីឆ្លង និង ការបន្តបន្ថយវិធានការពារការចម្លងពីរាជរដ្ឋាភិបាល។ បន្ទាប់ពីស្ថានភាពបានប្រសើរឡើង ធនាគារ ហ្វីលីព នឹងបន្តគាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូប ដោយផ្តល់នូវផលិតផល និង សេវាកម្មបរិញ្ញត្តិដែលមានភាពងាយស្រួលទៅដល់ការជួយសម្រួល

នូវកំណើនអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ នេះជាការឆ្លុះបញ្ចាំងនៃចក្ខុវិស័យរបស់យើង “ផ្តល់ភាពពេញចិត្តដល់អតិថិជន កសាងធនធានមនុស្ស និងចូលរួមចំណែកកសាងសហគមន៍” ។

តាំងនាមឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមផ្ញើតន្តិភាពនេះថ្លែងអំណរគុណដល់មន្ត្រីធនាគារជាតិនៃកម្ពុជាទាំងអស់ចំពោះការណែនាំគាំទ្រ និងការផ្តល់យោបល់ផ្សេងៗ។

ជូនចំពោះអតិថិជនទាំងអស់ សូមអរគុណចំពោះការជឿជាក់ និងការគាំទ្រឥតឈប់ឈររបស់លោកអ្នក។ យើងទន្ទឹងរង់ចាំបន្តកសាងភាពជាដៃគូរឹងមាំ និងមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំខាងមុខ ខណៈដែលយើងខិតខំបន្តធ្វើឲ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មរបស់យើង។

ជាចុងក្រោយ សមិទ្ធិផលរបស់ពួកយើងត្រូវបានចូលរួមដោយការខិតខំនិងការប្តេជ្ញាចិត្តរបស់និយោជិក ដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើង និងជាទីកោតសរសើរយ៉ាងជ្រាលជ្រៅ។ សូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកចំពោះធនាគារ និងអតិថិជន។



លោក LIM HUA MIN
ប្រធានក្រុមប្រឹក្សាភិបាល



ការពិនិត្យ មេលធុរកិច្ច

- អាទិភាពរបស់អាជីវកម្ម _____ 06
- អនុសាសន៍របស់អតិថិជន _____ 08
- ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន _____ 12
- ទំនួលខុសត្រូវសង្គម _____ 14
- សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ _____ 19
- សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ _____ 20
- ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ _____ 21
- គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន _____ 23

អាទិភាពរបស់អាជីវកម្ម

ចក្ខុវិស័យផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារទទួលបានចំណូលប្រតិបត្តិការសរុបចំនួន ៦៩.៦៣ លានដុល្លារអាមេរិក (ធៀបនឹងចំនួន ៦៩.១១ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០) និងបានកត់ត្រាប្រាក់ចំណេញមុនគិតពន្ធចំនួន ១៤.៨៤ លានដុល្លារអាមេរិក (ធៀបនឹងចំនួនប្រាក់ចំណេញមុនគិតពន្ធចំនួន ៩.៥១ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)។

ការកើនឡើងប្រាក់ចំណេញ គឺដោយសារតែកំណើននៃចំណូលការប្រាក់ដែលបានមកពីកំណើននៃទំហំឥណទានរបស់ធនាគារ។ សមតុល្យឥណទានរបស់យើងបានកើនឡើងពី ៤៨១.៧៧ លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ ៥២៤.៩៦ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ធនាគារនឹងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីផ្តោតលើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យម និងផលិតផលសម្រាប់បុគ្គល (ដូចជាឥណទានបុគ្គល ឥណទានគេហដ្ឋាន និងឥណទានរថយន្ត)។ ធនាគារក៏នឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំឥណទាន ក៏ដូចជាការបង្កើនចំនួនទឹកប្រាក់បញ្ញើ ជាពិសេសពីអតិថិជនបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ចក្ខុវិស័យចំពោះអតិថិជន

ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់បុគ្គល និងសាជីវកម្ម ក៏ដូចជាធានាឲ្យបាននូវសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយ។

ធនាគារជឿជាក់ថាការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញ តាមតម្រូវការនិងភាពងាយស្រួលរបស់អតិថិជន និងផ្តល់ជូននូវសេវាកម្មដ៏អស្ចារ្យដល់អតិថិជន ដើម្បីធានាថាប្រតិបត្តិការត្រូវបានបំពេញដោយជោគជ័យ ឬដើម្បីជួយដល់តម្រូវការសេវាធនាគាររបស់ពួកគាត់។ ការប្តេជ្ញាចិត្តនេះ គឺមានលក្ខណៈពិសេសដោយធ្វើឲ្យមានភាពខុសប្លែកគ្នាដ៏សំខាន់ សម្រាប់ធនាគារហើយនឹងនាំមកនូវអត្ថន័យថ្មីមួយគឺ “សេវាកម្មនិងទំនាក់ទំនងអតិថិជនល្អបំផុត” ដើម្បីរស់នៅស្របតាមចក្ខុវិស័យ “ផ្តល់ភាពពេញចិត្តដល់អតិថិជន កសាងធនធានមនុស្ស និងចូលរួមចំណែកកសាងសហគមន៍”។

ចក្ខុវិស័យចំពោះសហគមន៍

ធនាគារក៏ចូលរួមផងដែរក្នុងការអនុវត្តន៍យុទ្ធសាស្ត្រទំនួលខុសត្រូវសង្គមជាច្រើនដើម្បីគាំទ្រសហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបានឧបត្ថម្ភព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើន។ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះធនាគារបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសហគមន៍ជនពិការ និងការអប់រំតាមរយៈការឧបត្ថម្ភ និងសហការគ្នា ដើម្បីជួយគាំទ្រលើកកម្ពស់សហគមន៍ជនពិការតាមរយៈអង្គការសិល្បៈ Epic Arts។ លើសពីនេះទៀត យើងបានគាំទ្រដល់កម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគនូវដោយផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតនៅទីនោះ ដើម្បីជួយលើកកម្ពស់ការអប់រំជំនាញវិទ្យាសាស្ត្រ និងបច្ចេកទេសនៅកម្ពុជា។ ធនាគារនឹងបន្តចូលរួមវិភាគទាននៅសង្គមកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមជាច្រើនទៀត និងគម្រោងៗនៅក្នុងឆ្នាំបន្តបន្ទាប់។

ធនាគារ ហ្វីលីព បានគាំទ្រអង្គការគាំពារភូមិយើង (KPY) នេះអស់រយៈពេលជាង ១០ឆ្នាំ ចាប់តាំងពីគម្រោងនេះស្ថិតនៅក្រោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត ដើម្បីជួយដល់កុមារ ក្រុមគ្រួសារ និងសហគមន៍ដែលជួបប្រទះភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាទៅប្រាំសកម្មភាពរួមមាន ចំណេះដឹងហិរញ្ញវត្ថុ កសិកម្ម សិទ្ធិកុមារសុខភាព និងការអប់រំ។

ចក្ខុវិស័យចំពោះដំណើរការផ្ទៃក្នុង

ធនាគារមានគោលបំណងរៀបចំគម្រោង និងឈរជើងនៅក្នុងវិស័យនេះជាអ្នក “ផ្តល់ភាពពេញចិត្តដល់អតិថិជន កសាងធនធានមនុស្ស និងចូលរួមចំណែកកសាងសហគមន៍” ដែលផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើដំណើរការគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់ សម្រាប់ជាឧត្តមប្រយោជន៍របស់អតិថិជន។ ធនាគារបានដាក់ចេញនូវគោលនយោបាយនិងនីតិវិធីកម្រិតស្តង់ដារធនាគារអន្តរជាតិ ព្រមទាំងបានធ្វើការវិនិយោគជាបន្តបន្ទាប់លើវិស័យសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អតិថិជន។

ចក្ខុវិស័យចំពោះផ្នែកធនធានមនុស្ស

ដោយទទួលស្គាល់ថាបុគ្គលិក គឺជាទ្រព្យដ៏សំខាន់របស់ធនាគារ ធនាគារខិតខំប្រឹងប្រែងទាក់ទាញ និងជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍិឥរិយាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ។ ធនាគារជឿជាក់ថាការអភិវឌ្ឍន៍ធនធានមនុស្សអាចជួយដល់បុគ្គលិកនៅក្នុងការអភិវឌ្ឍន៍ជំនាញ

អាទិភាពរបស់អាជីវកម្ម

ផ្ទាល់ខ្លួន និងសម្រាប់ក្រុមហ៊ុន ចំណេះដឹង និងសមត្ថភាព ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍កំលាំងពលកម្ម ដែលអាចជួយឲ្យសម្រេចទៅតាមគោលដៅរបស់ធនាគារ។

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសមស្របនៅធនាគារ ហ្វីលីព បង្កើនជួយដល់បុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវកម្រិតខ្ពស់នៅកន្លែងធ្វើការ និងបង្កើនឲ្យបានប្រសិទ្ធភាពអតិថិជនសម្រាប់សហគ្រាស។

កម្មវិធីនេះក៏បាននាំឲ្យមានការចូលរួមរបស់បុគ្គលិក ដើម្បីជួយធានាថាបុគ្គលិកពេញចិត្តចំពោះការងាររបស់ពួកគេ។ បុគ្គលិកជំនាញខ្ពស់អស់សុទ្ធតែទទួលបានការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេថែមទៀត។ អ្នកគ្រប់គ្រង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ បានទទួលវគ្គបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗរបស់ធនាគារ។

ការអភិវឌ្ឍន៍ធនធានមនុស្ស ដើរទន្ទឹមគ្នាទៅនឹងបេសកកម្ម និងចក្ខុវិស័យរបស់ធនាគារ។ ផ្តោតទៅលើចំណុចនេះ និងដើម្បីធ្វើការពង្រីកឲ្យកាន់តែធំ ធនាគារបានចំណាយថវិកាច្រើនជាង 80,000 ដុល្លារអាមេរិក ក្នុងឆ្នាំ 2021 សម្រាប់ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពក្រុមការងារ។

នៅពេលដែលប្រទេសកម្ពុជាបានកំពុងត្រូវបានញ៉ាំងដោយវីរុសកូវីដ-19 ការធ្វើការងាររបស់បុគ្គលិក ក៏ដូចជាការត្រៀមខ្លួនជាមួយនឹងរបត់ផ្សេងៗពិតជាបញ្ហាប្រឈមដ៏ធំមួយ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ធនាគារបានពិនិត្យឡើងវិញនូវយុទ្ធសាស្ត្របណ្តុះបណ្តាល និងអភិវឌ្ឍន៍ តាមរយៈការផ្លាស់ប្តូរវគ្គសិក្សាសម្រាប់បុគ្គលិកតាមរយៈប្រព័ន្ធឌីជីថល និងការសិក្សាពីចម្ងាយរួមមានកម្មវិធីណែនាំសម្រាប់បុគ្គលិកថ្មីវគ្គបណ្តុះបណ្តាលបច្ចេកទេស និងជំនាញទូទៅ និងកម្មវិធីជាច្រើនទៀត។ ដោយយល់ដឹងពីតម្រូវការសម្រាប់ជំនួយសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលលំបាកនេះ ធនាគារក៏បានរៀបចំសិក្ខា សាលាស្តីពីការគ្រប់គ្រងស្ត្រេស និងសុខភាពផ្លូវចិត្ត ដែលមានការចូលរួមពីអ្នកប្រឹក្សាយោបល់ ដើម្បីចែករំលែកយុទ្ធសាស្ត្រមួយចំនួនស្តីពីការគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការ។

ផែនការប្រតិបត្តិការ សំខាន់សម្រាប់ហិរញ្ញវត្ថុឆ្នាំ2022

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ធនាគារមានគម្រោងនឹងដាក់ឲ្យប្រើប្រាស់ផលិតផលថ្មីៗជាច្រើនទៀតនៅឆ្នាំ2022។ នៅឆ្នាំ2022 ធនាគារនឹងដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មធនាគារតាមអ៊ីនធឺណិត សម្រាប់អតិថិជនបុគ្គល និង សាជីវកម្ម មានឈ្មោះថា “សេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ធនាគារ ហ្វីលីព”។

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទ្វេភាគី ធនាគារកំពុងមានរៀបចំដាក់ឲ្យប្រើប្រាស់កាត MasterCard និង កាត Union Pay International (UPI)។ លើសពីនេះទៅទៀត ធនាគារក៏កំពុងតែសម្រួលដំណើរការបើកគណនី សម្រាប់អតិថិជន ទាំងនៅទីតាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បន្ថែមពីលើសេវាកម្មនៅតាមសាខា។

ដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ បន្ថែមពីលើការបើកដំណើរការទីតាំងផ្តល់សេវាកម្មអាទិភាពនៅសាខាបឹងកេងកង ក្នុងឆ្នាំ2021 ពួកយើងក៏មានគម្រោងដាក់ឲ្យប្រើប្រាស់ទីតាំងផ្តល់សេវាកម្មអាទិភាពនៅសាខាព្រះសីហនុ ដើម្បីបម្រើសេវាកម្មអតិថិជនឲ្យកាន់តែល្អក្នុងតំបន់នោះ។

បន្ទាប់ពីទទួលបានភាពជោគជ័យពីការដាក់ឲ្យដំណើរការគម្រោងបាតងជាមួយធនាគារជាតិនៃកម្ពុជា ពួកយើងបានធ្វើការពង្រីកការទូទាត់ដោយស្ថេរកូដ QR ឲ្យកាន់តែទូលំទូលាយ ព្រមទាំងក្លាយជាសមាជិករបស់បាតង KHQR និងការដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដែលមានការចូលរួមពីធនាគារជាច្រើន ដើម្បីស្ថេរកូដ QR ជាមួយហាងជាដៃគូរបស់ធនាគារ ហ្វីលីព ជិត10,000 កន្លែងនៅទូទាំងប្រទេស។

ដោយមើលឃើញពីតម្រូវការកើនឡើងនៃមូលនិធិសម្រាប់ការវិនិយោគក្នុងចំណោមសហគ្រាសជនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ធនាគារក៏មានបំណងដាក់ឲ្យប្រើប្រាស់ផលិតផលថ្មីៗដែលជួយផ្គត់ផ្គង់ដល់ផ្នែកនេះផងដែរ។ ទន្ទឹមនឹងនេះ ធនាគារក៏នឹងលើកកម្ពស់ផលិតផលធនាគារបុគ្គលរួមមាន ឥណទានបុគ្គល ឥណទានខ្នាតតូច ឥណទានម៉ូតូ ឥណទានរថយន្ត និងឥណទានគេហដ្ឋាន ដើម្បីបង្កើនអតិថិជនរបស់ធនាគារនៅក្នុងផ្នែកធនាគារបុគ្គល។

អនុសាសន៍របស់អតិថិជន



លោក កុក ធីហុង

ធនាគារ ហ្វីលីព ផ្តល់នូវកញ្ចប់ឥណទានយ៉ាងល្អបំផុតសម្រាប់ជំនួញនានា។ ខ្ញុំបានប្រើប្រាស់ឥណទាននេះដើម្បីស្ថាបនាជាងចក្ររបស់ខ្ញុំឲ្យកាន់តែប្រសើរ។ លើសពីសេវាកម្មដ៏រហ័សលឿននិងធនាគារដទៃ បុគ្គលិករបស់ធនាគារ ហ្វីលីព តែងតែយកចិត្តទុកដាក់ទំនាក់ទំនងមកខ្ញុំផងដែរ ជាពិសេសនៅក្នុងអំឡុងពេលកូវីដ-19 ដើម្បីសួរនាំពីស្ថានភាពជំនួញរបស់ខ្ញុំ ថាតើខាងធនាគារអាចជួយអ្វីបានខ្លះក្នុងគ្រាលំបាកនេះ។



លោកស្រី បាន សុខមួយ

ធនាគារ ហ្វីលីព គឺជាជម្រើសទីមួយ ពេលដែលខ្ញុំស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្ញុំ។ ជំនួញរបស់ខ្ញុំក៏បានរីកចម្រើនកាន់តែធំតាំងពីពេលនោះមក។ បន្ទាប់ពីការជោគជ័យមួយនេះ ខ្ញុំបានណែនាំបងប្អូនរបស់ខ្ញុំឲ្យស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុពី ធនាគារ ហ្វីលីព ហើយនៅពេលនេះពួកគាត់ក៏ជាអតិថិជនរបស់ធនាគារ ហ្វីលីព ដែរ។ កម្មវិធីទូរស័ព្ទចល័តរបស់ធនាគារក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

អនុសាសន៍របស់អតិថិជន



លោក សិន សៀត

ខ្ញុំពិតជាអីកាយជាមួយសេវាកម្មរបស់ធនាគារ ហ្វីលីព រួមទាំងការរៀបចំឯកសារ និងការទទួលរាក់ទាក់របស់បុគ្គលិក។ ជំនួយផ្អែកហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព បានធ្វើឲ្យការវិនិយោគអចលនទ្រព្យ និង មុខជំនួញផ្សេងៗរបស់ខ្ញុំកាន់តែរីកចម្រើនទៅមុខ។



លោកស្រី ង៉ែត សុធាវ៉ា

ខ្ញុំពិតជាពេញចិត្តជាមួយនឹងសេវាទូទាត់ប្រាក់ដោយស្មេនកូដ QR របស់ ធនាគារ ហ្វីលីព។ អរគុណទៅដល់ភាពងាយស្រួលនៃសេវាកម្មមួយនេះ ខ្ញុំអាច ពង្រីកអាជីវកម្មខ្ញុំបាន ហើយខ្ញុំគិតថាសេវាកម្មមួយនេះបានជួយខ្ញុំជាច្រើន។ ខ្ញុំក៏បានណែនាំសេវាទូទាត់ប្រាក់ដោយស្មេនកូដ QR ទៅកាន់មិត្តភក្តិដែល មានមុខជំនួញដូចខ្ញុំផងដែរ។

អនុសាសន៍របស់អតិថិជន



លោកស្រី សំ ធីលីន

ធនាគារ ហ្វីលីព តែងតែលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មឲ្យធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន។ ផលិតផលរបស់ធនាគារ ហ្វីលីព ពិតជាសាកសមទៅនឹងអាជីវកម្មរបស់ខ្ញុំ។ អរគុណទៅដល់សេវាកម្មឥណទានគ្មានទ្រព្យបញ្ចាំរបស់ធនាគារ ដែលបានជួយឲ្យខ្ញុំអាចធ្វើការពង្រីកអាជីវកម្មបាន។



លោកស្រី ងួន សុភាព

ខ្ញុំបានស្គាល់ធនាគារ ហ្វីលីព ជាង 10ឆ្នាំមកហើយ។ ខ្ញុំមានការដឹងគុណទៅដល់ធនាគារ ហ្វីលីព ដែលបានផ្តល់នូវឥណទានដល់ខ្ញុំ ហើយបានជួយខ្ញុំឲ្យអាចទិញផ្ទះ ផ្គត់ផ្គង់ការសិក្សារបស់កូន ក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំពិតជាជឿជាក់ថាខ្ញុំ នឹងទទួលបានការរីកចម្រើនជាមួយនឹងធនាគារ ហ្វីលីព ទៅថ្ងៃខាងមុខទៀត។

អនុសាសន៍របស់អតិថិជន



លោក កុំ សុខភាន់

ខ្ញុំពិតជាលើកទឹកចិត្តគ្រប់គ្នាឲ្យប្រើប្រាស់សេវាកម្មធនាគារ ហ្វីលីព ដោយសារតែសេវាកម្មមានភាពរហ័ស ជាមួយនឹងជំនួយផ្នែកប្រឹក្សាផ្សេងៗ។ អរគុណធនាគារ ហ្វីលីព ដែលផ្តល់ឥណទានដល់ខ្ញុំសម្រាប់ពង្រីកអាជីវកម្មចម្រុះទឹកស្អាត។ ជីវិតរបស់ខ្ញុំមានការរីកចម្រើន ដោយសារតែការជួយជ្រោមជ្រែងពីធនាគារ ហ្វីលីព។

ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន





សាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន ចុះ MoU ជាមួយធនាគារ ហ្វីលីព ដើម្បីផ្តល់ អាហារូបករណ៍ដល់សិស្ស

Publication date 30 August 2023 | 01:01 ICT



Share   

ព័ត៌មានផ្ទៀងផ្ទាត់

- សាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន បានចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិការជាមួយធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។
- កិច្ចសន្យាសហប្រតិបត្តិការនេះ គឺជាលទ្ធផលនៃការសហប្រតិបត្តិការរវាងសាលារៀនអន្តរជាតិ ទ្រូ ហ៊ឺរិន និងធនាគារ ហ្វីលីព ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស។

ទំនួលខុសត្រូវសង្គម

ធនាគារ ហ្វីលីព ជឿជាក់ថា កិច្ចការទំនួលខុសត្រូវសង្គម (CSR) មិនមែនត្រឹមតែជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែវាស្ថិតនៅក្នុង DNA របស់យើង ក្នុងការធ្វើល្អ និងប្រគល់ត្រលប់ទៅសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។

យើងបានចែកសកម្មភាពទំនួលខុសត្រូវសង្គមជា ២ផ្នែក គឺ៖

- ទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ៖ ជាការកំណត់ចេញនូវតំបន់ ឬក្រុមជាក់លាក់ណាមួយ ដែលធនាគារបានជ្រើសរើសដើម្បីជួយជ្រោមជ្រែងក្នុងរយៈពេលវែង។ សម្រាប់ធនាគារ ហ្វីលីព ទំនួលខុសត្រូវសង្គមជាលក្ខណៈយុទ្ធសាស្ត្រ រួមបញ្ចូលទាំងការផ្តល់ប្រយោជន៍ដល់ការអប់រំ និងសិល្បៈនៃពិការភាព។
- ទំនួលខុសត្រូវសង្គមតាមតម្រូវការ៖ ជាគម្រោងរយៈពេលខ្លីសម្រាប់ក្រុមជាក់លាក់ណាមួយក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដូចជា គ្រោះមហន្តរាយ ទឹកជំនន់ សាលារៀន និងយុទ្ធនាការអប់រំ កម្មវិធីលើកកម្ពស់សិទ្ធិកុមារ សុខភាព ជាដើម។

ក្នុងឆ្នាំ២០២១ ធនាគារ ហ្វីលីព បានគាំទ្រសហគមន៍ និងសកម្មភាពសប្បុរសធម៌ក្នុងប្រទេសតាមរយៈសកម្មភាពខាងក្រោម៖

អង្គការគាំពារភូមិយើង (KPY)

អង្គការគាំពារភូមិយើង (KPY) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយធនាគារ ហ្វីលីព និងជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ធនាគារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ក្រុមងាយរងគ្រោះនៅកម្ពុជា។ ធនាគារ ហ្វីលីព បានគាំទ្រអង្គការនេះអស់រយៈពេលជាង 10 ឆ្នាំចាប់តាំងពីគម្រោងនេះស្ថិតនៅក្រោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខ្មែត ដើម្បីជួយដល់កុមារ ក្រុមគ្រួសារ និងសហគមន៍ដែលជួបប្រទះភាពខ្វះខាតនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាទៅប្រាំសកម្មភាពរួមមាន ចំណេះដឹងហិរញ្ញវត្ថុ កសិកម្ម សិទ្ធិកុមារសុខភាព និងការអប់រំ។



ទំនួលខុសត្រូវសង្គម

អង្គការ Epic Arts កម្ពុជា

ធនាគារ ហ្វីលីព បានឧបត្ថម្ភដល់សិល្បៈ-ជនពិការ នៅប្រទេសកម្ពុជា និងបានចូលរួមចំណែក ចំពោះការសម្តែងរបស់ Epic Arts ដែលជាអង្គការសង្គមនិងការអប់រំ មានមូលដ្ឋាននៅខេត្តកំពត។



E2STEM កម្ពុជា

ធនាគារ ហ្វីលីព មានមោទនភាពដែលបានជួយឧបត្ថម្ភ ចំពោះការផ្តួចផ្តើមផ្នែកអប់រំដ៏សំខាន់មួយដែលត្រូវបានហៅកាត់ថា E2STEM។ នៅក្រោមកម្មវិធីនេះ ធនាគារ ហ្វីលីព បានផ្តល់ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ នៅឆ្នាំ2021 ធនាគារ ហ្វីលីព បានជួយឧបត្ថម្ភដល់សិស្សចំនួន 4នាក់ សម្រាប់ការសិក្សារយៈពេល3ឆ្នាំនៅវិទ្យាល័យ និង2ឆ្នាំទៀតនៅសាលាបច្ចេកទេស តាមរយៈកម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគន្ទ ដើម្បីគាំទ្រដល់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។



ទំនួលខុសត្រូវសង្គម

កម្មវិធីវិទ្យុសហគមន៍

ធនាគារ ហ្វីលីព បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល Trans World Cambodia (TWC) ដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធីវិទ្យុសហគមន៍ចំនួន 2។ កម្មវិធីវិទ្យុធ្វើការចាក់ផ្សាយជាប្រចាំរាល់សប្តាហ៍ ដែលមានកិច្ចពិភាក្សាចូលរួមពីអ្នកជំនាញមកពីគ្រប់ស្ថាប័ននានាដើម្បីនិយាយអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ។



Flying Bikes

ធនាគារ ហ្វីលីព ក៏ជាអ្នកឧបត្ថម្ភឃ្នយរបស់ក្រុមជិះកង់ Flying Bikes ដើម្បីផ្សព្វផ្សាយពីសុខភាពនិងកីឡានៅប្រទេសកម្ពុជា។



ទំនួលខុសត្រូវសង្គម

ការឧបត្ថម្ភអាហារូបករណ៍ទៅកាន់សាលារៀន ទ្រូ វីហ្សិន កម្ពុជា

ធនាគារ ហ្វីលីព បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាទៅលើការផ្តល់អាហារូបករណ៍ 50% លើការសិក្សាប្រចាំឆ្នាំ សម្រាប់សិស្សពូកែថ្នាក់វិទ្យាល័យចំនួន 3នាក់។



ការបរិច្ចាគស្បៀងអាហាររបស់ធនាគារ ហ្វីលីព

ធនាគារហ្វីលីពបានធ្វើកម្មវិធីសប្បុរសធម៌ដើម្បីជួយទៅដល់ប្រជាជនមួយចំនួននៅក្នុងសហគមន៍នៃតំបន់រាំងខ្ទប់ក្នុងអំឡុងពេលកូវីត-19នៅរាជធានីភ្នំពេញ។ កម្មវិធីសប្បុរសធម៌នេះត្រូវបានប្រារព្ធឡើងក្នុងថ្ងៃតែមួយនៅក្នុងតំបន់ចំនួនបួន ជាមួយការចូលរួមពីបុគ្គលិកតំណាងរបស់ធនាគារ អាជ្ញាធរ និងប្រជាពលរដ្ឋ ជិត 200គ្រួសារ។



ទំនួលខុសត្រូវសង្គម

ព្រឹត្តិការណ៍របៀបប្រណាំងអន្តរជាតិពាក់កណ្តាលម៉ាយ៉ាតុង

ធនាគារ ហ្វីលីប បានបរិច្ចាគទឹកប្រាក់ជិត 2,000 ដុល្លារអាមេរិក តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍របៀបប្រណាំងអន្តរជាតិពាក់កណ្តាលម៉ាយ៉ាតុង លើកទី26 នៅអង្គរវត្ត ដោយមានបុគ្គលិកជាង 100នាក់បានចុះឈ្មោះចូលរួម។ ទឹកប្រាក់ដែលចំណាយលើការចុះឈ្មោះ ត្រូវបានប្រគល់ជូនដល់អ្នករៀបចំកម្មវិធីដើម្បីធ្វើការបរិច្ចាគទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។



សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ

	2021	2020
លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)		
ចំណូលប្រតិបត្តិការ	69,630	69,108
ប្រាក់ចំណេញមុនបង់ពន្ធ	14,840	9,512
ចំណេញប្រចាំឆ្នាំ	11,670	7,467
តារាងតុល្យការគន្លឹះ (ពាន់ដុល្លារអាមេរិក)		
ទ្រព្យសកម្មសរុប	625,674	646,171
ឥណទាន និងបុរេប្រទាន	517,285	475,635
បំណុលសរុប	484,309	516,475
ប្រាក់បញ្ញើ	418,520	451,600
ដើមទុន និងទុនបម្រុងបន្ថែម	75,000	75,000
មូលនិធិម្ចាស់ក្រុមហ៊ុន	141,365	129,696
អនុបាតហិរញ្ញវត្ថុ		
ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	0.16	0.10
ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)	1.88	1.73
ផលចំណូលពីមូលធន (%)	8.25	5.76
ផលចំណូលពីទ្រព្យសកម្ម (%)	1.87	1.16
អនុបាតសន្ទនីយភាព (%)	138	206
អនុបាតឥណទានដុល្លេបន្លឹងប្រាក់បញ្ញើ (%)	125.43	106.68
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (%)	2.5	1.46
ការគ្រប់គ្រងប្រាក់ដើមទុន		
មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក)	138,598	132,437
អនុបាតសាធារណៈ (%)	24.27	24.42

សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ រយៈពេល ២ឆ្នាំ



ទ្រព្យសកម្មសរុប (លានដុល្លារអាមេរិក)



● 2020 ● 2021



ឥណទាន និងបុរេប្រទាន (លានដុល្លារអាមេរិក)



● 2020 ● 2021



ប្រាក់បញ្ញើ (លានដុល្លារអាមេរិក)



● 2020 ● 2021



មូលនិធិម្ចាស់ភាគហ៊ុន (លានដុល្លារអាមេរិក)



● 2020 ● 2021



ចំណូលប្រតិបត្តិការ (លានដុល្លារអាមេរិក)



● 2020 ● 2021



ចំណេញមុនបង់ពន្ធ (លានដុល្លារអាមេរិក)



● 2020 ● 2021

ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ

ចំណូលប្រតិបត្តិការ

ចំណូលប្រតិបត្តិការរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មាន ចំនួន 69.63 លានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន 0.75% បើប្រៀបធៀបជាមួយចំនួន 69.11 លានដុល្លារអាមេរិក កាលពីឆ្នាំកន្លង ទៅដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ម៉្យាងទៀត សមិទ្ធផលនេះគឺ ដោយសារកំណើនចំណូលការប្រាក់ពីឥណទាន និងប្រាក់បុរេប្រទានផ្តល់ ឲ្យអតិថិជន ព្រមទាំងការកើនឡើងនៃផលឥណទានរបស់ធនាគារ និងប្រាក់ចំណូលពីថ្លៃសេវាផងដែរ។ ប្រភពសំខាន់នៃចំណូលប្រតិបត្តិការ របស់ធនាគារសម្រាប់ឆ្នាំ២០២១ គឺការប្រាក់ពីឥណទាន និងប្រាក់បុរេ ប្រទានផ្តល់ដល់អតិថិជន និងការដាក់ប្រាក់ពីបញ្ជីតាមគ្រឹះស្ថានហិរញ្ញវត្ថុ (97.25%) និងការប្រមូលបានមកវិញនូវឥណទានដែលបានលុបចោល ពីបញ្ជីពីមុន និងចំណូលពីការប្តូររូបិយប័ណ្ណបរទេស (0.33%) និងកម្រៃ ជើងសារ និងចំណូលពីសន្យាលើឥណទាន (2.42%)។

ចំណេញមុនបង់ពន្ធ និងចំណេញក្នុងមួយភាគហ៊ុន

ធនាគារ បានប្រកាសចំណេញមុនបង់ពន្ធ 14.84 លានដុល្លារអាមេរិក នាដំណាច់ឆ្នាំត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បើប្រៀបធៀបនឹងចំនួនទឹក ប្រាក់ ចំណេញ 9.51 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ កន្លងទៅ។ អនុបាត (ផលធៀប) ចំណូលរបស់ធនាគារសម្រាប់ឆ្នាំ២០២១ មានកម្រិត ទាបជាង បន្តិចបន្តួច គឺ 0.64:1 ធៀបនឹង 0.71:1 កាលពីឆ្នាំកន្លងទៅ។ សមាសភាគចំណាយប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំបច្ចុប្បន្នក្រោម ការត្រួតពិនិត្យគឺប្រាក់ចំណាយលើបុគ្គលិក (59%) ចំណាយរំលស់ (13%) ចំណាយលើការផ្សព្វផ្សាយ និងទីផ្សារ (5%) ព្រមទាំងចំណាយផ្នែក រដ្ឋបាល និង ចំណាយប្រតិបត្តិការផ្សេងៗទៀត (23%)។

ធនាគារ ប្រកាសចំណេញសុទ្ធសម្រាប់ឆ្នាំនេះចំនួន 11.67 លានដុល្លារ អាមេរិក បើធៀបនឹងចំណេញសុទ្ធចំនួន 7.47 លានដុល្លារអាមេរិក គិត ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារធនាគារគ្រប់គ្រងអត្រាការប្រាក់ បង់ឲ្យអតិថិជន និងអ្នកផ្តល់កម្ចីបានល្អ បានធ្វើឲ្យចំណេញក្នុងមួយ ភាគហ៊ុនរបស់ធនាគារសម្រាប់ឆ្នាំ២០២១ គឺ 0.16 ដុល្លារអាមេរិកធៀប នឹងចំណេញក្នុងមួយភាគហ៊ុន ចំនួន 0.10 ដុល្លារអាមេរិកសម្រាប់ឆ្នាំ កន្លងទៅ។

ពន្ធដារ

ពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ។ ដោយសារធនាគារ ទទួលបានចំណេញមុនបង់ពន្ធនាអំឡុងពេលបច្ចុប្បន្ន ដូច្នេះពន្ធលើប្រាក់ ចំណូលរបស់ធនាគារ គឺត្រូវបង់ពន្ធប្រាក់ចំណេញចំនួន 20% ដោយ

អនុលោមតាមច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា។ ធនាគារ ក៏ទទួល ស្គាល់ពន្ធពន្យារទ្រព្យសកម្មចំនួន 0.53 លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

បំណុលសរុប

ទ្រព្យអកម្មសរុបរបស់ធនាគារ បានថយចុះដល់ 484.31 លានដុល្លារ អាមេរិក ក្នុងកាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពី 516.48 លាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជន និងកម្ចីនៅតែជាសមាស ភាគ សំខាន់នៃទ្រព្យអកម្មសរុបរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2021 ដែលមានចំនួន 97.16% នៃទ្រព្យអកម្មសរុបរបស់ធនាគារ។

ទ្រព្យសកម្មសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន 625.68 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយគិតជាភាគរយមានចំនួន 3.17% គឺមានការថយចុះពីចំនួន 646.17 លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ កន្លងទៅ។ ទ្រព្យសកម្មរបស់ធនាគារ គឺផ្អែកជាចម្បងលើឥណទាន និង បុរេប្រទានដល់អតិថិជន (82.68%) សាច់ប្រាក់ និងសាច់ប្រាក់សមមូល (8.61%) ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (0.14%) ប្រាក់បញ្ញើ នៅធនាគារកណ្តាល (ប្រាក់តម្កល់តាមច្បាប់ 5.74%) និងទ្រព្យសកម្ម ផ្សេងៗ (2.83%)។

ប្រាក់បញ្ញើ និងកម្ចី

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជនមានទំហំ 86.42% នៃទ្រព្យ សកម្មសរុបត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រួមមាន ប្រាក់បញ្ញើរយៈពេលវែង (76.78%) គណនីចរន្ត (12.06%) គណនីសន្សំ (11.16%)។ កម្ចីជា ផ្នែកមួយដ៏សំខាន់ វាមានទំហំ 10.75% នៃទ្រព្យសកម្មសរុប។

ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ជាសំខាន់ រួមមានលើឥណទានរយៈពេលវែង ដល់អតិថិជន។ ឥណទាន និងបុរេប្រទានសរុបដល់អតិថិជនបាន កើនឡើង 8.97% គិតជាទឹកប្រាក់គឺ 524.96 លានដុល្លារអាមេរិក គិត ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ពីចំនួន 481.77 លានដុល្លារអាមេរិក គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ

ដើមទុនលក្ខន្តិកៈ

ដើមទុនលក្ខន្តិកៈរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៧៥ លានដុល្លារអាមេរិក។

មូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុន

គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មូលនិធិម្ចាស់ភាគហ៊ុនរបស់ធនាគារមានការកើនឡើងពី ១៤១.៣៧ លានដុល្លារអាមេរិកដល់ ១២៩.៧០ ដុល្លារអាមេរិក។ ទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុនរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១.៨៨ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០២០ ៖ ១.៧៣ ដុល្លារអាមេរិក)។

ចំណូលម្ចាស់ភាគហ៊ុន និងចំណូលទ្រព្យសកម្ម

ធនាគារបានកត់ត្រាចំណូល លើមូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្ម មានភាពវិជ្ជមានសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះចំណូលម្ចាស់ ៨.២៥% (ក្នុងឆ្នាំ ២០២០ ៖ ៥.៧៦%) និងចំណូលទ្រព្យសកម្ម គឺ ១.៨៧% (ក្នុងឆ្នាំ២០២០ ៖ ១.១៦%)ជាបន្តបន្ទាប់។

អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (%)

អនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានកើនឡើងដល់ ២.៥% បើធៀបធៀបគិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មានចំនួន ១.៤៦%។ ឥណទានមិនដំណើរការ ភាគច្រើនមានទ្រព្យតម្កល់ធានា ហើយធនាគារកំពុងស្ថិតក្នុងដំណើរការប្រមូលឥណទានមកវិញ។

អនុបាតសាច់ប្រាក់ងាយស្រួល

អនុបាតផលធៀបងាយស្រួល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានកើនឡើងដល់ ១៣៨% បើធៀបជាមួយនឹងចំនួន ២០៦% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលការកើនឡើងនេះដោយសារលំហូរចូលនៃសាច់ប្រាក់ក្នុងរយៈពេលខ្លីច្រើនជាងលំហូរចេញ។ ធនាគារអនុវត្តទៅតាមប្រកាសលេខ B7-015-349 របស់ធនាគារកណ្តាលដែលតម្រូវឱ្យមានអនុបាតសាច់ប្រាក់ងាយស្រួលចំនួន១០០%។ អនុបាតសាច់ប្រាក់ងាយស្រួលបង្ហាញថាធនាគារមានសមត្ថភាពក្នុងការផ្តល់ជូននូវការដកប្រាក់បញ្ញើដល់អតិថិជនរបស់ខ្លួន។

មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួន ១៣៨.៦០ លានដុល្លារអាមេរិក (២០២០៖ ១៣២.៤៣ លានដុល្លារអាមេរិក) គឺជាចំនួនលើសពីដើមទុនអប្បបរមាដែលតម្រូវឱ្យមានត្រឹម ៧៥ លានដុល្លារអាមេរិក។

អនុបាតឥណទានធៀបប្រាក់បញ្ញើ

អនុបាតឥណទានធៀបប្រាក់បញ្ញើរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានលំនឹងថេរត្រឹម ១២៥.៤៣% បើធៀបនឹង ១០៦.៦៨% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលភាគច្រើនដោយសារតែកំណើនប្រហាក់ប្រហែល នៃសមតុល្យប្រាក់បញ្ញើ និងឥណទាន។

អនុបាតសោធនភាព

អនុបាតសោធនភាព ផ្តល់នូវការវាស់ស្ទង់នៃមូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ គិតជាភាគរយ នៃកម្រិតហានិភ័យឥណទានដែលបានកើតឡើង។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុបាតសោធនភាពរបស់ធនាគារចំនួន ២៤.២៧% (ឆ្នាំ២០២០៖ ២៤.៤២%) គឺអនុលោមទៅតាមប្រកាសលេខ B7-04-6 ធនាគារកណ្តាល ដែលតម្រូវឱ្យមានអនុបាតសោធនភាពយ៉ាងតិច ១៥% ។

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ការត្រួតពិនិត្យ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សា”) ប្តេជ្ញាចិត្តគោរពតាមគោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងត្រួតពិនិត្យលើរបាយការណ៍ និងការអនុវត្តន៍អភិបាលកិច្ចរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមាន៖

- ត្រួតពិនិត្យការធ្វើអាជីវកម្ម របស់ធនាគារ
- ពិនិត្យ និងអនុវត្តផែនការយុទ្ធសាស្ត្រអាជីវកម្ម និងថវិកាប្រចាំឆ្នាំរបស់ធនាគារ
- ពិនិត្យមើលលើផែនការសកម្មភាព ដែលបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្មដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល
- កំណត់ហានិភ័យចម្បង និងធានានូវការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនោះ
- ពិនិត្យលើសុច្ឆន្ទៈភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ធនាគារ ដែលមានប្រព័ន្ធសម្រាប់អនុលោមច្បាប់វិន័យ និងគោលការណ៍ណែនាំដោយធនាគារជាតិនៃកម្ពុជាគ្រប់កាលៈទេសៈ។

សមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ធនាគារត្រូវបានដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល និងសមាជិកដែលពោរពេញដោយបទពិសោធន៍ទូលំទូលាយក្នុងសកម្មភាព ធនាគារ ពាណិជ្ជ និងធនាគារវិនិយោគ ក៏ដូចជាចំណេះដឹងផ្នែកសេដ្ឋកិច្ច។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលរួមមាន អភិបាលប្រឹក្សាចំនួន ៦ រូប ដែល ៣ រូប ក្នុងចំណោមនោះធ្វើការដោយឯករាជ្យ។

លោកស្រី Seah Yen Goon (អភិបាលប្រឹក្សាឯករាជ្យ) និងលោក Paul Gwee Choon Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងឲ្យចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។ ដោយឡែកលោក Koh Yong Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។ អ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ធនាគារទូលំទូលាយ។ ក្រុមប្រឹក្សាបច្ចុប្បន្នមានអភិបាលប្រឹក្សាមិនឯករាជ្យ និងមិនប្រតិបត្តិ រូប និងអភិបាលប្រឹក្សាមិនឯករាជ្យ ២ រូប និងអភិបាលប្រឹក្សាឯករាជ្យ ៣ រូប។

មុខងាររបស់អភិបាលប្រតិបត្តិ និងអភិបាលប្រឹក្សាត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អភិបាលប្រឹក្សាមានតួនាទីបំពេញជំនាញ និងបទពិសោធន៍ដល់អភិបាលប្រតិបត្តិ និងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ធនាគារ ខណៈពេលដែលអភិបាលប្រឹក្សាឯករាជ្យមានតួនាទីផ្តល់ការត្រួតពិនិត្យ និងធានាសមតុល្យអំណាចដើម្បីធានាថាធនាគារប្រតិបត្តិការងារជាមួយនឹងអភិបាលកិច្ចសមស្របជាមួយនឹងប្រព័ន្ធនិងការត្រួតពិនិត្យផ្ទៃក្នុងដែលបានដាក់ឲ្យអនុវត្ត។ អភិបាលប្រតិបត្តិទទួលខុសត្រូវក្នុងការផ្តល់ការសម្រេចចិត្តប្រតិបត្តិ និងការអនុវត្តន៍សកម្មភាពយុទ្ធសាស្ត្ររបស់ធនាគារ ដោយមានកិច្ចជំនួយការពីនាយកគ្រប់គ្រងទូទៅ។ អភិបាលប្រឹក្សាមិនឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាល ជាអ្នកនាំមកនូវការវិនិច្ឆ័យ និងគោលដៅឯករាជ្យចូលរួមក្នុងទម្រង់ និងដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដោយផ្តល់នូវការត្រួតពិនិត្យ និងធ្វើសមតុល្យទៅលើសិទ្ធិអំណាចរបស់គណៈអភិបាល។

សមាសភាពនៃក្រុមប្រឹក្សាភិបាល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាលដើម្បីរក្សានូវសមតុល្យដ៏ជាក់លាក់មួយ ដែលធានាឲ្យបាននូវការដឹកនាំ និងការគ្រប់គ្រងធនាគារដ៏ខ្លាំងក្លា និងពោរពេញដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មការចំនួន ៣ ដើម្បីជាជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រងអាជីវកម្ម និងបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន។ តួនាទី និងក្របខណ្ឌនៃគណៈកម្មការ ក៏ដូចជាសិទ្ធិអំណាចផ្តល់ដោយក្រុមប្រឹក្សា ដល់គណៈកម្មការទាំងនេះត្រូវបានកំណត់យ៉ាងជាក់លាក់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មការទាំង ៣ មានដូចជា៖

គណៈកម្មការ	ទទួលបន្ទុកដោយ
គណៈកម្មការសវនកម្ម	អភិបាលឯករាជ្យ
គណៈកម្មការគ្រប់គ្រងហានិភ័យ	អភិបាលឯករាជ្យ
គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ	អភិបាលឯករាជ្យ

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

(I) គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មផ្តល់នូវការត្រួតពិនិត្យឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងធានានូវតុល្យភាពអំណាចរបស់ធនាគារ។

គណៈកម្មការសវនកម្ម មានសមាសភាពដូចតទៅ៖

1. លោកស្រី Seah Yen Goon (ប្រធាន)
2. លោក Paul Gwee Choon Guan
3. លោក Ong Teong Hoon

តួនាទីរបស់គណៈកម្មការសវនកម្មមាន៖

- (ក) ធានាថាព័ត៌មានពាក់ព័ន្ធនឹងហានិភ័យ និងហិរញ្ញវត្ថុផ្តល់ទៅឲ្យធនាគារជាតិនៃកម្ពុជា និងសាធារណៈមានភាពច្បាស់លាស់ សុក្រឹត និងជឿជាក់បាន
- (ខ) វាយតម្លៃលើមូលដ្ឋាននៃវិធីសាស្ត្រ និងការរៀបចំការងារគណនេយ្យដែលត្រូវប្រើប្រាស់សម្រាប់របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុឯកជន
- (គ) ពិនិត្យឡើងវិញនូវភាពមិនគ្រប់គ្រាន់នៃធនធាន សមត្ថភាព មុខងារ និងព្រំដែននៃតួនាទីសវនកម្មផ្ទៃក្នុង ហើយធានាថាតួនាទីសវនកម្មផ្ទៃក្នុងមានសិទ្ធិអំណាចចាំបាច់ដើម្បីតួនាទីរបស់ខ្លួន
- (ឃ) ត្រួតពិនិត្យមើលវិសាលភាពនៃកម្មវិធីសវនកម្មផ្ទៃក្នុង
- (ង) ត្រួតពិនិត្យមើលដំណើរប្រព្រឹត្តទៅ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- (ច) ធានាថាពិតជាមានការពិនិត្យ និងសមតុល្យច្បាស់លាស់ដែលធ្វើឲ្យសវីធានធននៃសេវាមិនមែនសវនកម្ម មិនជ្រៀតជ្រែកដល់ការអនុវត្តន៍ការវិនិច្ឆ័យរបស់សវនកម្មឯករាជ្យឡើយ

- (ឆ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ផែនការអនុវត្តន៍សវនកម្ម ការពង្រីកផែនការរៀបចំផ្នែកលើកិច្ចការសវនករខាងក្រៅ និងសវនកម្មផ្ទៃក្នុង
- (ជ) ត្រួតពិនិត្យលើព្រំដែននៃសវនកម្ម ក៏ដូចជារបាយការណ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរត្រួតពិនិត្យ និងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត
- (ឈ) ត្រួតពិនិត្យលើរបៀបប្រតិបត្តិការអាជីវកម្មដៃគូ និងផ្តល់ព័ត៌មានជូនប្រតិបត្តិការទាំងនោះ និង

គណៈកម្មការគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើសកម្មភាពរបស់គណៈគ្រប់គ្រងឥណទានទីផ្សារ ទម្រង់ការរៀបចំអត្រាការប្រាក់ សន្ទនីយភាពការងារច្បាប់ និងហានិភ័យផ្សេងៗ ដើម្បីធានាថាដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានរៀបចំឡើង និងបំពេញមុខងារបានល្អ។

សមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យ រួមមាន សមាជិក 3 រូបពីក្រុមប្រឹក្សាភិបាលដូចជា៖

1. លោក Paul Gwee Choon Guan (ប្រធាន)
2. លោក Ong Teong Hoon
3. លោកស្រី Seah Yen Goon

គណៈកម្មការគ្រប់គ្រងហានិភ័យ ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ពិនិត្យ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគោលនយោបាយ និងដំណោះស្រាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- (ខ) ពិនិត្យ និងអនុម័តលើផលិតផលថ្មីៗ ក្រោយពីបានធានាថាផលិតផលថ្មីនេះបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងត្រឹមត្រូវ

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

(គ) ពិនិត្យលើការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងការចាត់ចែង តួនាទីប្រាក់ទុន ដោយរួមបញ្ចូលទាំងតម្លៃនៃការផ្ទេរមូលនិធិដែល ពាក់ព័ន្ធ

(ឃ) រៀបចំមូលធនត្រូវការសម្រាប់ហានិភ័យ ដើម្បីផ្តល់ឲ្យគណៈកម្មការ ទ្រព្យសកម្ម និងទ្រព្យអកម្ម

(ង) ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃនយោបាយគ្រប់គ្រង ហានិភ័យ និងក្របខណ្ឌក្នុងការសម្គាល់វាស់វែងត្រួតពិនិត្យ និងតាម ដានហានិភ័យ និងពង្រីកបន្ថែមការអនុវត្តន៍នេះឲ្យមានប្រសិទ្ធភាព និងឯករាជ្យ

(ច) ធានាថាហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធនានា ត្រូវបានដាក់ ជូនអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ និង

(ឆ) ពិនិត្យលើរបាយការណ៍គ្រប់គ្រងហានិភ័យ តាមកាលកំណត់លើ ហានិភ័យឥណទាន ផលប័ត្រហានិភ័យ និងសកម្មភាពគ្រប់គ្រង ហានិភ័យ។

(ជ) ពិនិត្យមើលកម្មវិធីប្រតិបត្តិតាម និងរបាយការណ៍ ដែលរៀបចំដោយ មន្ត្រីប្រតិបត្តិតាមដែលពាក់ព័ន្ធនឹងការអនុវត្តន៍ទៅតាមលក្ខន្តិកៈ និងបទប្បញ្ញត្តិ ដែលតម្រូវព្រមទាំងចេញជាសេចក្តីបង្គាប់សម្រាប់ សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត។

(III) គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវនីតិវិធីផ្លូវការ និងទម្រង់ ការតម្លាភាព ក្នុងការតែងតាំងអភិបាលសមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ក៏ដូចជាធ្វើការវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការអនុវត្តន៍ការងាររបស់ មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ គណៈកម្មការក៏ផ្តល់ផងដែរនូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងធានាថាការផ្តល់ជូន នេះ មានលក្ខណៈប្រកួតប្រជែង និងជាក់លាក់ស្របតាមវប្បធម៌ គោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធ។

សមាសភាពរបស់គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ មានដូចខាង ក្រោម៖

1. លោក Koh Yong Guan (ប្រធាន)
2. លោក Lim Hua Min
3. លោក Ong Teong Hoon

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ត្រូវបានផ្តល់សិទ្ធិអំណាចដោយ ក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ត្រួតពិនិត្យលើសមាសភាព និងទំហំរបស់ក្រុមប្រឹក្សាភិបាល និង ធ្វើការកំណត់តុល្យភាពឲ្យបានត្រឹមត្រូវ ក្នុងក្រុមប្រឹក្សាភិបាលរវាង អភិបាលប្រតិបត្តិអភិបាលប្រឹក្សា និងអភិបាលឯករាជ្យ
- (ខ) ពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលស្តីពីគុណភាព បទពិសោធន៍ ជំនាញ និងសមត្ថភាពផ្សេងៗទៀតដែលត្រូវការ សម្រាប់តំណែងអភិបាល
- (គ) ផ្តល់អនុសាសន៍ និងវាយតម្លៃបេក្ខភាព អភិបាល គណៈកម្មការ ក្រុមប្រឹក្សាភិបាល ក៏ដូចជាបេក្ខភាពសម្រាប់តួនាទីថ្នាក់គ្រប់គ្រង ជាន់ខ្ពស់
- (ឃ) ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ក្នុងការដកហូតតំណែង អភិបាល ឬ មន្ត្រីថ្នាក់ជាន់ខ្ពស់ផ្សេងៗ ក្នុងករណីដែលពួកគេ មិន អនុវត្តការងារឲ្យមានប្រសិទ្ធភាព ខ្លីខ្លាញ់ និងប្រព្រឹត្តខុសឆ្គង ដោយ ប្រការណាមួយ
- (ង) បង្កើតយន្តការសម្រាប់ការវាយតម្លៃផ្លូវការនូវប្រសិទ្ធភាពរបស់ក្រុម ប្រឹក្សាទាំងមូល និងការរួមចំណែករបស់អភិបាលនីមួយៗជួយដល់ ប្រសិទ្ធភាពក្រុមប្រឹក្សាភិបាល ការរួមចំណែករបស់អភិបាលនៃ គណៈកម្មការផ្សេងៗ និងការបំពេញការងាររបស់មន្ត្រីថ្នាក់គ្រប់ គ្រងជាន់ខ្ពស់។

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

- (ច) ពិនិត្យលើការតែងតាំង ការស្នងបន្តលើកិច្ចការគ្រប់គ្រង និងការវាយតម្លៃលើការអនុវត្តន៍ការងារ របស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និង
- (ឆ) ផ្តល់អនុសាសន៍នូវក្របខណ្ឌការងារសម្រាប់ផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្របខណ្ឌការងារបែបនេះ ត្រូវឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ បទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់អភិបាលនីមួយៗ និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់នីមួយៗ ដែលពាក់ព័ន្ធ។

ដំណើរការនៃការតែងតាំងក្រុមប្រឹក្សាភិបាល

បេក្ខជនឈរឈ្មោះទាំងអស់ សម្រាប់តែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាល ជាដំបូងត្រូវឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការតែងតាំង និងលាភការ ហើយគណៈកម្មការនេះនឹងដាក់សំណើទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលនឹងធ្វើការសម្រេចចិត្តចុងក្រោយផ្លូវការ ដើម្បីធ្វើការតែងតាំងក្រុមប្រឹក្សាភិបាល។ នៅពេលវាយតម្លៃបេក្ខជនឈរឈ្មោះសម្រាប់តែងតាំងក្នុងក្រុមប្រឹក្សាភិបាល គឺទាមទារនូវលក្ខខណ្ឌពិចារណាមួយចំនួនដូចជា គុណភាព ជំនាញនិងបទពិសោធន៍ ភាពសាកសម និងសមត្ថភាពប្រកួតប្រជែងជាមូលដ្ឋាន ដែលទាមទារឲ្យមានសម្រាប់មុខតំណែង និងគុណភាពក្រុមប្រឹក្សាភិបាល។

គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់ អភិបាលកិច្ចក្រុមហ៊ុន

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិច 3 ខែម្តង។ អំឡុងពេលកាលបរិច្ឆេទបញ្ចប់ហិរញ្ញវត្ថុ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ក្រុមប្រឹក្សាបានជួបប្រជុំគ្នា ចំនួន 4 លើក។

អភិបាលនីមួយៗ ត្រូវបានផ្តល់ព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សា និងផ្តល់ជូននូវរបៀបវារៈជាមុន នៅរៀងរាល់ការប្រជុំម្តងៗ ដើម្បីឲ្យអភិបាលគ្រប់រូបមានពេលវេលាក្នុងការសិក្សា និងរៀបចំសម្រាប់ការពិភាក្សា។ ព័ត៌មានបន្ថែមផ្សេងទៀតស្នើដោយអភិបាល ត្រូវបានរៀបចំជាស្រេច។ ក្រុមប្រឹក្សាភិបាលក៏មានតារាងពេលវេលា និងកម្មវិធីបម្រុងទុកសម្រាប់ការពិភាក្សាផងដែរ។ រាល់កំណត់ត្រាក្នុងកិច្ចប្រជុំត្រូវបានកត់ត្រា និងរក្សាទុកយ៉ាងល្អ។

គណៈគ្រប់គ្រងធនាគារ បានអនុវត្តតាមគោលការណ៍របស់សម្ព័ន្ធលើព័ត៌មានដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលពិចារណា។ អនុលោមតាមគោលនយោបាយនេះ រាល់កំណត់ត្រាព័ត៌មាន ត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលទៅតាមពេលវេលាកំណត់មួយ ដើម្បីក្រុមប្រឹក្សាភិបាលបានដឹងអំពីដំណើរការការងារ និងសកម្មភាពអាជីវកម្មរបស់ធនាគារ។

អភិបាលអាចស្វែងរកសេវាណែនាំ និងជំនួយពីលេខារបស់ក្រុមហ៊ុន ដែលពួកគេជាអ្នកទទួលខុសត្រូវក្នុងការធានាថា នីតិវិធីក្រុមប្រឹក្សាភិបាលត្រូវបានគោរពតាម ហើយរាល់ព័ត៌មានចាំបាច់ដែលនឹងត្រូវទទួលបានពីអភិបាល គឺសម្រាប់កំណត់ត្រាផ្ទាល់របស់ធនាគារផង និងគោលបំណងដើម្បីបំពេញកិច្ចក្នុងលក្ខន្តិកៈផង។

ព័ត៌មានលម្អិតនៃវត្តមានរបស់អភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាដំណាច់ឆ្នាំ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 មានដូចខាងក្រោម៖

ឈ្មោះអភិបាល	ចំនួនវត្តមានក្នុងការប្រជុំ
លោក Lim Hua Min (Chairman)	4/4
លោក Koh Yong Guan	4/4
លោក Ong Teong Hoon	4/4
លោកស្រី Seah Yen Goon	4/4
លោក Paul Gwee Choon Guan	4/4
លោក Chan Mach	4/4

ការទទួលខុសត្រូវ

ក្រុមប្រឹក្សាទទួលស្គាល់ពីសារៈសំខាន់នៃការថែរក្សាកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រពន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលធានាអះអាងពីការទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើតបរិយាកាសត្រួតពិនិត្យសមស្រប និងក្របខណ្ឌគ្រប់គ្រងហានិភ័យក៏ដូចជាការត្រួត

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ពិនិត្យលើភាពត្រឹមត្រូវ និងគ្រប់គ្រាន់របស់វា។ ទាក់ទងនឹងការកំណត់មូលដ្ឋាននៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ប្រព័ន្ធគឺត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងហានិភ័យ និងធានាថាហានិភ័យត្រូវបានកម្រិត និងគ្រប់គ្រងនៅក្នុងកម្រិតមួយ ដែលគេអាចទទួលយកបានជាជាងមើលរំលងហានិភ័យទាំងនោះ ដើម្បីសម្រេចគោលដៅអាជីវកម្ម។ ប្រព័ន្ធអាចត្រឹមតែផ្តល់ការធានាដ៏សមហេតុផលតែប៉ុណ្ណោះ តែមិនមែនជាការធានាដ៏ច្បាស់លាស់ណាមួយទប់ទល់នឹងហានិភ័យនៃកំហុសក្នុងការគ្រប់គ្រងកំហុសក្នុងព័ត៌មានហិរញ្ញវត្ថុ ឬការបាត់បង់ ឬការក្លែងបន្លំហិរញ្ញវត្ថុណាមួយឡើយ។

គន្លឹះក្នុងការត្រួតពិនិត្យផ្ទៃក្នុង

គន្លឹះដំណើរការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបរាប់បង្ហាញដូចខាងក្រោម៖

រចនាសម្ព័ន្ធអង្គភាពចាត់តាំង

រចនាសម្ព័ន្ធអង្គភាពចាត់តាំង ជាមួយនឹងគំនូសបង្ហាញបន្ទាត់នៃការទទួលខុសត្រូវ ការងារការណ៍ ការផ្ទេរអំណាច និងគណនេយ្យភាពក្នុងធនាគារនឹងជួយធានាប្រសិទ្ធភាពទំនាក់ទំនង នៃគោលដៅត្រួតពិនិត្យហានិភ័យ ក៏ដូចជាការរៀបចំបង្កើតអំណាច និងគណនេយ្យភាពដែលសមស្របទៅតាមលក្ខណវិនិច្ឆ័យនៃការគ្រប់គ្រង។

គោលនយោបាយ និងនីតិវិធីផ្ទៃក្នុង

សៀវភៅណែនាំស្តីពីនីតិវិធី និងគោលការណ៍ផ្ទៃក្នុងលម្អិតពីអាជីវកម្មនិងស្ថាប័នគាំទ្រមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ការណែនាំដើម្បីធានាការអនុលោមទៅតាមគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

ធនាគារ ក៏បានចងក្រងឯកសារអំពីដែនកំណត់នៃសិទ្ធិអំណាចដែលបានផ្តល់ឲ្យសម្រាប់ទិសដៅគន្លឹះនៃអាជីវកម្មដោយបានទទួលការយល់ស្របពីក្រុមប្រឹក្សាភិបាល។ ឯកសារនេះបញ្ជាក់ពីក្របខណ្ឌអំណាច និងទំនួលខុសត្រូវ ព្រមទាំងសម្រួលដល់ការធ្វើការសម្រេចចិត្ត ឲ្យបានត្រឹមត្រូវក្នុងកម្រិតមួយដែលសាកសមទៅតាមឋានានុក្រមរបស់អង្គការ។ ការផ្តល់ព័ន្ធនៃកំណត់នេះ ធ្វើឡើងផ្អែកទៅលើការត្រួតពិនិត្យជាទៀងទាត់ទៅ

តាមការអនុវត្តន៍ និងភាពសមស្របរបស់វាដើម្បីសម្រេចទិសដៅ និងតម្រូវការប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

ការត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ

ស្ថិតក្នុងមូលដ្ឋានទៀងទាត់ គណៈគ្រប់គ្រងផ្តល់ព័ត៌មានលម្អិតពីហិរញ្ញវត្ថុបម្រែបម្រួលសំខាន់ៗ និងការវិភាគទិន្នន័យហិរញ្ញវត្ថុជូនក្រុមប្រឹក្សាភិបាលក្នុងគោលបំណងពិនិត្យមើល និងធ្វើការសម្រេចចិត្ត។

មុខងារប្រតិបត្តិការ

ការប្រតិបត្តិតាមធ្វើឡើងតាមការវាយតម្លៃជាទៀងទាត់ ចំពោះដំណើរការប្រតិបត្តិការរបស់ធនាគារ ដើម្បីធានាឲ្យមានអនុលោមភាពតាមច្បាប់និងបទប្បញ្ញត្តិ ជាពិសេសបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម ក៏ដូចជាគោលការណ៍ និងនីតិវិធីផ្សេងៗដែលតម្រូវ។ រាល់ការប្រែប្រួល ឬភាពខុសឆ្គងណាមួយ គឺត្រូវវាយការណ៍ជូនទៅគណៈកម្មការគ្រប់គ្រងហានិភ័យ ហើយក្រុមប្រឹក្សាភិបាលនឹងត្រូវបានផ្តល់ព័ត៌មាននូវមូលហេតុបង្ក និងវិធានការបង្ការដែលត្រូវបានអនុវត្ត។

មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងពិនិត្យនឹងធ្វើការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដើម្បីអនុលោមតាមតម្រូវការត្រួតពិនិត្យទាមទារដោយធនាគារ។ សវនកររបស់ធនាគារ ធ្វើការត្រួតពិនិត្យ និងប្រតិបត្តិការត្រួតពិនិត្យខាងក្នុងរបស់ធនាគារយ៉ាងទៀតទាត់។ គណៈកម្មការសវនកម្មវាយការណ៍អំពីសវនកម្មផ្ទៃក្នុងជូនទៅក្រុមប្រឹក្សាភិបាល។

អំឡុងឆ្នាំ2021 កិច្ចការរបស់សវនកម្មផ្ទៃក្នុងផ្តោតសំខាន់ លើចំណុចអាទិភាព ដោយយោងទៅលើការវាយតម្លៃហានិភ័យប្រចាំឆ្នាំរបស់ពួកគេនិងយោងតាមផែនការសវនកម្មប្រចាំឆ្នាំដែលបានយល់ស្រប ដោយគណៈកម្មការសវនកម្មរបស់ធនាគារ។ លទ្ធផលត្រួតពិនិត្យជាមួយអនុសាសន៍សម្រាប់អភិវឌ្ឍ ត្រូវបានវាយការណ៍ជូនគណៈកម្មការសវនកម្មរបស់ធនាគារ។ គណៈកម្មការសវនកម្មរបស់ធនាគារកោះប្រជុំទៀតទាត់ដើម្បីពិនិត្យមើលលើលទ្ធផល និងអនុសាសន៍សម្រាប់អភិវឌ្ឍដោយសវនកម្មផ្ទៃក្នុងព្រមទាំងមើលលើសកម្មភាព ដែលត្រូវបានធ្វើដើម្បីកែលម្អដោយសម្ព័ន្ធសវនកម្ម ដែលសកម្មភាពទាំងឡាយនឹងត្រូវធ្វើឡើងដើម្បីកែលម្អចំណុចខ្វះខាតក្នុងពេលវេលាកំណត់មួយ និងដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

ក្រុមប្រឹក្សាភិបាលអះអាងថាដំណើរការនេះ នៅតែបន្តធ្វើជាប់ជានិច្ចក្នុង អំឡុងឆ្នាំហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យហើយផ្តល់ការធានាមួយដ៏សមស្រប ដែលទ្រព្យ សកម្មរបស់ធនាគារត្រូវបានមើលការខុសត្រូវ ដោយសុវត្ថិភាពមិនឲ្យមាន ការបាត់បង់ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយឡើយ និង ម្យ៉ាងវិញទៀតព្រលប់ប្រតិបត្តិការនីមួយៗរបស់ធនាគារ គឺត្រូវបានកត់ត្រា ទុក និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវ។

ការគ្រប់គ្រងហានិភ័យ

ធនាគារនៅតែបន្តយន្តការពង្រឹងការអនុវត្តន៍ការគ្រប់គ្រងហានិភ័យ ដោយ តែងតាំងប្រធាននាយកដ្ឋានហានិភ័យ និងប្រធាននាយកដ្ឋានប្រតិបត្តិតាម ដែលជាអ្នកតាមដាន និងត្រួតពិនិត្យលើការគ្រប់គ្រងក្របខណ្ឌហានិភ័យ និងក្របខណ្ឌប្រតិបត្តិតាម ដែលមានវិសាលភាពដូចខាងក្រោម៖

■ ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការជាហានិភ័យ ដែលខាតបង់បណ្តាលមកពីកង្វះខាត ឬបរាជ័យនៃ ដំណើរការត្រួតពិនិត្យផ្ទៃក្នុង មនុស្ស ប្រព័ន្ធ និងមកពីកត្តា ខាងក្រៅនានា។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃ ការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការរំកិលបន្ត។

■ ហានិភ័យផ្នែកយុទ្ធសាស្ត្រ

ហានិភ័យផ្នែកយុទ្ធសាស្ត្រ កើតឡើងមកពីភាពអសមត្ថភាពរបស់ស្ថាប័ន ក្នុងការអនុវត្តន៍ផែនការអាជីវកម្ម យុទ្ធសាស្ត្រ ការសម្រេចចិត្ត ការបែងចែក ធនធានឲ្យបានសមស្របនឹងភាពអសមត្ថភាពរបស់ខ្លួនក្នុងការបន្ស៊ាំនឹង ការផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។

■ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃ ការងឺគ្រោះដោយការខាតបង់ផ្នែក ហិរញ្ញវត្ថុ របស់អតិថិជនធនាគារមួយចំនួនដែលអតិថិជន ឬភាគីទីផ្សារ ម្ខាងទៀតមិនអាចបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ពួកគេ ចំពោះ ធនាគារ។ ហានិភ័យឥណទានជាហានិភ័យធំជាងគេតែមួយគត់សម្រាប់ អាជីវកម្មធនាគារ។

■ ហានិភ័យហិរញ្ញវត្ថុ

សកម្មភាពចំណាយរបស់ធនាគារងាយនាំឲ្យធនាគារប្រឈមនឹងហានិភ័យ ហិរញ្ញវត្ថុជាច្រើន រួមមាន ហានិភ័យសន្ទនីយភាព ហានិភ័យរូបិយប័ណ្ណ បរទេស និងហានិភ័យអត្រាសាច់ប្រាក់។

- ហានិភ័យសន្ទនីយភាព ជាហានិភ័យដែលធនាគារមិនអាចបំពេញ កាតព្វកិច្ចពួកគេ បានដែលបណ្តាលមកពីប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានដកចេញតម្រូវការសាច់ប្រាក់ពីប្រាក់ ដែលនៅជំពាក់តាម កិច្ចសន្យា ឬ រំហូរសាច់ប្រាក់ចេញផ្សេងទៀត។

- ហានិភ័យរូបិយប័ណ្ណបរទេស ជាផលប៉ះពាល់ដ៏ធំទាក់ទងនឹងការ ប្រែប្រួលអត្រារូបិយប័ណ្ណជាអវិជ្ជមានលើប្រាក់ចំណូល និងតម្លៃ សេដ្ឋកិច្ច។

- ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលរំហូរសាច់ប្រាក់នា ពេលខាងមុខនៃ ឧបករណ៍ហិរញ្ញវត្ថុកើតឡើងដោយសារការប្រែប្រួល អត្រាការប្រាក់នៅលើទីផ្សារ។ កម្រិតការប្រាក់កើនឡើង ឬថយចុះ ដោយសារការប្រែប្រួលមិនរំពឹងទុកក្នុងអត្រាការប្រាក់។

■ ហានិភ័យផ្នែកប្រតិបត្តិតាម

ហានិភ័យផ្នែកប្រតិបត្តិតាម គឺជាហានិភ័យទាក់ទងនឹងច្បាប់ ឬបទប្បញ្ញត្តិ ហាមឃាត់ ការខាតបង់ផ្នែកហិរញ្ញវត្ថុ ឬការបាត់បង់កិត្តិសព្ទ ដែលស្ថាប័ន អាចនឹងទទួលរងពីលទ្ធផលនៃការអាក់ខានមិនបានអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ បទដ្ឋានគតិយុត្តិ បទប្បញ្ញត្តិផ្ទៃក្នុង និងក្រមសីលធម៌ដែល អនុវត្តលើសកម្មភាពធនាគារ។

ធនាគារបង្កើនការយល់ដឹង និងបង្ហាញឲ្យឃើញអំពីហានិភ័យដល់ និយោជិកគ្រប់ជាន់ថ្នាក់នៅក្នុងធនាគារ។ កម្មវិធីបណ្តុះបណ្តាលនៅតែ បន្តធ្វើឡើងដោយផ្នែកប្រតិបត្តិតាម និងផ្នែកហានិភ័យដើម្បីអប់រំនិយោជិក អំពីការសម្គាល់ហានិភ័យ បង្កើតវិធីសាស្ត្រដើម្បីការគ្រប់គ្រង និងរក្សាការ ប្រតិបត្តិតាមគោលនយោបាយ និងបទប្បញ្ញត្តិ ទាំងក្នុង និងក្រៅ។ ធនាគារ បានបន្តអនុវត្តដំណើរការវាយតម្លៃគ្រប់គ្រងហានិភ័យ (CSA) យ៉ាងស្អាត ជំនាញដែលផ្អែកទាំងអស់នឹងបន្តធ្វើការសម្គាល់ វាយតម្លៃ និងកាត់បន្ថយ ហានិភ័យផ្នែកប្រតិបត្តិការ។ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង

គោលនយោបាយ និងគោលការណ៍ អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

អកម្ម (ALCO) ពង្រឹងការត្រួតពិនិត្យផ្នែកអនុវត្តហិរញ្ញវត្ថុរបស់ធនាគារ គោលការណ៍ហានិភ័យត្រូវបានបង្កើតឡើង និងដំណើរការគ្រប់គ្រងសន្ទនីយភាព និង ទុនវិនិយោគ។ គណៈកម្មការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាល ផ្តល់ការណែនាំលើបញ្ហានានាដែលពាក់ព័ន្ធ ដើម្បីធានានូវការទទួល យកហានិភ័យរបស់ធនាគារមានភាពសមស្រប ក្នុងការជួយសម្រេច គោលដៅហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារកំពុងតែបន្តការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមក្របខណ្ឌ អភិវឌ្ឍន៍ឆ្នាំ២០២១ និងជឿជាក់ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌ ប្រតិបត្តិតាមនឹងជួយធានាបន្តនិរន្តរភាព និងសមត្ថភាពរបស់ខ្លួនដើម្បី សម្រេច តាមទិដ្ឋភាពគោលដៅរបស់ខ្លួន។

■ ក្រមសីលធម៌

ក្រមសីលធម៌របស់ធនាគារត្រូវបានដាក់ជាគោលការណ៍ណែនាំ ចំពោះ ឥរិយាបថរបស់និយោជិតដែលអាចទទួលយកបានជាពិសេស នៅពេល ពួកគេដោះស្រាយបញ្ហារសើប ដូចជានិយោគ ទំនាក់ទំនងជាមួយ អ្នកដទៃ និងដោះស្រាយបណ្តឹងសារទុក្ខទាំងក្នុង និងក្រៅអង្គការ។ ក្រម សីលធម៌បានចែងអំពីបទដ្ឋាន នៃឥរិយាបថជាក់លាក់សម្រាប់និយោជិត របស់យើងដើម្បីដោះស្រាយបញ្ហាសីលធម៌ចម្បងនានាដូចជាការរក្សាការ សម្ងាត់ និងការប្រើប្រាស់ព័ត៌មានក្នុងកាលៈទេសៈមិនសមរម្យ។

ការមានក្រមសីលធម៌ជួយបង្កើនទំនុកចិត្តនៅក្នុងធនាគារ ក្នុងនាមជា គ្រឹះស្ថានមួយដោយបង្ហាញដល់អតិថិជន និងអ្នកវិនិយោគថាធនាគារ មានការតាំងចិត្តក្នុងការថែរក្សាភាពសុចរិតរបស់ខ្លួន ដោយគោរពតាម គោលការណ៍ណែនាំ អំពីសីលធម៌កម្រិតខ្ពស់ និងអនុវត្តសកម្មភាព អាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។

និយោជិតទាំងអស់ត្រូវបានផ្តល់នូវព័ត៌មាន និងតម្រូវឱ្យធ្វើការចុះហត្ថ លេខាទទួលយល់ព្រមលើក្រមសីលធម៌ ជាការដឹកនាំលើឥរិយាបថរបស់ ពួកគេក្នុងពេលចាប់ផ្តើមធ្វើការ។

■ ឯករាជ្យភាព និងតម្លាភាព

ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងឯករាជ្យ ដោយក្រុមអ្នកគ្រប់គ្រងមាន បទពិសោធន៍ជាមួយនឹងការត្រួតពិនិត្យតាមដាន ក្រុមប្រឹក្សាភិបាល។ ធនាគារប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងការទំនាក់ទំនង ជាមួយអតិថិជនក៏ ដូចជាប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងរបាយការណ៍ និងទំនួលខុសត្រូវផ្នែក ហិរញ្ញវត្ថុ។

អភិបាលកិច្ច ធនាគារ

- ប្រវត្តិរូបក្រុមប្រឹក្សាភិបាល _____ 31
- ប្រវត្តិរូបគណៈគ្រប់គ្រង _____ 35
- រចនាសម្ព័ន្ធរបស់ធនាគារ ហ្វីលីពីន _____ 40

ប្រវត្តិបុគ្គលប្រឹក្សាភិបាល



លោក LIM HUA MIN

ប្រធានក្រុមប្រឹក្សាភិបាល

លោក Lim ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Phillip Capital Group of Companies និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃ IFS Capital Limited ផងដែរនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2003។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខតំណែងជាមេត្តាករណីនៅក្នុងផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) និងវិទ្យាស្ថានស្រាវជ្រាវមូលបត្រ។ គាត់បានបម្រើការងារនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការមួយចំនួន នៃផ្សារភាគហ៊ុន នៃប្រទេសសិង្ហបុរី។ ក្នុងឆ្នាំ1997 គាត់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការត្រួតពិនិត្យផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) ដែលទទួលខុសត្រូវលើការបង្កើតក្របខណ្ឌទស្សនាទាន ដើម្បីធ្វើឲ្យទីផ្សារមូលធននៃប្រទេសសិង្ហបុរីកាន់តែមានលក្ខណៈសកល ប្រកួតប្រជែង និងរឹងមាំ។ សម្រាប់ការងារ នេះ គាត់បានទទួលមេដាយសេវាសាធារណៈ (PBM) ក្នុងឆ្នាំ1999 ពីរដ្ឋាភិបាលសិង្ហបុរី។ នៅឆ្នាំ2014 គាត់ទទួលបានវិញ្ញាបនបត្រសរសើរពី IBF Distinguished Fellow ដែលជាវិញ្ញាបនបត្រខ្ពស់បំផុតដែលផ្តល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) សម្រាប់អ្នកដឹកនាំជំនួញដែលផ្តល់ជាគំរូល្អផ្នែកវិជ្ជាជីវៈ ភាពស្មោះត្រង់ និងសមិទ្ធផល។ នៅឆ្នាំ2018 គាត់បានទទួលងារជាអ្នកជំនួញប្រចាំឆ្នាំ2017 ក្នុងកម្មវិធីពានរង្វាន់ជុំវិញសិង្ហបុរីប្រចាំឆ្នាំ ដែលជាកិត្តិនាមដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសសិង្ហបុរី។ លោក Lim ក៏ធ្លាប់បម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបនៅក្នុងអាជ្ញាធរប្រចាំចំណូលនៃប្រទេសសិង្ហបុរីពីឆ្នាំ2004 ដល់ឆ្នាំ2010។

លោក Lim មានបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ The University of Surrey និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវប្រតិបត្តិការ និងសិក្សាគ្រប់គ្រង ពីសាកលវិទ្យាល័យ Imperial College London។



លោក ONG TEONG HOON

អភិបាល

លោក Ong បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ1977 ដំបូងជាភ្នាក់ងារជើងសារូបិយប័ណ្ណរួចមួយឆ្នាំក្រោយមកបានបម្រើការងារជាមួយធនាគារ Standard Chartered Bank ក្នុងតំណែងជាម្ចាស់កិច្ចការ។ ដោយធ្វើការជាមួយធនាគារនេះអស់រយៈពេល 25ឆ្នាំ គាត់បានឆ្លងកាត់គ្រប់ទិដ្ឋភាពទាំងអស់នៃធនាគារពាណិជ្ជក្រៅពីមុខងារជាហេរញ្ជីក ហើយគាត់បានបញ្ចប់អាជីពធនាគាររបស់គាត់ក្នុងតំណែងជានាយកប្រចាំប្រទេសឲ្យធនាគារក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។ ការបញ្ចប់នេះ គឺក្រោយពីលោកធ្វើជានាយកប្រចាំប្រទេសរបស់ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមុននោះ ជាអ្នកគ្រប់គ្រងប្រចាំតំបន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្របដណ្តប់លើស្ថាប័នហិរញ្ញវត្ថុ នានា។

បន្ទាប់ពីពេលនោះ គាត់បានចូលរួមជាមួយ Phillip Securities Pte Ltd និងបានកាន់មុខងារជាច្រើន រួមទាំងការងាររយៈពេលមួយឆ្នាំនៅក្នុង Phillip Securities Thailand PLC ក្នុងតំណែងជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនហើយចុងក្រោយជាអភិបាល នៃ OTC Capital មុនពេលត្រូវបានតែងតាំងឲ្យចូលបម្រើការងារនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ក្នុងឆ្នាំ2012។ សព្វថ្ងៃនេះ គាត់កំពុងបម្រើការងារ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Phillip General Insurance Cambodia Pte Ltd ព្រមទាំងជាអ្នកតំណាងភាគទុនិករបស់ក្រុមហ៊ុន Phillip General Insurance Cambodia Co Pte Ltd ក្រុមហ៊ុន Phillip Life Assurance Cambodia Company Ltd. និងធនាគារ ហ្វីលីពី។

លោក Ong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិង្ហបុរី ដោយទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្រផ្នែកវិទ្យាស្ថាន Associate of the Chartered Institute of Bankers ចាប់តាំងពីឆ្នាំ1978។

ប្រវត្តិបក្រុមប្រឹក្សាភិបាល



លោក ចាន់ ម៉ាច

អភិបាល និងអគ្គនាយក

លោក ម៉ាច ជាប្រធាននាយកប្រតិបត្តិក្នុងស្រុកដំបូងគេនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត និងអគ្គនាយកធនាគារ ហ្វីលីព នាពេលបច្ចុប្បន្ន។ គាត់ត្រូវបានដំឡើងឋានៈជាមុខតំណែងអ្នកគ្រប់គ្រងប្រតិបត្តិការ ក្នុងឆ្នាំ២០០៦។ ដោយមានបរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា លោក ម៉ាច បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ដំបូងក្នុងឆ្នាំ១៩៩៩ ក្នុងតំណែងជាសមាជិក និងជាគ្រូបង្រៀនបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ២០០១។ សាខានេះបានរីកចម្រើនយ៉ាងខ្លាំង ហើយក្នុងឆ្នាំ២០០៣ គាត់ត្រូវបានតែងតាំងជាអាយកផ្នែកប្រតិបត្តិការ។ ក្រោមការដឹកនាំរបស់គាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត មាននិរន្តរភាពហើយផលប្រយោជន៍កើនឡើងមួយទៀត រហូតដល់ការរួមបញ្ចូលគ្នាជាមួយធនាគារហ្វីលីព។

លោក ម៉ាច បានទទួលសញ្ញាបត្រផ្នែកកម្មវិធីពាណិជ្ជខាងជំនួញពី Omega Performance និង Advance Bank Risk qualification ពី Moody Analytics។ លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្ន លោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។



លោក LEE YONG MAN (MARK)

សមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់

លោក Lee ជាធនាគារិកដែលមានបទពិសោធន៍ច្រើនជាង ៤០ឆ្នាំមកហើយនៅក្នុងវិស័យធនាគារ។ បទពិសោធន៍របស់គាត់គ្របដណ្តប់លើគ្រប់ផ្នែកនៃវិស័យធនាគាររួមមានធនាគារសាជីវកម្ម ធនាគារបុគ្គល ការវិនិយោគ និងធនាគារឌីជីថល។ ក្នុងនាមជា ធនាគារិកអន្តរជាតិម្នាក់ លោក Lee ធ្លាប់បានធ្វើការនៅប្រទេស សិង្ហបុរី ហុងកុង និង កម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ គាត់ជាស្ថាបនិកធនាគារ PPCBank និង ធនាគារ DGB (ពីមុនជាធនាគារឯកទេស Cam Capital) និងបានបម្រើការជាអគ្គនាយកធនាគារ DGB រហូតដល់ឆ្នាំ ២០២១។ នៅក្នុងខែមីនា ឆ្នាំ២០២១ គាត់បានចូលរួមបម្រើការក្នុងធនាគារ ហ្វីលីព ជាសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់។

ក្រៅពីអាជីពជាធនាគារិកមួយរូបសព្វថ្ងៃនេះ លោក Lee ជាប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៨ ហើយឥឡូវនេះ ជាអាណត្តិទី៣ ដែលលោកបម្រើការក្នុងមុខតំណែងនេះ។

លោក Lee បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Yonsei នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចពី School of Business Administration។ ជាចំណែកនៃការអភិវឌ្ឍន៍អាជីពរបស់គាត់ លោក Lee បានទទួលជោគជ័យ ក្នុងកម្មវិធីសិក្សា Accelerated Development Program of Booth School ពីសាកលវិទ្យាល័យ The University of Chicago ក្នុងឆ្នាំ ២០១៦។

ប្រវត្តិបក្រុមប្រឹក្សាភិបាល



លោក PAUL GWEE CHOON GUAN

អភិបាលឯករាជ្យ

អាជីពធនាគាររបស់លោក Gwee មានរយៈពេលជាង 25ឆ្នាំ ពោរពេញដោយបទពិសោធន៍ផ្នែកធនាគារសកល និងរតនាគារវិនិយោគ ជាមួយនឹងខុស្សាហកម្ម គ្រប់គ្រង ទ្រព្យសកម្ម/មូលនិធិ និងទ្រព្យធន នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជំនាញឯកទេសរបស់ គាត់ រួមមាន វិស័យគ្រប់គ្រងហានិភ័យសហគ្រាស (ឥណទាន ទីផ្សារ សន្ទនីយភាព និងប្រតិបត្តិការ) ការត្រួតពិនិត្យ និងប្រតិបត្តិ និងប្រតិបត្តិការសម្ងាត់ ជាមួយនឹងការរួមបញ្ចូលគ្នាដើរមាំនៃរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យអាជីវកម្មយុទ្ធសាស្ត្រ ការច្នៃប្រឌិត បញ្ចូលគ្នានិងការធ្វើលទ្ធកម្មនិងការគ្រប់គ្រងមូលធន។ គាត់ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិ នៅក្នុងក្រុមហ៊ុន United Overseas Bank Group បន្ទាប់មកជាប្រធាននាយកហិរញ្ញវត្ថុប្រចាំប្រទេសនៅ Hong Kong និង Shanghai Bank ប្រចាំប្រទេសឥណ្ឌូនេស៊ី និងជាប្រធាននាយកប្រតិបត្តិ នៅ Bank of East Asia ប្រចាំប្រទេសសិង្ហបុរី។ បច្ចុប្បន្ន គាត់គឺជាអគ្គលេខាធិការនៃសមាគមធនាគារអាស៊ាន (ASEAN Bankers Association)។

លោក Gwee មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យឈីកាហ្គោ បានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្ម ជំនាញផ្នែកហិរញ្ញវត្ថុ និងទទួលបានបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យញូវខាសល។ គាត់ត្រូវបានទទួល ស្គាល់ជាគណនេយ្យករជំនាញក្នុងឆ្នាំ1984 និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករ ជំនាញ នៅក្នុងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានគណនេយ្យករជំនាញសិង្ហបុរី។



លោកស្រី SEAH YEN GOON

អភិបាលឯករាជ្យ

លោកស្រី Seah មានបទពិសោធន៍ការងារជាង30ឆ្នាំ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ រួមទាំង ហិរញ្ញវត្ថុពាណិជ្ជកម្ម GE ដែលជំនាញខាងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និង មធ្យម។ គាត់កាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ បច្ចេកវិទ្យាព័ត៌មាន ប្រតិបត្តិការត្រួតពិនិត្យ នៅក្នុងប្រទេសសិង្ហបុរី ថៃ និងហុងកុង។ គាត់គឺជាប្រធាននាយកហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុ និងការត្រួតពិនិត្យ ការធ្វើផែនការយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងប្រតិបត្តិ។

គាត់រៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅស្ថាប័នជាច្រើន និងបម្រើការងារនៅក្នុង អនុគណៈកម្មការធនធានមនុស្សនៃមន្ទីរពេទ្យ St. Luke និង ផ្ទះគ្រីស្ទាន សិង្ហបុរី (Singapore Christian Home)។

លោកស្រី Seah គឺជាគណនេយ្យករជំនាញ (សិង្ហបុរី) ដែលមានបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យសិង្ហបុរីបច្ចុប្បន្នហៅថាសាកលវិទ្យាល័យជាតិសិង្ហបុរី និងមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (ច្បាប់អាជីវកម្ម) ពីសាកលវិទ្យាល័យបច្ចេក វិទ្យាណានយ៉ាង (Nanyang Technological University)។

ប្រវត្តិបក្រុមប្រឹក្សាភិបាល



លោក KOH YONG GUAN

អភិបាលឯករាជ្យ

លោក Koh បានចូលរួមជាមួយផ្នែកស៊ីវិលប្រទេសសិង្ហបុរី ក្នុងតួនាទីជាវិស្វករជីវខិត ៧២ នៃក្រសួងសុខាភិបាលក្នុងឆ្នាំ១៩៧២ បន្ទាប់មកបានបន្តជាមួយផ្នែករដ្ឋបាលក្នុងឆ្នាំ១៩៧៩។ លោកបានបន្តការងារក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រមូលពន្ធ) ក្រសួងអប់រំ និងក្រសួងការពារជាតិ មុននឹងត្រូវបានតែងតាំងជាអគ្គនាយកអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិក្នុងឆ្នាំ១៩៨៩។ លោកបានធ្វើជាប្រមុខផ្នែកប្រមូលពន្ធពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧។ ក្នុងឆ្នាំ១៩៩៨ លោកត្រូវបានតែងតាំង ជាអគ្គនាយកនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (ទេសាភិបាលធនាគារជាតិ)។ លោកក៏បានកាន់តួនាទីជាអគ្គនាយកអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ (ថវិកា និងប្រមូលពន្ធ) ផងដែរពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១។ លោកបានចូលនិវត្តន៍ ក្នុងខែមិថុនា ឆ្នាំ២០០៥ ក្នុងតួនាទីអគ្គនាយកអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័ននេះរហូតដល់ខែមេសា ឆ្នាំ២០១១។ លោកបានបម្រើការងារជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសោធននិវត្តន៍ ទទួលបាននិយោជិតទាំងអស់ រួមទាំងវិស័យឯកជន និងសាធារណៈ ក្នុងប្រទេសសិង្ហបុរីពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៣។ លោកបាន ធ្វើជាប្រមុខ ជាន់ខ្ពស់អនិវាសនជនសិង្ហបុរីប្រចាំ នៅប្រទេសកាណាដាពីខែឧសភា ឆ្នាំ២០០៨ ដល់ ខែមីនា ឆ្នាំ២០១៣។

បច្ចុប្បន្ននេះ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម SMRT ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងការផ្តល់សេវាថតភ្លើងក្រោមដី រថយន្តក្រុងនិងតាក់ស៊ី ក្នុងប្រទេសសិង្ហបុរី។ លោកក៏ជាប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើប្រចាំនៅប្រទេសសិង្ហបុរី និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រជំងឺមហារីក នៅសិង្ហបុរីផងដែរ។ លោកបានធ្វើជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសក្រិច តាំងពីខែឧសភា ឆ្នាំ២០១៣។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកវិស្វកមេកានិច ក្នុងឆ្នាំ១៩៧០ និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ ផ្នែកវិស្វកមេកានិច និងវិស្វកម្មខិតក្នុងឆ្នាំ១៩៧២ ពីសាកលវិទ្យាល័យតូរ៉ូនតូ (Toronto) ដែលលោកទទួលបានអាហារូបករណ៍ពីគម្រោងកូឡុមបូ (Colombo)។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យកាតូលិកលីវេន (Catholic University of Leuven) ប្រទេសបេលហ្ស៊ិកក្នុងឆ្នាំ១៩៨១។ លោកត្រូវបានទទួលស្គាល់ថាជាបណ្ឌិតពីសាកលវិទ្យាល័យតូរ៉ូនតូ ក្នុងឆ្នាំ២០១១។

ប្រវត្តិបុគ្គលៈគ្រប់គ្រង



លោកស្រី សុខ ចាន់ធារ៉ា

នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុ

លោកស្រី ចាន់ធារ៉ា មានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងធនាគាររយៈពេលជាង 10 ឆ្នាំមកហើយ។ នៅមុនពេលរួមបញ្ចូលគ្នា លោកស្រីជានាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ លោកស្រីក៏ធ្លាប់បម្រើការជាសវនករឯករាជ្យជាមួយក្រុមហ៊ុនសវនកម្មឯករាជ្យធំៗចំនួន 4 ហើយបានបម្រើការក្នុងវិស័យជាច្រើនរួមមានទំនាក់ទំនងអតិថិជន សេវាហិរញ្ញវត្ថុ សាជីវកម្ម រោងចក្រសម្លៀកបំពាក់ ព្រមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនផងដែរ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ 2006។ នៅខែមិថុនា ឆ្នាំ 2013 លោកស្រីបានបញ្ចប់វគ្គសិក្សាផ្នែក ACCA ពីចក្រភពអង់គ្លេស និងបានចូលជាសមាជិក ACCA ក្នុងឆ្នាំដំណាលគ្នានោះផងដែរ។ នៅខែកញ្ញា ឆ្នាំ 2018 លោកស្រីបានក្លាយជាសមាជិក FCCA។



លោកស្រី ស្រីនាង ស្រីនាង

នាយិកានៃអគ្គនាយកដ្ឋានវត្តមាន

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាឆ្នាំ 2006 និង បញ្ចប់ការសិក្សាផ្នែកគណនេយ្យករដ៏នាព្យ (ACCA) នាឆ្នាំ 2019។ លោកស្រី បានចាប់ផ្តើមការងារក្នុងឆ្នាំ 2006 ក្នុងតួនាទីជាសវនករអស់រយៈពេលប្រាំមួយឆ្នាំកន្លះ។ លោកស្រីមានបទពិសោធន៍ធ្វើសវនកម្មជាមួយស្ថាប័នជាច្រើនដូចជា៖ សាជីវកម្ម ធនាគារ និង អង្គការក្រៅរដ្ឋាភិបាល។ លោកស្រី ត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនសវនកម្ម PwC នៅប្រទេសម៉ាឡេស៊ីរយៈពេល 14 ខែក្នុងកម្មវិធី Secondment ។ លោកស្រីស្រីនាង បានចូលបម្រើការងារនៅធនាគារ ហ្វីលីព ក្នុងខែមេសា ឆ្នាំ 2015 ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកត្រូវបានតម្លើងឋានៈជានាយិកានៃអគ្គនាយកដ្ឋានវត្តមានរបស់ធនាគារ ។

ប្រវត្តិបុគ្គលិកណៈគ្រប់គ្រង



លោក រុំ វណ្ណារ៉ា

នាយកប្រតិបត្តិឥណទានអាជីវកម្មខ្នាតតូចមធ្យម និងគ្រប់គ្រងសាខាថ្នាក់ខេត្ត

លោក វណ្ណារ៉ា ជានាយកប្រតិបត្តិឥណទានអាជីវកម្មខ្នាតតូច មធ្យម និងគ្រប់គ្រងសាខាថ្នាក់ខេត្ត។ លោកទទួលបានបណ្ឌិតសិក្សាស្រាវជ្រាវពីការគ្រប់គ្រងអនុវត្តសាខាតាមខេត្ត ផ្នែកឥណទានអាជីវកម្មខ្នាតតូចនិងមធ្យម នាយកដ្ឋានឥណទានខ្នាតតូច នាយកដ្ឋានស្តារបំណុលសម្រាប់ឥណទានខ្នាតតូចអាជីវកម្ម ខ្នាតតូចនិងមធ្យម និងនាយកដ្ឋានបណ្តាញសាខាថ្នាក់ខេត្ត ដែលមានតួនាទីបង្កើនការដាក់ប្រាក់បញ្ញើ និងផលិតផលមិនពាក់ព័ន្ធនឹងឥណទាន។

លោកបានបញ្ចប់ការសិក្សា ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសកលវិទ្យាល័យហ្វ្រេនឡើង។ នៅឆ្នាំ២០១០ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសកលវិទ្យាល័យហ្វ្រេនឡើង។ លោកបានបញ្ចប់ការសិក្សាកម្មវិធី Omega Performance U.S ផ្នែកឥណទានពាណិជ្ជកម្ម និងអាជីវកម្ម និងទទួលបានវិញ្ញាបនបត្រពី Moody's Analytics នៅឆ្នាំ២០១៩ ។ ជាងនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និង ក្រៅប្រទេសទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងសេវាធនាគារដូចជា ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និង ធនាគារ ផលិតផលនិងសេវាធនាគារ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងប្រតិបត្តិការសេវាធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងប្រតិបត្តិការតាមសាខា ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងជាន់ខ្ពស់ ដំណើរការអភិវឌ្ឍអាជីវកម្ម ច្បាប់និងកិច្ចសន្យាពាណិជ្ជកម្ម សេវាធនាគារឌីជីថល ការគ្រប់គ្រងថវិកា និងវិភាគទិន្នន័យ។ល។



លោក សុខ គឹមនាយ

នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា

លោក គឹមនាយ ជានាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា ដែលផ្តោតទៅលើនវានុវត្តន៍ដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដើម្បីធ្វើឲ្យសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយជីវិតរស់នៅប្រចាំថ្ងៃ។ លោក គ្រប់គ្រង ការអភិវឌ្ឍកម្មវិធី ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព និង នាយកដ្ឋានគ្រប់គ្រងគម្រោងដែលមានបុគ្គលិកខាងព័ត៌មានវិទ្យាជាង ៨០នាក់ដើម្បីដាក់ឲ្យប្រើប្រាស់នូវគម្រោងវិធីសាស្ត្រថ្មីសម្រាប់ការអភិវឌ្ឍកម្មវិធី ក្នុងការនាំមកនូវកម្មវិធីឌីជីថលដូចជា មធ្យោបាយទូទាត់ប្រាក់ការគ្រប់គ្រងពាណិជ្ជកម្មរួមទាំងទូទាត់ប្រាក់ឃ្នាំង ផ្ទុកព័ត៌មាន Customer 360 viewផ្ទាំងគ្រប់គ្រង របាយការណ៍វិភាគ ការវាយតម្លៃឥណទាន ML និងកម្មវិធីទូរស័ព្ទ ដើម្បីធានាបានថាបច្ចេកវិទ្យារបស់ស្ថាប័ន និងធនធានអាចដើរទន្ទឹមនឹងតម្រូវនៃកំណើនលូតលាស់ដ៏លឿនក្នុងទីផ្សារប្រកួតប្រជែង។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យនិរតុន បរិញ្ញាបត្រព័ត៌មានវិទ្យាល័យកម្ពុជាក្នុងពេញ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ លោកបានបញ្ចប់វគ្គសិក្សាជាច្រើន ទាំងក្នុង និងក្រៅប្រទេស ជុំវិញវិស័យមីក្រូហិរញ្ញវត្ថុ សេវាធនាគារ សុវត្ថិភាព និងការប្រតិបត្តិតាម។ ក្រៅពីស្នាដៃជាច្រើន លោក គឹមនាយក៏ទទួលបានពានរង្វាន់ជា នាយកប្រតិបត្តិផ្នែកព័ត៌មាន វិទ្យាឆ្លើយពីកម្មវិធី ពានរង្វាន់នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យាប្រចាំអាស៊ាន (ASEAN CIO AWARDS) ក្នុងឆ្នាំ២០១៥ ពី IDG ផងដែរ។

ប្រវត្តិបុគ្គល: គ្រប់គ្រង



លោក ខេង ទីឡែន

នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍អាជីវកម្ម



លោក ហឹម សីលា

នាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គល

លោក ទីឡែន បានចូលប្រឡូកក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ 2005។ លោកបានចាប់ផ្តើមការងារជាមួយផ្នែកទីផ្សារ បន្ទាប់មកជា ប្រធានផ្នែកអភិវឌ្ឍន៍និងស្រាវជ្រាវ ប្រធានផ្នែកទំនាក់ទំនងអតិថិជន អគ្គនាយក រងជាន់ខ្ពស់នៃអគ្គនាយកដ្ឋានទីផ្សារ នាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ប្រធាននាយកប្រតិបត្តិទទួលបន្ទុកអភិវឌ្ឍន៍អាជីវកម្មនិងសាខា នាយក ប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម អគ្គនាយករងទទួលបន្ទុកផ្នែកអតិថិជននិងសេវា ធនាគារអាជីវកម្ម នៅធនាគារអេស៊ីលីដាភីអិលស៊ី អ៊ីអេសម៉ាយក្រូហ្វាយនែន (ខេមបូឌា) និងធនាគារ កាថេ យូណាយធីត (កម្ពុជា)។ លោកបានចូល បម្រើការនៅធនាគារ ហ្វីលីព ក្នុងឆ្នាំ2019 ជានាយកនៃអគ្គនាយកដ្ឋានធនាគារ បុគ្គល ហើយក្រោយមកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍ អាជីវកម្ម នៅឆ្នាំ2020។

លោក ទីឡែន ទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មបរិញ្ញាបត្រផ្នែក អក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Burapha ប្រទេសថៃ។ ជាងនេះទៅទៀត លោកបាន ចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចូលរួម ក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួន នៅប្រទេសសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហុងកុង ហ្វីលីពីន និងម៉ាឡេស៊ី។

លោក ទីឡែន បានលាវិលងពីមុខតំណែងក្នុងធនាគារ ហ្វីលីព នៅខែឧសភា ឆ្នាំ2022។

លោក សីលា បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បរិញ្ញាបត្រផ្នែក រដ្ឋបាលអាជីវកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពីវិទ្យាស្ថានជាតិពាណិជ្ជកម្ម (NIB) និងអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP)។

លោក សីលា មានបទពិសោធន៍ការងារជាង15ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសេវាកម្មធនាគារក្នុងតំណែងជាច្រើន ដោយចាប់ផ្តើមក្នុងផ្នែកស្រាវជ្រាវ អភិវឌ្ឍផលិតផល និង តំណែងគ្រប់គ្រងក្នុងផ្នែកជាច្រើនរួមមានសេវាបម្រើ អតិថិជន និងសេវាធនាគារក្នុងប្រទេស និងក្រៅប្រទេស។ លោក សីលា បាន ចូលបម្រើការជាមួយធនាគារ ហ្វីលីព កាលពីខែមិថុនា ឆ្នាំ2020 ក្នុងតួនាទី ជានាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គល។

ប្រវត្តិរូបគណៈគ្រប់គ្រង



លោកស្រី LILY SABRINA

នាយិកាប្រតិបត្តិផ្នែកធនធានមនុស្ស

លោកស្រី Lily បានចូលរួមជាមួយធនាគារ ហ្វីលីព កាលពីខែឧសភា ឆ្នាំ 2020 ក្នុងតំណែងជា នាយិកាប្រតិបត្តិផ្នែកធនធានមនុស្ស។ លោកស្រីទទួល ខុសត្រូវផ្នែកធនធានមនុស្ស និងបណ្តុះបណ្តាលរបស់ធនាគារ។ លោកស្រី Lily មានបទពិសោធន៍ក្នុងប្រទេស និងក្រៅប្រទេសជាង 25 ឆ្នាំ លើផ្នែកផែនការ យុទ្ធសាស្ត្រ និងប្រតិបត្តិការធនធានមនុស្ស ក៏ដូចជាវិស័យផ្សេងៗទៀតមាន សេវាកម្មធនាគារ អភិវឌ្ឍ និងវិនិយោគអចលនទ្រព្យ ខ្សែសង្វាក់ផលិតកម្ម និង តំបែទាំសុខុមាលភាព។

លោកស្រី Lily អាចនិយាយភាសាអង់គ្លេស ម៉ាឡេ (បាហាសា) ចិនកុកដី ហុកកៀន និងកាតូនីស(គ្រាមភាសាចិន) ហើយលោកស្រីក៏មានជំនាញ ពេញលេញក្នុងការកំណែ ទម្រង់ការគ្រប់គ្រង ការគ្រប់គ្រងទេពកោសល្យ និង រៀបចំស្ថាប័ន ព្រមទាំងវិស័យពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី ទទួលបានសញ្ញាប័ត្រ ផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសកល វិទ្យាល័យ Glasgow និងបានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសកលវិទ្យាល័យ Open ប្រទេសម៉ាឡេស៊ី។



លោក DOMINIC TEO

នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការសាខា

លោក Teo បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុ ប្រទេសសិង្ហបុរី។ លោក មានបទពិសោធន៍ ខាងធនាគារជាង 30 ឆ្នាំ ក្នុងផ្នែកប្រតិបត្តិការធនាគារ ផ្នែកគ្រប់គ្រងហានិភ័យ ក៏ដូចជាផ្នែកសវនកម្មផ្ទៃក្នុងជាមួយធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។ លោកបានបំពេញការងារជាមួយក្រុមសវនករ ឌីប៊ីអេស មួយរយៈខ្លីដើម្បីធ្វើសវនកម្មលើផ្នែកធនាគារបុគ្គល ប្រតិបត្តិការ និងបច្ចេកវិទ្យា ធនាគារ។ លោកបានចាប់ផ្តើមការងារដំបូងជាបុគ្គលិក ស្មៀន បន្ទាប់មកជា គណៈគ្រប់គ្រងថ្នាក់កណ្តាលនៅធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។ លោកបានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីព នៅខែ សីហា ឆ្នាំ 2014 ក្នុងតួនាទីនាយកនាយកដ្ឋានប្រតិបត្តិការ ហើយក្រោយ មកនៅឆ្នាំ 2020 លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការ សាខា។

លោក TEO បានលាវិលវិលពីមុខតំណែងក្នុងធនាគារ ហ្វីលីព នៅ ខែសីហា ឆ្នាំ 2021។

ប្រវត្តិរូបគណៈគ្រប់គ្រង



លោក VINCENT YAP TONG YIN

នាយកប្រតិបត្តិផ្នែកធនាគារអេឡិចត្រូនិក

លោក Yap បានបញ្ចប់បរិញ្ញាបត្រ (កិត្តិយស) ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យយ៉ក (University of York) ពីក្រុមព័ត៌មាននៅក្នុងឆ្នាំ1982។ លោកមានបទពិសោធន៍ជាច្រើនរាប់ចាប់ពីផ្នែកសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ រហូតដល់រចនាសម្ព័ន្ធហិរញ្ញវត្ថុពាណិជ្ជកម្មការគ្រប់បញ្ចូលគ្នា IPO M&A ធនាគារអេឡិចត្រូនិក ដំណោះស្រាយធនាគារ ការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងទំនាក់ទំនង និងមូលនិធិឯកជន និងសាធារណៈ។

លោក Yap ជាធនាគារវិក័ដឆ្លើម ហើយក៏បានកាន់មុខដំណែងជាន់ខ្ពស់នៅស្ថាប័នហិរញ្ញវត្ថុឈានមុខគេដូចជា ធនាគារនៃប្រទេសអាមេរិកមីលីនធី ធនាគារស្តេនដាត ឆាតធើរ ធនាគារនៃប្រទេសជប៉ុនមីតស៊ីប៊ីស៊ីយូអេសដេ ធនាគារហ្គីតស្តុន និងធនាគារម៉ាឡេយ៉ាន នៅក្នុងរយៈពេល30ឆ្នាំ របស់លោកក្នុងវិស័យធនាគារ។ លោកបានដឹកនាំ នឹងគ្រប់គ្រងបុគ្គលិកផ្នែកលក់ការគ្រប់គ្រងផ្នែកទំនាក់ទំនង ការអភិវឌ្ឍន៍ផលិតផលធនាគារបុគ្គលិកនិងសារជីវកម្ម ធនាគារនិម្មិត សាខាធនាគារ និងការអនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មនៅក្នុងប្រទេស។


ភាពជោគជ័យដ៏សំខាន់របស់លោក គឺការឈានមុខគេក្នុងការបង្កើតនាយកដ្ឋានធនាគារអេឡិចត្រូនិក និងនាយកដ្ឋានទំនាក់ទំនងអតិថិជន សម្រាប់ (E Banking Group) នៅក្នុងគ្រប់ជំហានរបស់ខ្លួននៅចុងទសវត្សរ៍90។ តួនាទីរបស់លោកនៅធនាគារនៃប្រទេសជប៉ុន មីតស៊ីប៊ីស៊ីយូអេសដេ គឺជាអេជីអិម (AGM) និងជាប្រធានស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអូសេអានីដែលគ្រប់ដណ្តប់លើ 11 ប្រទេស (ឆ្នាំ2010 ដល់ឆ្នាំ2015)។


លោក Yap ក៏ជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញប្បទាន ពាណិជ្ជកម្មរបស់ក្រុមហ៊ុន VCargo, Cloud Pte ,Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ផ្តល់ដំណោះស្រាយតាមរយៈការរួមបញ្ចូលគ្នាជាសាកលផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបានផ្តល់ការប្រឹក្សាផ្នែកពាណិជ្ជកម្មនៅក្នុងការចនា និងអភិវឌ្ឍន៍ហិរញ្ញប្បទានពាណិជ្ជកម្ម ខេម អាយ វ៉ែន (Camel ONE) ដែលជាគេហទំព័រហិរញ្ញប្បទានពហុឯកភាពដំបូងគេដែលបានបើកដំណើរការនៅប្រទេសសិង្ហបុរី និងទទួលបានការគាំទ្រដោយធនាគារហិរញ្ញប្បទានឈានមុខគេ ចំនួន 9 (អំឡុងឆ្នាំ2018 ដល់ឆ្នាំ2019)។

លោក Yap ក៏ជានាយក និងទីប្រឹក្សាឯករាជ្យ អេភេក នៃមីក្រាម អេប៊ី (APAC to MIGRAM AB) ដែលជាក្រុមហ៊ុនស៊ុយអែត ដែលផ្តល់ទីផ្សារឌីជីថល តាមប្រព័ន្ធអ៊ីនធឺណិត សម្រាប់ការគ្រប់ដណ្តប់ហានិភ័យ និងហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក (រចនាសម្ព័ន្ធ មីក្រាម) រហូតដល់ខែវិច្ឆិកា ឆ្នាំ2019។ បន្ទាប់មក លោកបានបញ្ចប់កាតព្វកិច្ចជាទីប្រឹក្សាឯករាជ្យរបស់លោក ដើម្បីចូលរួមជាមួយធនាគារ ហ្វីលីពីន។

លោក Yap បានចូលបម្រើការងារនៅធនាគារ ហ្វីលីពីន ក្នុងខែវិច្ឆិកា ឆ្នាំ2019 ក្នុងតួនាទីជានាយកប្រតិបត្តិផ្នែកធនាគារអេឡិចត្រូនិក ដើម្បីជួយជម្រុញការរីកចម្រើនជាយុទ្ធសាស្ត្រ នៃបណ្តាញធនាគារអេឡិចត្រូនិក ដើម្បីនាំមកនូវភាពជោគជ័យថ្មីៗ និងបង្កើតភាពពេញចិត្តសម្រាប់អតិថិជន និងឆ្លើយតបនឹងតម្រូវការផលិតផលនិងសេវាកម្មក្នុងប្រព័ន្ធឌីជីថល។

រចនាសម្ព័ន្ធរបស់ធនាគារ ហ្វីលីព





របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
ស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

■ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	43
■ របាយការណ៍សវនករឯករាជ្យ	48
■ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	51
■ របាយការណ៍លទ្ធផលពេញលេញ	53
■ របាយការណ៍បម្រែបម្រួលមូលធន	54
■ របាយការណ៍លំហូរសាច់ប្រាក់	55
■ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	58

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានដាក់ជូនរបាយការណ៍នេះជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ហ្វីលីពីន ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ធនាគារ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្របតាមបទប្បញ្ញត្តិ នៃធនាគារជាតិនៃកម្ពុជា។ ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយ Phillip MFIS Pte Ltd។

នៅឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាល និងភាគទុនិកបានអនុម័តដើម្បីរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រឡា ភីអិលស៊ី ដែលជាក្រុមហ៊ុនក្រោមការកាន់កាប់ ដោយភាគទុនិកតែមួយជាមួយធនាគារ។ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ បានចុះកិច្ចព្រមព្រៀងរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រឡា ភីអិលស៊ី ដើម្បីជំនួសកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា ដែលបានចុះកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨។ ធនាគារបានទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ និងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ អំពីការរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរ ដោយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ធនាគារ បានចូលរួមក្នុងការផ្តល់សេវាកម្មធនាគារ និងសេវាកម្មដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រ នៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តនៅក្នុងសកម្មភាពចម្បងនៃធនាគារក្នុងអំឡុងការិយបរិច្ឆេទទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាស ឬ ទូទាត់ហើយក្រុមប្រឹក្សាភិបាលពុំបានផ្តល់អនុសាសន៍ពីភាគលាភដែលត្រូវទូទាត់ក្នុងការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៧៥,០០០,០០០ ដុល្លារអាមេរិក ឬ ៣០០,៧៦៥,០០០ ពាន់រៀល (ឆ្នាំ២០២០៖ ៧៥,០០០,០០០ ដុល្លារ អាមេរិក ឬ ៣០០,៧៦៥,០០០ ពាន់រៀល) តាមរយៈការចេញផ្សាយភាគហ៊ុន ជាមួយនឹងតម្លៃចារឹកមួយដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។ ភាគហ៊ុនទាំងអស់ ត្រូវបានចេញផ្សាយ និងទូទាត់ពេញលេញ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលផ្សេងទៀតទៅលើ ឬ មកពីទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីព័ត៌មាន ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការខាតបង់ឥណទានដែលបានរំពឹងទុកលើឥណទាន និងបុរេប្រទានទៅអតិថិជន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីធានាថានីតិវិធីពាក់ព័ន្ធជាមួយនឹងការជម្រះបញ្ជីនៃឥណទានអាក្រក់ និងក្នុងការទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក រួមទាំងធានាថារាល់ឥណទានអាក្រក់ត្រូវបានជម្រះចេញពីបញ្ជី ហើយសំវិធានធនសម្រាប់ការខាតបង់រំពឹងទុក ត្រូវបានធ្វើឡើងសមស្របសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ជម្រះចេញពីបញ្ជីនៃឥណទានអាក្រក់ ឬចំនួនសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីធានាថា ទ្រព្យសកម្មណាមួយក្រៅពីបំណុល ដែលមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃទីផ្សារ ដូចបានបង្ហាញនៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារត្រូវបានកាត់បន្ថយទៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចលក់បាន។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ។

វិធីសាស្ត្រនៃការវាយតម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលកើតឡើង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវ ឬ មិនសមស្របណាមួយនោះទេ។

ទ្រព្យអសកម្មថាភាព និងទ្រព្យអសកម្មផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះទ្រព្យអសកម្មរបស់បុគ្គលណាមួយ និង

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

(ខ) មានទ្រព្យអសកម្មថាភាពណាមួយកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យអសកម្មថាភាព ឬ ទ្រព្យអសកម្មផ្សេងៗទៀត របស់ធនាគារដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលទ្រព្យអសកម្មទាំងនោះដល់កាលកំណត់សងនោះទេ។

ការផ្លាស់ប្តូរកាលៈទេសៈ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនជាប់ទាក់ទិនជាមួយរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុនៃធនាគារ ដែលអាចបណ្តាលឲ្យចំនួនណាមួយដែលមានចែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពកាន់តែទ្រុឌទ្រោមនោះទេ។

ខ្ទង់មិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលប្រតិបត្តិការរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនបានរងផលប៉ះពាល់ជាសារវន្ត ដោយខ្ទង់ប្រតិបត្តិការ ឬ ប្រតិបត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី និងជាសារវន្តនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានប្រតិបត្តិការ ឬ ប្រតិបត្តិការណ៍សារវន្ត និងមិនប្រក្រតីអាចកើតឡើង ក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទនិងកាលបរិច្ឆេទនៃរបាយការណ៍ដែលធ្វើឲ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុក្នុងគ្រាដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ណាបានកើតឡើងក្នុងអំឡុងពេលរវាង ចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ការបង្ហាញ ដែលនឹងត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលបម្រើការងារនៅក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

លោក Lim Hua Min	ប្រធានក្រុមប្រឹក្សាភិបាល
លោក Ong Teong Hoon	អភិបាល
លោក Chan Mach	អភិបាល និងអគ្គនាយក
លោក Paul Gwee Choon Guan	អភិបាលឯករាជ្យ
លោកស្រី Seah Yen Goon	អភិបាលឯករាជ្យ
លោក Koh Yong Guan	អភិបាលឯករាជ្យ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

សវនករ

ក្រុមហ៊ុន Ernst & Young (Cambodia) Ltd. គឺជាសវនកររបស់ធនាគារ។

ភាគហ៊ុនកាន់កាប់ដោយក្រុមប្រឹក្សាភិបាល

លោក Lim Hua Min ដែលជាប្រធានក្រុមប្រឹក្សាភិបាល កាន់កាប់ភាគហ៊ុន 85% នៅក្នុង Phillip MFIS PTE LTD។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលបានកើតមានឡើងមក ដែលធនាគារ ជាភាគីដែលមានគោលបំណងជួយដល់ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ លិខិតទ្រព្យអសកម្មពីធនាគារ ឬ ពីអង្គការដទៃ ទៀតទេ។

ចាប់តាំងពីចុងការិយបរិច្ឆេទមុន ពុំមានអភិបាលនៃធនាគារបានទទួល ឬ មានសិទ្ធិនឹងទទួលបាននូវ អត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែល រួមមាននៅក្នុងចំនួនសរុបនៃទឹកប្រាក់ទទួលបាន ឬនឹងទទួលបានពីការបំពេញការងារដោយអភិបាលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងធនាគារ ឬ ក្រុមហ៊ុនពាក់ព័ន្ធ ជាមួយនឹងក្រុមហ៊ុនដែលអភិបាលនោះ គឺជាសមាជិក ឬ ក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាជាងដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានតួនាទីក្នុងការធានាថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងតាមទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យមើលការរៀបចំនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដោយគណៈគ្រប់គ្រង ដែលជាអ្នកបានតម្រូវឱ្យ៖

- (ក) អនុវត្តនូវគោលនយោបាយគណនេយ្យ ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះឱ្យបានខ្ជាប់ខ្ជួន។
- (ខ) អនុលោមតាម CIFRSs ឬ ប្រសិនបើមានគំលាតនៃការអនុវត្តន៍ និងដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ ហិរញ្ញវត្ថុនោះ គំលាតទាំងនោះគួរតែត្រូវបានលាតត្រដាងជាព័ត៌មាន ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យ ក្នុងការសន្មតថាធនាគារ នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត។ និង

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

(ង) គ្រប់គ្រង និងដឹកនាំធនាគារ ប្រកបដោយប្រសិទ្ធភាពលើការសម្រេចចិត្ត ដែលអាចប៉ះពាល់ជាសារវន្តដល់ប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការទាំងនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវ ហើយត្រូវបានរក្សាទុក និង លាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផល គ្រប់ពេល ហើយនិងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលកំពុងអនុវត្ត។ គណៈគ្រប់គ្រង ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយយ៉ាងទៀតក៏ត្រូវចាត់ វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល បញ្ជាក់ថាធនាគារបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមតាម CIFRSs។

តំណាងឲ្យក្រុមប្រឹក្សាភិបាល



លោក ONG TEONG HOON
អភិបាល និងតំណាងភាគទុនិក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី30 ខែមីនា ឆ្នាំ2022

របាយការណ៍របស់សវនករឯករាជ្យ

(ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី)

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃធនាគារ ហ្វីលីព ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេប នៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារ ទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់ យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាម ក្រមសីលធម៌វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ជាមួយនឹងតម្រូវការខាងសីលធម៌ដែលទាក់ទងទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ ហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របទៅតាមតម្រូវការទាំង នេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់ យើងខ្ញុំ។

ព័ត៌មានផ្សេងទៀតក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលទទួលបាននាការបរិច្ឆេទនៃរបាយការណ៍របស់សវនករ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងមានទំនួល ខុសត្រូវ ចំពោះព័ត៌មានផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុង ទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺអានព័ត៌មានផ្សេងៗនេះ ហើយធ្វើការពិចារណាថា តើ ព័ត៌មានផ្សេងៗនេះមានភាពខុសគ្នាជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការងារសវនកម្ម ឬ ថា តើព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត លើព័ត៌មានផ្សេងៗនេះ ដោយផ្អែកលើ ការងារដែលបានអនុវត្ត យើងខ្ញុំត្រូវតម្រូវឱ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំ ពុំមានអ្វីត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

របាយការណ៍របស់សវនករឯករាជ្យ

(ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី)

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវ នៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ហើយនិងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ធនាគារលើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយឬបញ្ឈប់ប្រតិបត្តិការធនាគារឬក៏គ្មានមធ្យោបាយដាក់លក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរ នៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំ បានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្មដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់មតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

របាយការណ៍របស់សវនករឯករាជ្យ

(ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី)

- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈ ភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬ លក្ខខណ្ឌ ទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មាន វត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ដែលពាក់ព័ន្ធ ដែល មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់ យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណា ក៏ដោយ ព្រឹត្តិការណ៍ និងលក្ខខណ្ឌនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញ ទម្រង់ និងមតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀតយើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពនិងពេលវេលាដែលបានគ្រោងទុកនៃការងារ សវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuël A. Guelas

Emmanuël A. Guelas
ដៃគូសវនករ

អ៊ិនស៊ូ អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	5	53,894,350	219,565,582	114,128,538	461,649,936
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	6	895,995	3,650,284	994,299	4,021,939
ប្រាក់តម្កល់តាមច្បាប់	7	35,890,436	146,217,636	39,936,279	161,542,249
ឥណទាន និងបុរេប្រទានទៅអតិថិជន	8	517,285,949	2,107,422,956	475,635,295	1,923,944,768
ការវិនិយោគលើឧបករណ៍មូលធន	9	42,500	173,145	42,500	171,913
ទ្រព្យ និងបរិក្ខារ	10	4,884,500	19,899,453	3,967,356	16,047,955
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	8,593,406	35,009,536	7,531,930	30,466,658
ទ្រព្យអរូបិយ	12	1,848,726	7,531,710	1,918,050	7,758,512
ពន្ធពន្យារជាទ្រព្យសកម្ម	18	494,219	2,013,448	1,027,906	4,157,880
ទ្រព្យសកម្មផ្សេងៗ	13	1,844,683	7,515,239	988,911	4,000,145
ទ្រព្យសកម្មសរុប		625,674,764	2,548,998,989	646,171,064	2,613,761,955
ទ្រព្យអសកម្ម និងមូលធនរបស់ភាគទុនិក					
ទ្រព្យអសកម្ម					
បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	14	71,533,842	291,428,872	89,320,759	361,302,470
បញ្ញើពីអតិថិជន	15	346,986,693	1,413,623,787	362,279,031	1,465,418,680
កម្ចី	16	52,057,958	212,084,121	53,578,925	216,726,752
បំណុលភតិសន្យា	17	8,088,018	32,950,585	7,019,280	28,392,988
បំណុលពន្ធលើប្រាក់ចំណូល	18	2,002,306	8,157,395	1,301,167	5,263,221
ទ្រព្យអសកម្មផ្សេងៗ	19	3,640,497	14,831,386	2,975,997	12,037,908
ទ្រព្យអសកម្មសរុប		484,309,314	1,973,076,146	516,475,159	2,089,142,019
មូលធនរបស់ភាគទុនិក					
ដើមទុន	20	75,000,000	300,765,000	75,000,000	300,765,000
ទុនបម្រុងផ្សេងៗ	20	25,490,274	103,923,847	25,490,274	103,923,847

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ទុនបម្រុងតាមបទប្បញ្ញត្តិ	20	7,679,453	31,192,834	4,501,033	18,263,021
ប្រាក់ចំណេញបង្ក		33,195,723	135,110,135	24,704,598	100,568,241
លម្អៀងបង្កពីការផ្លាស់ប្តូររូបិយប័ណ្ណ		-	4,931,027	-	1,099,827
មូលធនរបស់ភាគទុនិកសរុប		141,365,450	575,922,843	129,695,905	524,619,936
ទ្រព្យអសកម្ម និងមូលធនរបស់ភាគទុនិកសរុប		625,674,764	2,548,998,989	646,171,064	2,613,761,955

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផលពេញលេញ

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

		ឆ្នាំ២០២១		ឆ្នាំ២០២០	
	កំណត់សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
ចំណូលការប្រាក់	21	67,714,212	275,461,414	66,508,085	271,153,463
ចំណាយការប្រាក់	22	(22,331,088)	(90,842,866)	(27,041,252)	(110,247,184)
ចំណូលការប្រាក់សុទ្ធ		45,383,124	184,618,548	39,466,833	160,906,279
ចំណូលសេវា និងកម្រៃជើងសារសុទ្ធ	23	1,682,237	6,843,340	2,033,517	8,290,649
ចំណូលផ្សេងៗ	24	230,683	938,418	566,271	2,308,687
ចំណូលប្រតិបត្តិការសរុប		47,296,044	192,400,306	42,066,621	171,505,615
ចំណាយនិយោជិត	25	(17,758,055)	(72,239,768)	(17,150,797)	(69,923,799)
រំលស់	26	(3,819,615)	(15,538,194)	(3,722,034)	(15,174,733)
ចំណាយផ្សព្វផ្សាយ និងទីផ្សារ	27	(1,648,467)	(6,705,964)	(1,746,037)	(7,118,593)
ចំណាយទូទៅ និងរដ្ឋបាល	28	(7,002,703)	(28,486,996)	(7,351,339)	(29,971,409)
ចំណាយប្រតិបត្តិការសរុប		(30,228,840)	(122,970,922)	(29,970,207)	(122,188,534)
ចំណេញប្រតិបត្តិការមុនពិការភាព		17,067,204	69,429,384	12,096,414	49,317,081
(សំវិធានធនបន្ថែម ការកាត់ត្រាបញ្ជាស់នៃសំវិធានធនសម្រាប់ការបាត់បង់ឥណទានរំពឹងទុក	5, 6, 8	(2,227,787)	(9,062,638)	(2,584,596)	(10,537,398)
ចំណេញមុនពិការភាព		14,839,417	60,366,746	9,511,818	38,779,683
ចំណាយពន្ធលើប្រាក់ចំណូល	18	(3,169,872)	(12,895,039)	(2,045,235)	(8,338,423)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		11,669,545	47,471,707	7,466,583	30,441,260
ចំណូលពេញលេញផ្សេងៗ (ខាត)					
ភាពខុសគ្នាលើការប្តូររូបិយប័ណ្ណ		-	3,831,200	-	(3,984,204)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		11,669,545	51,302,907	7,466,583	26,457,056

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

	ដើមទុន		ទុនបម្រុងផ្សេងៗ		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញបង្ក		លម្អៀងបង្កពីការផ្លាស់ប្តូររូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	75,000,000	300,765,000	25,490,274	103,923,847	4,501,033	18,263,021	24,704,598	100,568,241	1,099,827	129,695,905	524,619,936
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	3,178,420	12,929,813	(3,178,420)	(12,929,813)	-	-	-
ចំណូលពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	11,669,545	47,471,707	3,831,200	11,669,545	51,302,907
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	75,000,000	300,765,000	25,490,274	103,923,847	7,679,453	31,192,834	33,195,723	135,110,135	4,931,027	141,365,450	575,922,843
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	75,000,000	300,765,000	-	-	2,636,159	10,659,930	5,396,659	21,849,772	5,084,031	83,032,818	338,358,733
ការកើនឡើងក្នុងមូលធនក្រោមការរួមបញ្ចូលស្របច្បាប់	-	-	25,490,274	103,923,847	1,361,444	5,550,607	12,577,464	51,278,321	-	39,429,182	160,752,775
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	503,430	2,052,484	(503,430)	(2,052,484)	-	-	-
ការផ្ទេរទៅមូលនិធិសង្គម	-	-	-	-	-	-	(232,678)	(948,628)	-	(232,678)	(948,628)
ចំណូលពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	7,466,583	30,441,260	(3,984,204)	7,466,583	26,457,056
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	75,000,000	300,765,000	25,490,274	103,923,847	4,501,033	18,263,021	24,704,598	100,568,241	1,099,827	129,695,905	524,619,936

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

	ឆ្នាំ២០២១		ឆ្នាំ២០២០		
	កំណត់សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធ		14,839,417	60,366,746	9,511,818	38,779,683
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់	26	3,819,615	15,538,194	3,722,034	15,174,733
សំវិធានធន (ការកាត់ត្រាបញ្ជាសន្សំ) ការខាតបង់ឥណទានរំពឹងទុកលើ៖					
ឥណទាន និងបុរេប្រទាន	8	2,278,227	9,267,827	2,826,260	11,522,662
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	6	(1,496)	(6,086)	12,267	50,013
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	5	(48,944)	(199,104)	(253,891)	(1,035,114)
ការលុបចោលនៃ៖					
ទ្រព្យ និងបរិក្ខារ និងទ្រព្យអរូបិយ		12,007	48,844	605,831	2,469,973
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា	10	3,481	14,161	14,853	60,556
សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើឥណទាន និងបុរេប្រទាន	11,17	(712,382)	(2,897,970)	(233,273)	(951,054)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	8	(86,757)	(352,927)	(802)	(3,270)
ឥណទានពន្ធកាត់ទុក	10	-	-	(13)	(53)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការមុនបម្រែបម្រួលទ្រព្យសកម្ម និងទ្រព្យអសកម្មប្រតិបត្តិការ		20,103,168	81,779,685	16,205,084	66,068,129
ការប្រែប្រួលក្នុងទ្រព្យសកម្ម និងទ្រព្យអសកម្មប្រតិបត្តិការ ៖					
បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		99,800	405,986	(1,006,566)	(4,103,770)
ឥណទាន និងបុរេប្រទានទៅអតិថិជន		(43,216,499)	(175,804,718)	6,922,516	28,223,098
ប្រាក់តម្កល់តាមច្បាប់		4,045,843	16,458,489	9,026,850	36,802,467
ទ្រព្យសកម្មផ្សេងៗ		(1,146,605)	(4,664,389)	(248,679)	(1,013,864)
បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(17,786,917)	(72,357,178)	14,373,821	58,602,068
បញ្ញើពីអតិថិជន		(15,292,338)	(62,209,231)	30,326,046	123,639,290
ទ្រព្យអសកម្មផ្សេងៗ		664,500	2,703,186	(192,552)	(785,033)

របាយការណ៍លំហូរសាច់ប្រាក់

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

	កំណត់ សម្គាល់	ឆ្នាំ២០២១		ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ផ្តល់ដោយប្រតិបត្តិការ					
ពន្ធលើប្រាក់ចំណូលដែលបានបង់	18	(52,529,048) (1,935,046)	(213,688,170) (7,871,767)	75,406,520 (2,542,945)	307,432,385 (10,367,588)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ផ្តល់ដោយសកម្មភាព ប្រតិបត្តិការសុទ្ធ		(54,464,094)	(221,559,937)	72,863,575	297,064,797
សកម្មភាពវិនិយោគ					
ការទិញនៃ៖					
ទ្រព្យ និងបរិក្ខារ	10	(2,410,059)	(9,804,120)	(2,008,728)	(8,189,584)
ទ្រព្យអរូបិយ	12	(397,125)	(1,615,505)	(762,350)	(3,108,101)
ចំណូលពីការលក់ទ្រព្យ និងបរិក្ខារ	10	86,757	352,927	2,504	10,209
សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ		(2,720,427)	(11,066,698)	(2,768,574)	(11,287,476)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទូទាត់លើបំណុលភតិសន្យា	17	(1,577,644)	(6,417,856)	(1,470,371)	(5,994,703)
សាច់ប្រាក់បានពីកម្ចី		24,284,228	98,788,240	14,257,085	58,126,136
ការទូទាត់សងនៃកម្ចី		(25,805,195)	(104,975,533)	(46,979,435)	(191,535,156)
ការបែងចែកភាគលាភសង្គម		-	-	(232,678)	(948,628)
សាច់ប្រាក់ប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(3,098,611)	(12,605,149)	(34,425,399)	(140,352,351)
(ការថយចុះ) ការកើនឡើងក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(60,283,132)	(245,231,784)	35,669,602	145,424,970
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		114,193,328	461,912,012	57,742,519	235,300,765
សាច់ប្រាក់ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ភីអិលស៊ី					
ក្រោមការរួមបញ្ចូលគ្នាស្របច្បាប់		-	-	20,781,207	84,683,419
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	2,949,911	-	136,855,209
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	5	53,910,196	219,630,139	114,193,328	461,912,012
លំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់					
ការប្រាក់ទទួលបាន		66,798,219	271,735,155	63,436,345	258,503,106
ការប្រាក់បានទូទាត់		21,278,704	86,561,768	29,542,785	120,386,849

របាយការណ៍លំហូរសាច់ប្រាក់

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ ទាក់ទងទៅនឹងទ្រព្យសកម្ម ទ្រព្យអសកម្ម និងមូលធន កើតឡើងពីការរួមបញ្ចូលអាជីវកម្មរបស់ភាគទុកនិកតែមួយ មានដូចខាងក្រោម៖

		ឆ្នាំ២០២០	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ទ្រព្យសកម្ម ទ្រព្យអសកម្ម និងមូលធនដែលបានទទួលស្គាល់			
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		20,736,577	84,543,024
ប្រាក់តម្កល់តាមច្បាប់		14,545,290	59,301,147
ឥណទាន និងបុរេប្រទានទៅអតិថិជន	8	258,553,939	1,054,124,409
ការវិនិយោគលើឧបករណ៍មូលធន	9	17,500	71,348
ទ្រព្យ និងបរិក្ខារ	10	1,802,377	7,348,291
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	4,175,509	17,023,550
ទ្រព្យអរូបិយ	12	1,227,025	5,002,581
ពន្ធពន្យារជាទ្រព្យសកម្ម	18	809,982	3,302,297
ទ្រព្យសកម្មផ្សេងៗ		557,171	2,271,586
បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		9,792,205	39,922,820
បញ្ញើពីអតិថិជន		160,718,390	655,248,876
កម្ចី		86,301,275	351,850,298
បំណុលភតិសន្យា	17	3,703,430	15,098,884
បំណុលពន្ធលើប្រាក់ចំណូល	18	845,891	3,448,698
ទ្រព្យអសកម្មផ្សេងៗ		1,634,997	6,665,883
ដើមទុន	20	18,395,200	74,997,230
ទុនបម្រុងផ្សេងៗ	20	7,095,074	28,926,617
ទុនបម្រុងតាមបទប្បញ្ញត្តិ		1,361,444	5,550,607
ប្រាក់ចំណេញបង្ករ		12,577,464	51,278,321

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

1. ព័ត៌មានសាជីវកម្ម

ការបង្កើត និងការធ្វើប្រតិបត្តិការ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2009 ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណស្ថិតក្រោមបទប្បញ្ញត្តិនៃធនាគារជាតិ នៃកម្ពុជា។

ធនាគារ បានទទួលអាជ្ញាប័ណ្ណថ្មីមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី4 ខែមីនា ឆ្នាំ2015។ ធនាគារ ធ្វើការផ្តល់សេវាកម្មប្រតិបត្តិការធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មី 00000292 ពីក្រសួងពាណិជ្ជកម្ម។

នៅក្នុងអំឡុងឆ្នាំ2018 ក្រុមប្រឹក្សាភិបាល និងភាគទុនិកបានអនុម័តដើម្បីបញ្ឈប់ស្ថានភាពហិរញ្ញវត្ថុក្រៅខ្មែរ ភីអិលស៊ី ដែលជាក្រុមហ៊ុនក្រោមការកាន់កាប់ដោយភាគទុនិកតែមួយជាមួយធនាគារ ហ្វីលីព ភីអិលស៊ី។

នាថ្ងៃទី5 ខែកក្កដា ឆ្នាំ2019 ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅខ្មែរ ភីអិលស៊ី ដើម្បីជំនួសកិច្ចព្រមព្រៀងរួមបញ្ចូលកាលពីឆ្នាំ2018។

នៅថ្ងៃទី30 ខែតុលា ឆ្នាំ2019 ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា និងពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី15 ខែមករា ឆ្នាំ2020 ក្នុងការរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2020។

ពុំមានការផ្លាស់ប្តូរជាសារវន្ត នៅក្នុងសកម្មភាពចម្បងរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី30 ខែមីនា ឆ្នាំ2022។

ទីតាំង

ស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ 27DEFG មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

និយោជិត

នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ធនាគារមាននិយោជិតចំនួន 1,958 នាក់ (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020៖ 1,899នាក់)។

2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបាន រៀបចំឡើងដោយពឹងផ្អែកទៅលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងទៅតាមតម្លៃសមស្រប។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

2.1. មូលដ្ឋានគ្រឹះនៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

2.2. ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3. ការប្តូររូបិយប័ណ្ណបរទេស

រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺប្រាក់រៀល (“រៀល”)។ ទោះយ៉ាងណាប្រតិបត្តិការអាជីវកម្មរបស់ធនាគាររក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជាប្រាក់ដុល្លារអាមេរិករបស់ធនាគារ ព្រោះវាឆ្លងកាត់ពីខ្លឹមសារសេដ្ឋកិច្ចនៃប្រតិបត្តិការណ៍មូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

2.3.1. រូបិយប័ណ្ណបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជាប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ។

2.3.2. ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្ម និងទ្រព្យអសកម្មរូបិយវត្ថុដែលជាប្រាក់ដុល្លារអាមេរិកដែលមាននាការបរិច្ឆេទរបាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនោះ។ លម្អៀងកើតពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

2.3.3. ការបកប្រែដុល្លារអាមេរិកជាប្រាក់រៀល

ការបកប្រែពីដុល្លារអាមេរិក ទៅជាពាន់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាមច្បាប់គណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងទ្រព្យអសកម្ម ដែលមាននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបកប្រែតាមអត្រាចុងគ្រា ដែលជាអត្រានៅចុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ ចំណែកឯចំណូល និងចំណាយដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ត្រូវបានបកប្រែតាមអត្រាមធ្យមភាគសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ រាល់លម្អៀងនៃលទ្ធផលឆ្នាំសម្រេចត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញពេញលេញ។ ការបកប្រែរូបិយប័ណ្ណមិនគួរត្រូវបានបកស្រាយថាជាតំណាងដែលចំនួនដុល្លារអាមេរិកតំណាងឲ្យ ឬ អាចត្រូវបានប្តូរទៅជាប្រាក់រៀលក្នុងអត្រាណាមួយផ្សេងពីអត្រាដែលបានកំណត់នោះទេ។ តម្លៃទាំងអស់គិតជាប្រាក់រៀលត្រូវបានបង្កើតទៅជាខ្ទង់ពាន់រៀលដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀលដោយផ្អែកលើអត្រាប្តូរប្រាក់ដែលបានអនុវត្តក្នុង 1 ដុល្លារអាមេរិកដូចខាងក្រោម៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
អត្រាចុងគ្រា	4,074	4,045
អត្រាមធ្យម	4,068	4,077

3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យដែលបានអនុម័តគឺមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលនយោបាយគណនេយ្យនៃការិយបរិច្ឆេទហិរញ្ញវត្ថុមុនលើកលែងតែធនាគារបានអនុម័តនូវសេចក្តីប្រកាសគណនេយ្យថ្មីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

(i) ការធ្វើវិសោធនកម្មលើ CIFRS 16 សម្បទានលើការជួលទាក់ទងនឹង កូវីដ-19 លើសពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិបានចេញផ្សាយការធ្វើវិសោធនកម្មលើ CIFRS 16 ភតិសន្យា សម្បទានលើការជួលទាក់ទងនឹងកូវីដ-19។ ការធ្វើវិសោធនកម្មនេះផ្តល់នូវភាពជូនស្រាលដល់ភតិកៈពីការអនុវត្ត CIFRS 16 ការណែនាំលើគណនេយ្យការកែប្រែភតិសន្យាសម្រាប់សម្បទាន លើការជួលដែលកើតពីលទ្ធផលដោយផ្ទាល់នៃជំងឺរាតត្បាតកូវីដ-19។ ជាតម្រូវការជាក់ស្តែង ភតិកៈអាចជ្រើសរើសមិនធ្វើការវាយតម្លៃថាសម្បទានលើការជួលទាក់ទងនឹងកូវីដ-19 ទទួលបានពីភតិកៈគឺជាការកែប្រែភតិសន្យា។ ភតិកៈដែលធ្វើការជ្រើសរើសបែបនេះធ្វើការកាត់ត្រាគណនេយ្យសម្រាប់ការផ្លាស់ប្តូរនៃការទូទាត់ភតិសន្យា ដែលកើតឡើងពីសម្បទានលើការជួលទាក់ទងនឹងកូវីដ-19 ដូចគ្នាទៅនឹង ដែលពួកគេកាត់ត្រាគណនេយ្យសម្រាប់ការផ្លាស់ប្តូរតាម CIFRS 16 ប្រសិនបើការផ្លាស់ប្តូរមិនមែនជាការកែប្រែភតិសន្យា។

ការធ្វើវិសោធនកម្ម មានគោលបំណងក្នុងការអនុវត្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរាតត្បាតកូវីដ-19 នៅតែបន្តនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិបានពន្យារពេលនៃការអនុវត្តតម្រូវការជាក់ស្តែង ទៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ការធ្វើវិសោធនកម្មអនុវត្តលើការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមពី ឬបន្ទាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

ការធ្វើវិសោធនកម្ម ពុំមានផលប៉ះពាល់ខ្លាំងគ្នាទៅលើរបាយការណ៍ហិរញ្ញវត្ថុនៃធនាគារទេ។

(ii) ការធ្វើវិសោធនកម្មលើ CIFRS 9 CIAS 39 CIFRS 17 និង CIFRS 16 កំណែទម្រង់ស្តង់ដារអត្រាការប្រាក់ - ដំណាក់កាលទី 2

ការធ្វើវិសោធនកម្ម ផ្តល់នូវភាពជូនស្រាលជាបណ្តោះអាសន្នដែលបង្ហាញទិពលនៃការវាយការណ៍ហិរញ្ញវត្ថុ នៅពេលអត្រាការប្រាក់ដែលផ្តល់ជូនអន្តរធនាគារ (IBOR) ត្រូវបានផ្លាស់ប្តូរជាមួយនឹងអត្រាការប្រាក់ជំនួសដែលស្ទើរតែគ្មានហានិភ័យ (RFR)។ ការធ្វើវិសោធនកម្មមានកត្តាអនុវត្តជាក់ស្តែងដូចខាងក្រោម៖

- តម្រូវការជាក់ស្តែងដើម្បីទាមទារការផ្លាស់ប្តូរតាមកិច្ចសន្យាឬការផ្លាស់ប្តូរលើលំហូរសាច់ប្រាក់ដែលត្រូវបានទាមទារដោយផ្ទាល់ដោយការកំណែទម្រង់ដែលត្រូវបានចាត់ទុកជាអត្រាការប្រាក់អណ្តែត ដែលសមមូលទៅនឹងបម្រែបម្រួលនៅអត្រាការប្រាក់នៃទីផ្សារ។
- អនុញ្ញាតឱ្យមានការផ្លាស់ប្តូរដែលតម្រូវដោយកំណែទម្រង់ IBOR ដើម្បីធ្វើការរចនាការពារហានិភ័យនិងឯកសារការពារដោយមិនមានទំនាក់ទំនងការពារត្រូវបានបញ្ចប់។ និង

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ផ្តល់ការភាពធូរស្រាលជាបណ្តោះអាសន្នដល់អង្គការពិការបំពេញតម្រូវការដែលអាចកំណត់អត្តសញ្ញាណដោយឡែកពីគ្នានៅពេលដែលឧបករណ៍ RFR ត្រូវបានកំណត់ថាជាការការពារនៃសមាសធាតុហានិភ័យ។

ការធ្វើវិសោធនកម្មទាំងនេះពុំមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនៃធនាគារនោះទេ។ ធនាគារ រំពឹងថានឹងប្រើតម្រូវការជាក់ស្តែងនៅការិយបរិច្ឆេទអនាគតប្រសិនបើទាំងនេះអាចអនុវត្តបាន។

3.1. ការរួមបញ្ចូលគ្នា

ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ1 នៃរបាយការណ៍ហិរញ្ញវត្ថុទាក់ទងទៅនឹងការរួមបញ្ចូលគ្នានោះ ទ្រព្យសកម្ម និងទ្រព្យអសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ីត្រូវបានផ្ទេរទៅធនាគារដែលមានប្រសិទ្ធភាពគិតចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2020 ដោយបន្តបំពេញនូវសិទ្ធិ និងកាតព្វកិច្ចទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។ ធនាគារបានអនុម័តវិធីសាស្ត្រតម្លៃគណនេយ្យពីមុនលើប្រតិបត្តិការរួមបញ្ចូលគ្នានេះ។ ទ្រព្យសកម្ម និងទ្រព្យអសកម្មត្រូវបានទទួលស្គាល់ ពេលធ្វើការរួមបញ្ចូលគ្នាស្របច្បាប់តាមតម្លៃយោងគណនេយ្យ។

3.2. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលងាយស្រួលក្នុងការបម្លែងជាសាច់ប្រាក់បំផុត ជាមួយនឹងកាលកំណត់ដើមរយៈពេលបីខែ ឬ តិចជាង នៅពេលទិញ រួមទាំងដែលអាចបម្លែងទៅជាចំនួននៃសាច់ប្រាក់ដែលបានសម្គាល់ និងដែលអាចប្រឈមនឹងហានិភ័យតិចតួចនៃការផ្លាស់ប្តូរតម្លៃ។

3.3. ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ រួមមានបញ្ញើមានកាលកំណត់ដែលមានបំណងកាន់កាប់រយៈពេលច្រើនជាង3ខែ។ បញ្ញើត្រូវបានបង្ហាញនៅថ្ងៃដើមរំលស់ ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដកអ៊ុយអិលស៊ី សម្រាប់ចំនួនដែលមិនអាចប្រមូលបានទាំងឡាយ។

3.4. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ដែលមាននៅក្នុងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ត្រូវបានរក្សាទុកដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងត្រូវបានកំណត់ដោយអត្រានៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន ដូចបានតម្រូវដោយធនាគារជាតិនៃកម្ពុជា។

3.5. ទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ

3.5.1. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ឥណទាន និងបុរេប្រទានដំបូងនៅថ្ងៃដែលឥណទាន និងបុរេប្រទានទាំងនោះត្រូវបានបង្កើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីមួយ ទៅតាមលក្ខខណ្ឌទាំងឡាយដែលមានចែងតាមកិច្ចសន្យានៃឧបករណ៍នោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប តាមរយៈចំណេញ ឬ ខាត (FVTPL) ត្រូវបានវាស់វែងដំបូង នៅតម្លៃសមស្របបូកនឹងថ្លៃដើមប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ពីការទិញ និងចេញផ្សាយទ្រព្យនោះ។

3.5.2. ការធ្វើចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ និងវាស់វែងនៅ ថ្លៃដើមរំលស់ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅតម្លៃសមស្របតាមចំណេញ ឬ ខាត (FVOCI) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅថ្លៃដើមរំលស់ ប្រសិនបើទ្រព្យនោះមានលក្ខខណ្ឌដូចខាងក្រោម និងមិនបានកំណត់នៅ FVTPL៖

- ទ្រព្យសកម្ម ត្រូវបានកាន់កាប់តាមគំរូអាជីវកម្មដែលមានគោលបំណងក្នុងការកាន់កាប់ទ្រព្យដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឲ្យមានការកើនឡើងនៃលំហូរសាច់ប្រាក់ដែលជា SPPI តាមកាលបរិច្ឆេទជាក់លាក់។

ឧបករណ៍បំណុលត្រូវបានវាស់វែងនៅ FVOCI ប្រសិនបើឧបករណ៍បំណុលនោះមានលក្ខខណ្ឌដូចខាងក្រោម និងមិនបានកំណត់នៅ FVTPL៖

- ទ្រព្យសកម្មត្រូវបានកាន់កាប់តាមគំរូអាជីវកម្មដែលគោលបំណងត្រូវសម្រេចបានដោយទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឲ្យមានការកើនឡើងនៃលំហូរសាច់ប្រាក់ដែលជា SPPI តាមកាលបរិច្ឆេទជាក់លាក់។

នៅពេលទទួលស្គាល់ដំបូងនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ជួញដូរ ធនាគារមិនអាចបដិសេធរឿយៗនៃសេចក្តីសង្ឃឹមបង្ហាញការប្រែប្រួលបន្ទាប់នៅតម្លៃសមស្របក្នុង OCI។ ការជ្រើសរើសនេះត្រូវបានបង្កើតតាមមូលដ្ឋានវិនិយោគនីមួយៗ។

បន្ថែមពីនេះនៅពេលទទួលស្គាល់ដំបូងធនាគារប្រហែលជាមិនអាចផ្លាស់ប្តូរបានក្នុងការកំណត់នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនដូច្នោះទេឆ្លើយតបនឹងតម្រូវការដើម្បីវាស់វែងនៅថ្លៃដើមរំលស់ ឬ FVOCI នៅ FVTPL ប្រសិនបើការធ្វើដូច្នោះនឹងលុបបំបាត់ ឬ កាត់បន្ថយយ៉ាងខ្លាំងនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើត។

ការវាយតម្លៃ ថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់នៃប្រាក់ដើម និងការប្រាក់ទាំងស្រុង

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” ត្រូវបានឲ្យនិយមន័យថាជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ “ការប្រាក់” ត្រូវបានឲ្យនិយមន័យថាជាការទទួលបានមកវិញសម្រាប់តម្លៃពេលវេលានៃប្រាក់ និងសម្រាប់ហានិភ័យនៃឥណទានដែលទាក់ទងជាមួយចំនួនប្រាក់ដើមនៅសល់នៅក្នុងអំឡុងការិយបរិច្ឆេទជាក់លាក់មួយ និងសម្រាប់ហានិភ័យ និងថ្លៃដើមមូលដ្ឋានផ្សេងៗទៀតដូចជា ហាយនិក័យសន្ទនីយភាព និងថ្លៃដើមរដ្ឋបាល ក៏ដូចជាកម្រិតប្រាក់ចំណេញ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

នៅក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជាការទូទាត់នៃប្រាក់ដើម និងការប្រាក់ទាំងស្រុង (SPP) ធនាគារពិចារណាទៅលើលក្ខខណ្ឌតាមកិច្ចសន្យានៃឧបករណ៍។ នេះគឺរួមបញ្ចូលការវាយតម្លៃថាទ្រព្យសកម្មហិរញ្ញវត្ថុ រួមមាននូវលក្ខខណ្ឌតាមកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលវានឹងមិនបំពេញលក្ខខណ្ឌនេះ។

នៅក្នុងការបង្កើតការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍យថាភាពដែលនឹងធ្វើឲ្យប្រែប្រួលនូវចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់។
- លក្ខណៈពិសេសអនុភាព
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងពន្យារពេល
- លក្ខខណ្ឌដែលកម្រិតការអះអាងរបស់ធនាគារចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មណាមួយជាក់លាក់ ដូចជាការកំណត់ការប្រាក់ឡើងវិញតាមការិយបរិច្ឆេទ។
- លក្ខណៈពិសេសដែលកែប្រែការទទួលបាននៃតម្លៃពេលវេលានៃប្រាក់ (ដូចជាការកំណត់ការប្រាក់ឡើងវិញតាមការិយបរិច្ឆេទ)។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្មដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតផលបំពេញ ពីព្រោះវាឆ្លុះបញ្ចាំងពីរបៀបដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានត្រូវបានផ្តល់ទៅគណៈគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណារួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលបំពេញ និងប្រតិបត្តិការនៃគោលនយោបាយទាំងនោះនៅក្នុងការអនុវត្តជាក់ស្តែង។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្តោតលើការប្រាក់ចំណូលការប្រាក់តាមកិច្ចសន្យា រក្សាទម្រង់អត្រាការប្រាក់ជាក់លាក់ ផ្ទេរផ្ទុករយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុលដែលកំពុងផ្តល់មូលនិធិដល់ទ្រព្យសកម្មទាំងនោះ ឬ ការទទួលស្គាល់លំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្មនោះ។
- របៀបដែលលទ្ធផលនៃផលបំពេញត្រូវបានវាយតម្លៃនិងរាយការណ៍ទៅគណៈគ្រប់គ្រងធនាគារ។
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វាដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ។
- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺជាផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុន ហេតុផលសម្រាប់ការលក់បែបនោះ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់ មិនត្រូវបានគេគិតដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃជាទូទៅទាំងអស់ ថាតើគោលបំណង ដែលធនាគារបានចែងសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម ត្រូវបានសម្រេចដោយរបៀបណា និងលំហូរសាច់ប្រាក់ជាក់ស្តែងត្រូវបានទទួលស្គាល់ដោយរបៀបណា។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់សម្រាប់ការផ្សព្វផ្សាយ ឬគ្រប់គ្រង និង លទ្ធផលដែលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់វែងតាម FVTPL ពីព្រោះទ្រព្យ និងលទ្ធផលទាំងនោះមិនត្រូវបានកាន់កាប់ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងក្នុងពេលតែមួយមិនកាន់កាប់ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ជាមួយនឹងដើម្បីលក់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ឥណទានមិនមែនសំណង

ក្នុងករណីខ្លះ ឥណទានដែលបង្កើតឡើងដោយធនាគារដែលត្រូវបានធានាដោយវត្ថុបញ្ចាំនៃអ្នកខ្ចី កម្រិតការអះអាងរបស់ធនាគារចំពោះលំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំដែលមានធានា (ឥណទានមិនមែនសំណង)។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទានមិនមែនសំណងឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរ ឬ ទេ។ ជាធម្មតាធនាគារពិចារណាលើព័ត៌មានដូចខាងក្រោមនៅពេលធ្វើការវិនិច្ឆ័យនេះ៖

- ថាតើការរៀបចំកិច្ចព្រមព្រៀងកំណត់យ៉ាងជាក់លាក់នូវចំនួន និងកាលបរិច្ឆេទនៃការទូទាត់ជាសាច់ប្រាក់នៃឥណទាន។
- តម្លៃសមស្របនៃវត្ថុបញ្ចាំទាក់ទងនឹងចំនួនទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា។

ជាធម្មតា ធនាគារពិចារណាលើព័ត៌មានដូចខាងក្រោមនៅពេលធ្វើការវិនិច្ឆ័យ៖

- លទ្ធភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាការធ្លាក់ចុះតម្លៃវត្ថុបញ្ចាំ
- ថាតើអ្នកខ្ចីគឺជាបុគ្គល ឬ ជាអង្គការប្រតិបត្តិការសំខាន់ ឬ ជាអង្គការដែលមានគោលបំណងពិសេស។
- ហានិភ័យនៃការខាតបង់របស់ធនាគារ លើទ្រព្យដែលទាក់ទងនឹងឥណទានមានសំណងពេញលេញ។
- ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យទាំងអស់ ឬ ផ្នែកណាមួយនៃទ្រព្យសកម្មរបស់អ្នកខ្ចី និង
- ថាតើ ធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីគុណប្រយោជន៍នៃទ្រព្យសកម្មដែលមានធានាដែរឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើការចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងការិយបរិច្ឆេទបញ្ចប់ពីធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

3.5.3. ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់នូវទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិតាមកិច្ចសន្យាលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬ ពេលដែលធនាគារផ្ទេរសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យ និងផលប្រយោជន៍ទាំងអស់នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬ ដែលធនាគារមិនផ្ទេរ រួមទាំងមិនរក្សាទុកនូវហានិភ័យ និងផលប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិ និងធនាគារមិនរក្សាការត្រួតពិនិត្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

នៅពេលយប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម (ឬ តម្លៃយោងដែលបែងចែកជាចំណែក នៃទ្រព្យសកម្ម ដែលយប់ទទួលស្គាល់) និងផលបូកនៃ (i) បរិមាណទឹកប្រាក់លើដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកទ្រព្យអសកម្មថ្មីដែលបានសន្មត) និង (ii) រាល់ចំណេញ ឬ ខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ យប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានរំលាយ លុបចោល ឬ ផុតកំណត់។

3.5.4. ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្ម ដែលបានកែប្រែមានភាពខុសគ្នាច្រើនដែរ ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាច្រើន នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតកំណត់ហើយ។ ក្នុងករណីនេះ ទ្រព្យសកម្ម ហិរញ្ញវត្ថុដើមត្រូវបានយប់ទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់ក្នុងតម្លៃសមស្របបូករួមនឹងថ្លៃដើមប្រតិបត្តិការដែលមាន។

កម្រៃសេវាទទួលបានដែលជាផ្នែកនៃការកែប្រែ ត្រូវបានចាត់ជាដូចខាងក្រោម៖

- កម្រៃសេវា ដែលត្រូវបានពិចារណានៅក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងកម្រៃសេវាដែលតំណាងឲ្យការទូទាត់ថ្លៃដើមប្រតិបត្តិការដែលមាន ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងជាលើដំបូងនៃទ្រព្យសកម្ម។ និង
- កម្រៃសេវាផ្សេងទៀត ត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញ និងខាតនៅពេលយប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាធម្មតាគឺដើម្បីបង្កើនការទទួលបានមកវិញនូវលក្ខខណ្ឌកិច្ចសន្យាដើម ជាជាងដើម្បីបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យ មានការលើកលែងដល់លំហូរសាច់ប្រាក់ នោះធនាគារពិចារណាមុនគេថា តើផ្នែកមួយណានៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចោលមុនពេលការកែប្រែកើតឡើង (សូមមើលកំណត់សម្គាល់លេខ 3.5.9 សម្រាប់គោលការណ៍នៃការលុបចោល)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការយប់ទទួលស្គាល់ ជាធម្មតាមិនត្រូវបានឆ្លើយតបក្នុងករណីបែបនេះទេ។
- ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់នៅថ្ងៃដើមរំលស់ ឬ FVOCI មិនបានផ្តល់ជាលទ្ធផលក្នុងការយប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះដំបូងគេ គឺធនាគារ គណនាឡើងវិញ នូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្ម និងទទួលស្គាល់ការកែតម្រូវដែលជាលទ្ធផលនោះ ជាការ ចំណេញ ឬ ខាតពីការកែប្រែក្នុងចំណេញ និងខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រើប្រាស់អត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដើមដែលត្រូវបានប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលនៃការកែប្រែ។ ការចំណាយ ឬ កម្រៃសេវាផ្សេងៗ ដែលបានកើតឡើង និងកម្រៃដែលទទួលបានជាផ្នែកនៃការកែប្រែ បានកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ និងត្រូវបានរំលស់តាមអាយុកាលនៅសល់នៃទ្រព្យសកម្មដែលបានកែប្រែ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ប្រសិនបើការកែប្រែបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្លះនោះចំណេញ ឬ ខាត ត្រូវបានបង្ហាញជាមួយនឹងការខាតបង់លើអ៊ីម៉ែរមិន។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ទ្រព្យអសកម្មហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យអសកម្មហិរញ្ញវត្ថុនៅពេលដែលរយៈពេលរបស់ទ្រព្យអសកម្មហិរញ្ញវត្ថុនោះត្រូវបានកែប្រែ និងលំហូរសាច់ប្រាក់នៃទ្រព្យអសកម្មដែលបានកែប្រែមានភាពខុសគ្នាខ្លាំង។ នៅក្នុងករណីនេះ ទ្រព្យអសកម្មហិរញ្ញវត្ថុថ្មីផ្អែកតាមរយៈពេលកែប្រែត្រូវបានទទួលស្គាល់នៅតម្លៃសមស្រប។ ភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យអសកម្មហិរញ្ញវត្ថុ ដែលបានឈប់ទទួលស្គាល់ និងការទូទាត់ត្រូវបានបង់ ត្រូវបានទទួលស្គាល់នៅចំណេញ និងខាត។ ការទូទាត់ដែលត្រូវបានបង់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការសន្មតនៃទ្រព្យអសកម្មរួមមានទ្រព្យអសកម្មហិរញ្ញវត្ថុដែលបានកែប្រែ។ ប្រសិនបើការកែប្រែនៃទ្រព្យអសកម្មហិរញ្ញវត្ថុមិនត្រូវបានឈប់ទទួលស្គាល់ នោះថ្លៃដើមរំលស់នៃទ្រព្យអសកម្មត្រូវបានគណនាដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ ដែលបានកែប្រែនៅអត្រាការប្រាក់ប្រសិទ្ធភាពដើម ហើយចំណេញ ឬ ខាតដែលជាលទ្ធផលនឹងត្រូវបានទទួលស្គាល់នៅចំណេញ និងខាត។ សម្រាប់ទ្រព្យអសកម្មហិរញ្ញវត្ថុអណ្តែត អត្រាប្រាក់ប្រសិទ្ធភាពដើមត្រូវបានប្រើប្រាស់ដើម្បីគណនាចំណេញ ឬ ខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលនៃការកែប្រែ។ ការចំណាយ ឬ កម្រៃសេវាផ្សេងៗ ដែលបានកើតឡើងត្រូវបានទទួលស្គាល់ជាការកែតម្រូវលើតម្លៃយោងនៃទ្រព្យអសកម្ម និងត្រូវបានរំលស់តាមអាយុកាលនៅលើសនៃទ្រព្យសកម្មដែលបានកែប្រែដោយគណនាឡើងវិញនូវអត្រាប្រាក់ប្រសិទ្ធភាពលើឧបករណ៍។

3.5.5. ការទូទាត់

ទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ ត្រូវបានទូទាត់ ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេល និងសម្រាប់តែពេលដែលធនាគារមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ចំនួនទឹកប្រាក់ ហើយមានបំណងទូទាត់ដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់ទ្រព្យអសកម្មក្នុងពេលដំណាលគ្នា។

3.5.6. ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាថ្លៃដែលត្រូវបានទទួលពីលក់ទ្រព្យសកម្ម ឬ បង់ពីការផ្ទេរទ្រព្យអសកម្ម ក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែងនៅប្រាក់ដើម ឬ អត្រាមានរបស់វា ជាទីផ្សារដែលមានគុណសម្បត្តិបំផុតដែលធនាគារមានសិទ្ធិនៅកាលបរិច្ឆេទនោះ។

តម្លៃសមស្របនៃបំណុលឆ្លុះបញ្ចាំងពីហានិភ័យមិនដំណើរការ។ នៅពេលលក្ខខណ្ឌមួយលេចឡើង ធនាគារវាស់វែងតម្លៃសមស្របនៃឧបករណ៍ដោយប្រើប្រាស់តម្លៃដែលបានដកស្រង់ នៅក្នុងទីផ្សារសកម្មសម្រាប់ឧបករណ៍នោះ។ ទីផ្សារត្រូវបានចាត់ទុកថា “សកម្ម” ប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យសកម្ម ឬ ទ្រព្យអសកម្មកើតឡើងជាមួយនឹងភាពញឹកញាប់ និងបរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មាននៃថ្លៃជាប្រចាំ។

ប្រសិនបើមិនមានតម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មទេ នោះធនាគារប្រើបច្ចេកទេសវាយតម្លៃដែល ធ្វើឲ្យការប្រើប្រាស់មានកម្រិតអតិបរិមាណនៃធាតុចូលដែលអាចសង្កេតបាន និងកាត់បន្ថយការប្រើធាតុចូលដែលមិនអាចសង្កេតបានទៅអប្បបរមា។ បច្ចេកទេសវាយតម្លៃ ដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារនឹងធ្វើការពិចារណា លើការកំណត់តម្លៃប្រតិបត្តិការ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ភស្តុតាងល្អបំផុត នៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុលើការទទួលស្គាល់ដំបូង គឺថ្លៃប្រតិបត្តិការ ឧទាហរណ៍ តម្លៃសមស្របនៃការទទួលបានដែលបានផ្តល់ ឬ ទទួលបាន ប្រសិនបើធនាគារកំណត់ថាតម្លៃសមស្របលើការទទួលស្គាល់ដំបូងខុសគ្នាពីថ្លៃប្រតិបត្តិការ ហើយតម្លៃសមស្របជាភស្តុតាង ដោយមិនមែនដោយសារតម្លៃដែលបានដកស្រង់នៅក្នុងទិដ្ឋភាពសកម្ម សម្រាប់ទ្រព្យសកម្ម ឬ ទ្រព្យអសកម្មដែលស្រដៀងគ្នានោះទេ និងក៏មិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលជាតុល្យដែលមិនអាចសង្កេតបាន ត្រូវបានវិនិច្ឆ័យថាមិនសំខាន់ទាក់ទងនឹងការវាស់វែង នោះឧបករណ៍ហិរញ្ញវត្ថុ គឺត្រូវបានវាស់វែងដំបូងនៅតម្លៃសមស្របត្រូវបានកែតម្រូវដើម្បីពន្យាករខុសគ្នារវាងតម្លៃសមស្របលើការទទួលស្គាល់ដំបូងនិងថ្លៃប្រតិបត្តិការ។ បន្ទាប់មកភាពខុសគ្នានោះត្រូវបានទទួលស្គាល់នៅចំណេញនិងខាតផ្អែកលើមូលដ្ឋានសមស្របតាមអាយុកាលនៃឧបករណ៍ប៉ុន្តែមិនលើសពីពេលដែលការវាយតម្លៃត្រូវបានផ្អែកលើទាំងស្រុងដោយទិន្នន័យទិដ្ឋភាពដែលអាចសង្កេតបានឬប្រតិបត្តិការត្រូវបានបិទ។ ប្រសិនបើទ្រព្យសកម្មឬទ្រព្យអសកម្មដែលវាស់វែងតាមតម្លៃសមស្របមានថ្លៃបញ្ចេញនិងថ្លៃបញ្ចូលក្នុងនោះធនាគារធ្វើការវាស់វែងលើទ្រព្យសកម្មនិងកាន់កាប់រយៈពេលវែងនៅថ្លៃបញ្ចេញហើយទ្រព្យអសកម្មនិងកាន់កាប់រយៈពេលខ្លីនៅថ្លៃបញ្ចូលក្រុម។

សំណុំនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុដែលប្រឈមនឹងហានិភ័យទិដ្ឋភាព និងហានិភ័យឥណទានដែលត្រូវបានគ្រប់គ្រងដោយធនាគារដោយឈរលើមូលដ្ឋាននៃការប៉ះពាល់សុទ្ធទៅនឹងហានិភ័យទិដ្ឋភាព ឬ ឥណទានត្រូវបានវាស់វែងដោយផ្អែកលើការប្រឈមសុទ្ធចំពោះទិដ្ឋភាព ឬ ហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃថ្លៃដែលអាចនឹងទទួលបានពីការលក់ទ្រព្យកាន់កាប់រយៈពេលវែងសុទ្ធ (ឬ បង់ប្រាក់ដើម្បីផ្ទេរទ្រព្យកាន់កាប់រយៈពេលខ្លីសុទ្ធ) សម្រាប់ការ ប្រឈមហានិភ័យជាក់លាក់ណាមួយ។

ការកែតម្រូវកម្រិតផលប្រាក់ ឧទាហរណ៍ ការកែតម្រូវការដេញថ្លៃ ការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងផ្អែកលើមូលដ្ឋាននៃការប្រឈមសុទ្ធ ត្រូវបានបែងចែកទៅទ្រព្យសកម្ម និងទ្រព្យអសកម្មដោយឡែកៗ ដោយផ្អែកលើមូលដ្ឋានការកែតម្រូវហានិភ័យទាក់ទង នៃឧបករណ៍នីមួយៗនៅក្នុងសំណុំត្រូវ។

តម្លៃសមស្របនៃទ្រព្យអសកម្មហិរញ្ញវត្ថុជាមួយនឹងលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមានចំនួនមិនតិចជាងចំនួនទឹកប្រាក់ ដែលត្រូវបង់តាមតម្រូវការ ដែលបានធ្វើអប្បបរមាពីកាលបរិច្ឆេទដំបូងតាមចំនួនទឹកប្រាក់ដែលនឹងតម្រូវឲ្យបង់។ ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍ ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

3.5.7. អ៊ីមតែរមិន

ធនាគារទទួលស្គាល់សិទ្ធិធនលើការខាតបង់សម្រាប់ការខាតបង់ឥណទានរំពឹងទុក នៅលើឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល។ និង
- កិច្ចសន្យាឥណទានដែលបានចេញផ្សាយ។

ពុំមានការខាតបង់អ៊ីមតែរមិន ត្រូវបានទទួលស្គាល់ចំពោះការវិនិយោគមូលធននោះទេ។

ការខាតបង់ឥណទានរំពឹងទុក (ECL) តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងចំនួនដែលមិនលំអៀង និងវាស់វែងដោយប្រូបាប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃចំនួននៃលទ្ធផលដែលអាចកើតមានឡើង តម្លៃពេលវេលានៃសាច់ប្រាក់ និង ព័ត៌មានអំពីព្រឹត្តិការណ៍អតីតកាលដែលសមហេតុផល និងអាចគាំទ្របាន លក្ខខណ្ឌ និងការព្យាករណ៍នៃលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។ សិទ្ធិធន ECL ត្រូវបានវាស់វែងនៅចំនួនស្មើនឹង (i) ECL អាយុកាល១ខែ ឬ ECL ពេញមួយអាយុកាល សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងនោះដែលធ្លាប់មានបទពិសោធន៍នៃកើនឡើង យ៉ាងខ្លាំងក្លានៃហានិភ័យឥណទាន (SICR) ចាប់តាំងពីការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ECL អាយុកាល12ខែ គឺជាផ្នែកនៃ ECLពេញមួយអាយុកាល ដែលជាលទ្ធផលពីព្រឹត្តិការណ៍នៃការមិនបានទទួលការទូទាត់សងមកវិញលើឧបករណ៍ហិរញ្ញវត្ថុ ដែលអាចធ្វើទៅបានក្នុងរយៈពេល 12ខែបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍។ ECL ពេញមួយអាយុកាល គឺជាECL ដែលជាលទ្ធផលពីព្រឹត្តិការណ៍មិនទូទាត់សង ដែលអាចកើតមានពេញមួយអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។

ការវាយតម្លៃដំណាក់កាល

វិធីសាស្ត្រប្រើដំណាក់កាលសម្រាប់អ៊ីម៉ែត្រនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់ដោយផ្អែកលើថាមានការថយចុះខ្លាំងនៃហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុដែរ ឬទេ។ បន្ទាប់មកដំណាក់កាលទាំងបីនេះកំណត់ចំនួននៃអ៊ីម៉ែត្រដើម្បីទទួលស្គាល់។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមិនមានឱនភាពឥណទាន

- ដំណាក់កាលទី1 រួមមាននូវឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលពុំធ្លាប់មានបទពិសោធន៍ជាមួយនឹងSICRចាប់តាំងពីទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាគណនីត្រូវបានវាយតម្លៃនៅដំណាក់កាលទី 1 មានដូចតទៅ៖ (i) បច្ចុប្បន្ន ឬហួសកាលកំណត់រហូតដល់ 14ថ្ងៃសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី (ii) បច្ចុប្បន្ន ឬហួសកាលកំណត់រហូតដល់ 29ថ្ងៃសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង ឬ (iii) ពុំមានកំណើននៃប្រូបាប៊ីលីតេនៃការខកខានទូទាត់សង (PD)។ ធនាគារទទួលស្គាល់ ECL អាយុកាល12ខែ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី1។
- ដំណាក់កាលទី2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានបទពិសោធន៍ជាមួយ SICR នាកាលបរិច្ឆេទរបាយការណ៍ដោយប្រៀបធៀបទៅការទទួលស្គាល់ដំបូង។ ជាទូទៅ SICR ត្រូវបាន ចាត់ទុកថាមាននៅក្នុងគណនីដែល (i) ហួសកាលកំណត់ 15 ទៅ 29 ថ្ងៃសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី (ii) ហួសកាលកំណត់ 30 ទៅ 89 ថ្ងៃសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង ឬ (iii) ជាមួយកំណើនគួរឱ្យកត់សម្គាល់នៅ PD។ ធនាគារទទួលស្គាល់ ECL ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី2។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុមានឱនភាពឥណទាន

- ដំណាក់កាលទី3 រួមមានទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលមានកស្មតាងជាក់លាក់នៃអ៊ីម៉ែត្រដោយលទ្ធផលនៃ ព្រឹត្តិការណ៍មួយ ឬច្រើនដែលបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ដំបូងជាមួយផលប៉ះពាល់អវិជ្ជមាន លើលំហូរសាច់ប្រាក់អនាគតដែលបានរំពឹងទុកនៃឥណទាន ឬ សំពៀតនៃឥណទាន។ លក្ខណៈវិនិច្ឆ័យសម្រាប់គណនីដំណាក់កាលទី3 របស់ធនាគារជាទូទៅត្រូវបានតម្រឹមគ្នាជាមួយនឹងនិយមន័យនៃ” ការខកខានទូទាត់សង” ដែលនឹងត្រូវបានពន្យល់នៅកថាខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី3។

និយមន័យនៃការគ្មានលទ្ធភាពសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុថាមិនមានលទ្ធភាពសង នៅពេលដែល៖

- អ្នកខ្ចីទំនងជា មិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនទៅធនាគារទាំងស្រុង ដោយមិនមានការពិចារណាដោយធនាគារលើសកម្មភាពដូចជា ការទទួលស្គាល់ទ្រព្យធានា (ប្រសិនបើមានកាន់កាប់)។ ធនាគារពិចារណាថា ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន កើតឡើងមិនយឺតជាងពេលដែលទ្រព្យសកម្មថ្ងៃ បានហួសកាលកំណត់
- លើសពី ឬ ស្មើនឹង 30ថ្ងៃ សម្រាប់ហ្វូស៊ីលីធីរយៈពេលវែង ឬ ហួសកាលកំណត់លើសពី ឬ ស្មើនឹង 15ថ្ងៃសម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ហានិភ័យឥណទាននៅពេលទទួលស្គាល់ដំបូង

ធនាគារប្រើប្រាស់ការវាយតម្លៃ និងការអនុម័តហានិភ័យផ្ទៃក្នុងនៅកម្រិតផ្សេងៗគ្នា ដើម្បីកំណត់ហានិភ័យឥណទាននៃការប្រឈមនៅពេលទទួលស្គាល់ដំបូង។ ការវាយតម្លៃអាចជាបរិមាណ ឬគុណភាព និងពឹងផ្អែកលើភាពជាសារវន្តនៃហ្វានីលីធី ឬ ភាពស្មុគស្មាញនៃសំណុំដែលត្រូវវាយតម្លៃ។

ការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន

ធនាគារវាយតម្លៃថាហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់ពីពេលទទួលស្គាល់ដំបូងនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍។ នៅពេលកំណត់ថាហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់ពីពេលទទួលស្គាល់ដំបូង និងនៅពេលប៉ាន់ស្មាន ECL នោះធនាគារពិចារណាព័ត៌មានដែលសមហេតុផល និងអាចគាំទ្របាន ហើយពាក់ព័ន្ធ និងមានដោយគ្មានការចំណាយមិនសមរម្យ ឬការប្រឹងប្រែង។ នេះរួមបញ្ចូលទាំងព័ត៌មាន និងការវិភាគបរិមាណ និងគុណភាព ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលបានជូនដំណឹង និងរួមបញ្ចូលនូវព័ត៌មានសម្លឹងមើលទៅអនាគត។

ធនាគារចាត់ទុកថាការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន កើតឡើងមិនយឺតយ៉ាវពេលដែលទ្រព្យសកម្មបានហួសកាលកំណត់លើសពី 30 ថ្ងៃ។ ថ្ងៃហួសកាលកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់ពីកាលបរិច្ឆេទហួសកាលកំណត់មុនគេបំផុត ដែលការទូទាត់សងពេញលេញពុំត្រូវបានទទួល។ កាលបរិច្ឆេទផុតកាលកំណត់ត្រូវបានកំណត់ដោយមិនពិចារណាលើរយៈពេលអនុគ្រោះណាមួយដែលអាចប្រើប្រាស់បានសម្រាប់អ្នកខ្លី។ ប្រសិនបើមានភស្តុតាងដែលបង្ហាញថាពុំមានការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន ដែលទាក់ទងទៅនឹងការទទួលស្គាល់ដំបូងនោះ សវិធានធនចាត់បង់លើឧបករណ៍នឹងត្រឡប់ទៅជាបានវាស់វែងជា ECL អាយុកាល12ខែ។

ការវាស់វែងនៃ ECL

ECL គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់ដូចខាងក្រោម:

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពឥណទាននៅកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ ភាពខុសគ្នារវាងលំហូរសាច់ប្រាក់ជំពាក់ទៅអង្គភាពដោយអនុលោមតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាននៅកាលបរិច្ឆេទរាយការណ៍៖ ដូចជាការខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត ដែលបានប៉ាន់ស្មាន។ និង
- កិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវសងទៅធនាគារប្រសិនបើការកិច្ចសន្យាត្រូវបានចេញឲ្យ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។

ប៉ារ៉ាម៉ែត្រ និងវិធីសាស្ត្រ ECL

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL ត្រូវបានកំណត់តាមលក្ខខណ្ឌដូចខាងក្រោម:

- ប្រូបាប៊ីលីតេនៃការខាតបង់ទូទាត់សង (“PD”)
- ការខាតបង់ដោយការគ្មានលទ្ធភាពសង (“LGD”) និង
- ការបង្ហាញការគ្មានលទ្ធភាពសង (“EAD”)

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ECL សម្រាប់ការប្រឈមនៅក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណនឹង12ខែ PD ដោយ LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយគុណអាយុកាល PD ដោយ LGD និង EAD។ គំរូស្ថិតិត្រូវបានប្រើដើម្បីវិភាគទិន្នន័យដែលប្រមូលបាន និងបង្កើតការប៉ាន់ស្មាននៃអាយុកាល PDនៃការប្រឈមដែលនៅសល់ និងរបៀបដែលវាត្រូវបានរំពឹងទុកថានឹងផ្លាស់ប្តូរដោយលទ្ធផលនៃពេលវេលាដែលកន្លងផុត។

LGD គឺជាទំហំនៃការខាតបង់ដែលអាចកើតមានប្រសិនបើមានការខកខានក្នុងការទូទាត់សងកើតឡើង។ ធនាគារប៉ាន់ស្មានប៉ារ៉ាម៉ែត្ររបស់ LGD ផ្អែកលើប្រវត្តិនៃអត្រានៃការសងត្រឡប់មកវិញនៃការទាមទារប្រឆាំងនឹងការខកខានក្នុងការទូទាត់សងរបស់សមភាគី។ គំរូ LGD ពិចារណាលើរចនាសម្ព័ន្ធ រក្សាបញ្ជីអតិថិភាពនៃការទាមទារ ខស្សាហកម្ម និងថ្លៃលើការសងត្រឡប់មកវិញនៃវត្ថុបញ្ចាំដែលមានសារៈសំខាន់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលត្រូវបានធានាដោយអចលនទ្រព្យរាយ អនុបាត LTV គឺជាប៉ារ៉ាម៉ែត្រទំនាក់ទំនងនៅក្នុងការកំណត់ LGD។ ការប៉ាន់ស្មានរបស់ LGD ត្រូវបានគេគណនាឡើងវិញសម្រាប់សេណារីយ៉ូសេដ្ឋកិច្ចផ្សេងគ្នា និងសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួល ដែលអាចកើតមានចំពោះថ្លៃនៃអចលនទ្រព្យ។ ពួកគេត្រូវបានគណនាដោយតាមមូលដ្ឋានធ្វើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាពជាគត្តានៃការធ្វើអប្បបរមា។

EAD តំណាងឲ្យការប្រឈមដែលរំពឹងទុកក្នុងព្រឹត្តិការណ៍ នៃការខកខានក្នុងការទូទាត់សង។ ធនាគារទាញយក EAD ពីការឈមបច្ចុប្បន្នចំពោះសមភាគីនិងការផ្លាស់ប្តូរសក្តានុពលចំពោះចំនួនទឹកប្រាក់បច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យា ហើយនិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាតម្លៃយោងទ្រព្យសកម្មដុលរេបស់វានៅពេលនៃការខកខានក្នុងការទូទាត់សង ។ សម្រាប់ការសន្យាផ្តល់ប្រាក់កម្ចី EADs គឺជាចំនួនសក្តានុពលនាពេលអនាគតដែលអាចត្រូវបានទម្លាក់ក្រោមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានដោយផ្អែកលើការសង្កេតប្រវត្តិសាស្ត្រនិងការព្យាករណ៍ឆ្ពោះទៅមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុមួយចំនួន EAD ត្រូវបានកំណត់ដោយយកគំរូតាមកម្រិតនៃ លទ្ធផលនៃការប្រឈមដែលអាចកើតមាន នៅចំណុចផ្សេងៗគ្នាក្នុងពេលមួយ ដោយប្រើសេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចបានរៀបរាប់ខាងលើ និងជាមួយវត្ថុចំពោះការប្រើប្រាស់អតិបរមានៃ12ខែ PD សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1 ធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានក្នុងការទូទាត់សងលើការិយបរិច្ឆេទកិច្ចសន្យាអតិបរមា (ដោយរាប់បញ្ចូលទាំងជម្រើសបន្ថែមរបស់អ្នកខ្ចី) ដែលវាត្រូវបានប្រឈមទៅនឹងហានិភ័យឥណទាន បើទោះបីជាសម្រាប់គោលបំណងនៃការគ្រប់គ្រងហានិភ័យឥណទាន ធនាគារពិចារណាលើរយៈពេលវែងជាងនេះ។ ការិយបរិច្ឆេទកិច្ចសន្យាអតិបរមា លាតសន្ធឹងរហូតដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិដើម្បីតម្រូវឲ្យមានការទូទាត់សងប្រាក់ជាមុន ឬ បញ្ចប់កិច្ចសន្យាឥណទាន ឬ ការធានាប្រាក់កម្ចី។

ព័ត៌មាននាពេលអនាគត

ធនាគារ បានរួមបញ្ចូលព័ត៌មាននាពេលអនាគតទៅក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីពេលទទួលស្គាល់ដំបូង និងការវាស់វែងនៃECL។

ព័ត៌មាននាពេលអនាគតយ៉ាងធំទូលាយ ត្រូវបានចាត់ទុកជាធាតុចូលសេដ្ឋកិច្ច ដូចជាកំណើនផលិតផលក្នុងស្រុកសរុប អត្រាប្តូរប្រាក់ អត្រាការប្រាក់ អត្រាគ្មានការងារធ្វើ និងសុចនាករសេដ្ឋកិច្ចផ្សេងៗទៀត។ ធាតុចូល និងម៉ូដែលដែលត្រូវបានប្រើសម្រាប់គណនា ECL មិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទិដ្ឋភាពនៅកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ។ ដើម្បីឆ្លុះបញ្ចាំងចំនុចនេះ ការកែតម្រូវគុណភាព ឬការត្រួតគ្នាត្រូវបានធ្វើឡើងម្តងម្កាលជាការកែតម្រូវបណ្តោះអាសន្ននៅពេលភាពខុសគ្នាបែបនេះមានភាពជាសារវន្ត។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ការរៀបចំទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬ កែប្រែ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ របស់អ្នកខ្លី នោះការវាយតម្លៃត្រូវបានធ្វើឡើងថា តើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ និង ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើ ការរៀបចំចរនាសម្ព័ន្ធឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់រំពឹងទុក ដែលកើតឡើងពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើ ការរៀបចំចរនាសម្ព័ន្ធឡើងវិញដែលរំពឹងទុក នឹងមានលទ្ធផលនៃការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របដែលរំពឹងទុកនៃទ្រព្យសកម្មថ្មីត្រូវបានចាត់ទុកថាជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ នៅពេលនៃការឈប់ទទួលស្គាល់របស់វា។ ចំនួននេះត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ រហូតដល់កាលបរិច្ឆេទរាយការណ៍ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយោងតាមថ្លៃដើមរំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានយោងតាម FVOCI គឺមានឱនភាពឥណទានដែរ ឬ ទេ (សំដៅទៅលើ "ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី ៣")។ ទ្រព្យសកម្មហិរញ្ញវត្ថុមាន "ឱនភាពឥណទាន" នៅពេលព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុនាពេលអនាគតរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាង ដែលទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- ផលលំបាកផ្នែកហិរញ្ញវត្ថុសំខាន់ៗរបស់អ្នកខ្លី ឬ អ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាការរំលោភខកខានក្នុងការទូទាត់សង ឬ ព្រឹត្តិការណ៍ហួសកាលកំណត់។
- ការរៀបចំឡើងវិញនូវឥណទាន ឬ បុព្វប្រទានដោយធនាគារលើលក្ខខណ្ឌដែលធនាគារនឹងមិនពិចារណា បើមិនដូច្នោះទេ។
- វាអាចនឹងកើតឡើងដែលថាអ្នកខ្លីនឹងជួបការក្រៀមធន ឬ ការរៀបចំហិរញ្ញវត្ថុឡើងវិញ។ ឬ
- ការបាត់ខ្លួននៃទិដ្ឋភាពសកម្មមួយសម្រាប់មូលបត្រដោយសារតែផលលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានគេពិចារណាឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្លី ត្រូវបានគេចាត់ទុកថាជាឱនភាពឥណទានលុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា បានថយចុះគួរឲ្យកត់សម្គាល់ហើយពុំមានសូចនាករផ្សេងទៀតនៃអ្វីមួយមិន។ បន្ថែមពីនេះទៅទៀត ឥណទានដែលហួសកាលកំណត់រយៈពេល 90 ថ្ងៃ ឬ លើសនេះ ត្រូវបានគេចាត់ទុកថាមានឱនភាពឥណទាន ទោះបីជានៅពេលដែល និយមន័យនៃការខកខានក្នុងការទូទាត់សង គឺខុសគ្នាក៏ដោយ។

បទបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនលើការខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ដូចជាការដកចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ការលុបចោល

ឥណទាន និងបុរេប្រទានត្រូវបានលុបចោល (ទាំងផ្នែកខ្លះ ឬ ផ្នែកពេញលេញ) នៅពេលដែលមិនមានការរំពឹងទុកដែរសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬ ផ្នែកណាមួយរបស់វា។ ជាទូទៅក្នុងករណីនេះ នៅពេលដែលធនាគារកំណត់ថាអ្នកខ្ចីមិនមានទ្រព្យសកម្ម ឬ ប្រភពចំណូលដែលអាចបង្កើតជាលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងចំនួនទឹកប្រាក់ ដែលជាកម្មវត្ថុក្នុងការលុបចោល។ ការវាយតម្លៃនេះត្រូវបានយោងទៅតាមកម្រិតនៃទ្រព្យសកម្មរបស់បុគ្គលម្នាក់ៗ។

ការប្រមូលមកវិញនៃចំនួនដែលបានលុបចោលពីមុន ត្រូវបានរួមបញ្ចូលនៅក្នុង “ចំណូលផ្សេងៗ” នៅក្នុងចំណេញ ឬ ខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលុបចោល គឺនៅតែជាកម្មវត្ថុចំពោះសកម្មភាពអនុវត្តច្បាប់ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារសម្រាប់ការប្រមូលមកវិញនៃចំនួនដែលត្រូវសង។

3.6. ឥណទាន និងបុរេប្រទាន

‘ឥណទាន និងបុរេប្រទាន’ ដែលមាននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមាន ឥណទាន និងបុរេប្រទានដែលបានវាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់ ដែលឥណទាន និងបុរេប្រទាននោះ ត្រូវបានវាស់លើកំណត់តម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការផ្ទាល់ ដែលកើតឡើង ហើយដែលក្រោយមកវាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់តាមការប្រាក់ប្រសិទ្ធភាព។

3.7. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាយោងតាមថ្លៃដើម ដកអ៊ីមតែរមិន ប្រសិនបើមាន។

3.8. ទ្រព្យ និងបរិក្ខារ

3.8.1. ការទទួលស្គាល់ និងការវាស់វែង

ធាតុនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងនៅថ្លៃដើមដកលំហូរសងបង្គរ និងការខាតបង់អ៊ីមតែរមិន បង្កផ្សេងទៀត។

ថ្លៃដើម រួមបញ្ចូលនូវចំណាយដែលកើតឡើងដោយផ្ទាល់ចំពោះការទិញទ្រព្យសកម្ម និងថ្លៃដើមដទៃទៀតដែលកើតឡើងពីការធ្វើឲ្យទ្រព្យសកម្មនោះឈានទៅដល់លក្ខខណ្ឌដំណើរការ សម្រាប់គោលដៅប្រើប្រាស់របស់ទ្រព្យនោះ ហើយថ្លៃដើមនៃការកម្ទេចចោល និងយកចេញទ្រព្យនោះ និងស្តារឡើងវិញនូវទីតាំងដែលទ្រព្យ និងបរិក្ខារត្រូវបានដាក់តាំងនៅ។ ថ្លៃដើមនៃទ្រព្យដែលបានសាងសង់ដោយខ្លួនឯង ក៏រួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មដោយផ្ទាល់ផងដែរ។ សម្រាប់ទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថ្លៃដើមត្រូវបានធ្វើមូលធនកម្មដោយផ្អែកតាមគោលនយោបាយគណនេយ្យលើថ្លៃដើមកម្ចី។ ថ្លៃដើមអាចរួមបញ្ចូលការផ្ទេរពីមូលធននៃចំណេញ ឬ ខាតផ្សេងៗលើការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៃការទិញទ្រព្យ និងបរិក្ខារដោយរូបិយប័ណ្ណបរទេស។

សូហ្វវែរដែលបានទិញ ដែលជាផ្នែកចំបងចំពោះមុខងាររបស់ឧបករណ៍ ដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកសំខាន់ណាមួយនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសពីគ្នា នោះទ្រព្យ និងបរិក្ខារត្រូវបានដាក់ជាធាតុដោយឡែកគ្នា (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំណេញ ឬ ខាតពីការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានកំណត់ដោយប្រៀបធៀបចំណូលទទួលបានពីការលក់ជាមួយនឹងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំនួនសុទ្ធក្នុង “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងទូទៅ និងរដ្ឋបាល” រៀងគ្នានៅក្នុងចំណេញ ឬ ខាត។

3.8.2. ថ្លៃដើមបន្តបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរសមាសធាតុនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់នៅក្នុងតម្លៃយោងនៃសមាសធាតុនោះ ប្រសិនបើវាអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតមាននៅក្នុងសមាសធាតុអាចនឹងហូរចូលមកធនាគារ ហើយថ្លៃដើមរបស់វាអាចវាស់វែងបានដោយជឿជាក់បាន។ តម្លៃយោងនៃសមាសធាតុដែលបានផ្លាស់ប្តូរត្រូវបានលប់ទទួលស្គាល់ទៅចំណេញ ឬ ខាត។ ថ្លៃដើមនៃការធ្វើសេវាកម្មពីមួយថ្ងៃទៅមួយថ្ងៃនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់នៅចំណេញ ឬ ខាតដូចដែលបានកើតឡើង។

3.8.3. រំលស់

តម្លៃនៃការជំនួសសមាសធាតុ នៃធាតុមួយនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ ក្នុងតម្លៃយោងនៃធាតុ ប្រសិនបើវាប្រហែលជាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរួមបញ្ចូលនៅក្នុងសមាសធាតុនឹងលំហូរទៅធនាគារហើយតម្លៃអាចវាស់វែងបានត្រឹមត្រូវ។ តម្លៃយោងនៃធាតុជំនួសមិនត្រូវបានទទួលស្គាល់ទៅ ចំណេញ ឬ ខាត។ ការចំណាយប្រចាំថ្ងៃ ទៅលើសេវាកម្មនៃ ទ្រព្យ និងបរិក្ខារ ត្រូវបាន ទទួលស្គាល់ទៅ ចំណេញ ឬ ខាត នៅពេលវាកើតឡើង។

រំលស់ ត្រូវបានគណនាលើថ្លៃដើមនៃទ្រព្យ និងបរិក្ខារដកចេញនូវតម្លៃកាកសំណល់។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗត្រូវបានវាយតម្លៃ និងប្រសិនបើសមាសធាតុមួយ មានអាយុកាលប្រើប្រាស់ដែលខុសពីអ្វីដែលនៅសល់នៃទ្រព្យនោះ សមាសធាតុនោះត្រូវបានរំលស់ដោយឡែក។

រំលស់ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬ ខាតតាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ។

ទ្រព្យសកម្មភតិសន្យា ដែលត្រូវបានរំលស់ក្នុងរយៈពេលខ្លី ជាយូរ ពេលភតិសន្យា និងអាយុកាលប្រើប្រាស់របស់វា លុះត្រាតែធនាគារច្បាស់លាស់ថានឹងទទួលបានកម្មសិទ្ធិនៅពេលបញ្ចប់នៃរយៈពេលភតិសន្យា។ ដ៏ទំនេរមិនត្រូវបានធ្វើរំលស់នោះទេ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបញ្ចប់បុគ្គលមានដូចខាងក្រោម៖

	ឆ្នាំ
គ្រឿងជួសជុល និងកែលម្អ	5
បរិក្ខារការិយាល័យ	5
គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	5
បរិក្ខារកុំព្យូទ័រ	3
យានយន្ត	5

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានវាយតម្លៃឡើងវិញនៅចុង នៃការិយបរិច្ឆេទ និងត្រូវបានកែតម្រូវប្រសិនបើសមស្រប។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.9. ទ្រព្យអរូបិយ

ទ្រព្យអរូបិយដែលមានអាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វ្វែរ និងថ្លៃដើមពាក់ព័ន្ធ ត្រូវបានចែងនៅថ្ងៃដើមដករំលស់បង្កើន និងការខាតបង់អ៊ីមតែមិន។ អាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វ្វែរដែលបានទិញ ត្រូវបានធ្វើមូលធនកម្មផ្អែកតាមថ្លៃដើមដែលកើតឡើងដើម្បីទិញសូហ្វ្វែរជាក់លាក់មួយ និងនាំយកទៅប្រើប្រាស់។

ទ្រព្យអរូបិយត្រូវបានរំលស់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃ ៥ឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។ ថ្លៃដើមទាក់ទងនឹងការអភិវឌ្ឍន៍ ឬ ថែរក្សានៃកុំព្យូទ័រសូហ្វ្វែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

3.10. អ៊ីមតែមិន នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នៅរៀងរាល់កាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ធនាគារវាយតម្លៃថាតើមានសុចនាករ ដែលទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុអាចមានឱនភាពដែរ ឬទេ។ នៅពេលសុចនាករនៃអ៊ីមតែមិនកើតមានឡើង ឬនៅពេលការធ្វើតេស្តអ៊ីមតែមិនប្រចាំឆ្នាំសម្រាប់ទ្រព្យសកម្មត្រូវបានតម្រូវឱ្យមាន នោះធនាគារធ្វើការប៉ាន់ស្មានជាផ្លូវការនូវចំនួនដែលអាចប្រមូលបានមកវិញ។

តម្លៃដែលអាចប្រមូលបានមកវិញ គឺជាចំនួនធំជាងនៃ (ឬ ឯកតាបង្កើតសាច់ប្រាក់ CGU) តម្លៃសមស្របដកថ្លៃដើមក្នុងការលក់ទ្រព្យសកម្ម និងតម្លៃប្រើប្រាស់ និងត្រូវបានកំណត់សម្រាប់ទ្រព្យសកម្មមួយ លុះត្រាតែទ្រព្យសកម្មពុំបានបង្កើតលំហូរសាច់ប្រាក់ដែលពឹងផ្អែកយ៉ាងខ្លាំងពីទ្រព្យសកម្ម ឬក្រុមនៃទ្រព្យសកម្ម ដែលក្នុងករណីតម្លៃដែលអាចប្រមូលបានមកវិញត្រូវបានវាយតម្លៃជាផ្នែកមួយនៃ CGU ដែលវាទាក់ទង។

នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្ម (ឬ CGU) លើសតម្លៃដែលអាចប្រមូលបានមកវិញរបស់វា នោះទ្រព្យសកម្ម (ឬ CGU) ត្រូវបានចាត់ទុកថាមានឱនភាព និងត្រូវលុបចោលទៅជាតម្លៃដែលអាចប្រមូលបានមកវិញរបស់វា។ ក្នុងការវាយតម្លៃតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់អនាគតដែលបានប៉ាន់ស្មានត្រូវបានធ្វើអប្បបរមាទៅជាតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាមិនគិតពន្ធដែលឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃសាច់ប្រាក់ និងហានិភ័យជាក់លាក់លើទ្រព្យសកម្ម (ឬ CGU)។

ការខាតបង់ឱនភាព ត្រូវបានគិតជាចំណាយលើប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។ ការវាយតម្លៃ ត្រូវបានធ្វើឡើងនៅរៀងរាល់កាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅតាមថាតើមានសុចនាករដែលពុំបានទទួលស្គាល់ការខាតបង់ឥណទានអាចនឹងមិនមានកើតឡើងតទៅទៀត ឬ អាចថយចុះ។ ប្រសិនបើសុចនាករដូចនេះកើតមានឡើង នោះតម្លៃដែលអាចប្រមូលបានមកវិញត្រូវបានប៉ាន់ស្មាន។

ការខាតបង់ឥណទានដែលត្រូវបានទទួលស្គាល់ពីមុន ត្រូវបានកត់បញ្ចេញប្រសិនបើមានការផ្លាស់ប្តូរក្នុងការប៉ាន់ស្មាន ដែលប្រើដើម្បីកំណត់តម្លៃដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្ម ចាប់តាំងពីការខាតបង់ឥណទានពីមុនត្រូវបានទទួលស្គាល់។ ប្រសិនបើមានករណីបែបនេះ តម្លៃយោងនៃទ្រព្យសកម្ម (ឬ CGU) ត្រូវបានកើនឡើងទៅកាន់តម្លៃដែលអាចប្រមូលបានមកវិញ។ នៅពេលចំនួនកើនឡើងនោះមិនអាចលើសតម្លៃយោងដែលត្រូវបានកំណត់កាត់កងជាមួយនឹងរំលស់ ពុំមានការខាតបង់ឥណទានត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មនៅការិយបរិច្ឆេទមុនឡើយ។ ការកត់ត្រាបញ្ចេញប្រសិនបើ ត្រូវបានទទួលស្គាល់នៅចំណេញ ឬ ខាត លុះត្រាតែទ្រព្យសកម្ម (ឬ CGU) ត្រូវបានស្ថិតនៅតម្លៃដែលបានវាយតម្លៃឡើងវិញ ដែលក្នុងករណីការកត់ត្រាបញ្ចេញត្រូវបានចាត់ទុកជាការវាយតម្លៃកើនឡើង។ បន្ទាប់ពីការកត់ត្រាបញ្ចេញប្រសិនបើ ចំណាយរំលស់ត្រូវបានកែតម្រូវនៅការិយបរិច្ឆេទអនាគតដើម្បីបែងចែកតម្លៃយោងដែលបានកែប្រែរបស់ទ្រព្យសកម្ម ដកតម្លៃកាត់សំណល់ តាមមូលដ្ឋានជាប្រព័ន្ធពេញអាយុកាលដែលនៅសល់របស់ទ្រព្យ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.11. ភតិសន្យា

នៅពេលចាប់ផ្តើមនៃកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាគឺជា ឬ មានភតិសន្យា ឬ ទេ។ កិច្ចសន្យា គឺមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់នៃទ្រព្យសកម្ម ដែលបានកំណត់ក្នុងការិយបរិច្ឆេទមួយជាថ្ងៃនឹងការទូទាត់។

ដើម្បីវាយតម្លៃថាតើសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់នៃទ្រព្យសកម្មដែលបានកំណត់ ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យារួមបញ្ចូលការប្រើប្រាស់នៃទ្រព្យសកម្មដែលបានកំណត់ ដែលនេះអាចនឹងបញ្ជាក់យ៉ាងច្បាស់លាស់ ឬ ដោយប្រយោល ហើយគួរតែមានភាពខុសគ្នាជាប្រភេទ ឬ តំណាងឲ្យសមត្ថភាពទាំងអស់នៃទ្រព្យសកម្មដែលខុសប្លែកនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់ មានសិទ្ធិជំនួសសំខាន់ៗពេញមួយរយៈពេលនៃការប្រើប្រាស់ នោះទ្រព្យសកម្មមិនត្រូវបានកំណត់អត្តសញ្ញាណទេ
- ធនាគារមានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងអស់យ៉ាងច្រើន ពីការប្រើប្រាស់នៃទ្រព្យសកម្មក្នុងអំឡុងពេលនៃការប្រើប្រាស់។
- ធនាគារមានសិទ្ធិក្នុងការដឹកនាំការប្រើប្រាស់នៃទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះនៅពេលពួកគេមានសិទ្ធិក្នុងការសម្រេចចិត្ត ដែលទាក់ទងយ៉ាងខ្លាំងទៅនឹងការផ្លាស់ប្តូរពីរបៀប និងសម្រាប់គោលបំណងអ្វីដែលទ្រព្យសកម្មត្រូវបានប្រើ។ នៅក្នុងករណី ដែលការសម្រេចចិត្តទាំងអស់របៀប និងសម្រាប់គោលបំណងអ្វីដែលទ្រព្យសកម្មត្រូវបានប្រើ ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិដឹកនាំការប្រើប្រាស់ទ្រព្យសកម្មប្រសិនបើចំនុចមួយណាក៏ដោយក្នុងចំណោមខាងក្រោម៖
 - ធនាគារមានសិទ្ធិដើម្បីធ្វើប្រតិបត្តិការទ្រព្យសកម្ម ឬ
 - ធនាគារ បានរៀបចំទ្រព្យសកម្មតាមរបៀបមួយដែលកំណត់ទុកជាមុននូវរបៀប និងគោលបំណងអ្វីដែលទ្រព្យនឹងត្រូវប្រើ។

នៅពេលចាប់ផ្តើម ឬ ពេលវាយតម្លៃឡើងវិញនៃកិច្ចសន្យា ដែលមានភតិសន្យា និងសមាសធាតុមិនមែនជាភតិសន្យា ធនាគារបែងចែកការទូទាត់មកវិញ ក្នុងកិច្ចសន្យាទៅកាន់សមាសធាតុភតិសន្យានីមួយៗ និងរួមបញ្ចូលគ្នានៃសមាសធាតុ មិនមែនភតិសន្យាតាមមូលដ្ឋាននៃថ្លៃដាច់ដោយឡែក។ ទោះបីជាយ៉ាងណា សម្រាប់ភតិសន្យានៃដី និងអាគារដែលជាភតិសន្យា ធនាគារបានជ្រើសរើសមិនបែងចែកនូវសមាសធាតុមិនមែនភតិសន្យា និងចាត់ទុកសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាជាសមាសធាតុភតិសន្យាតែមួយ។

3.11.1. ភតិសន្យាដែលធនាគារជាភតិកៈ

ការរៀបចំផ្តល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មប្រសិនបើអ្នកក្នុងចំណោមចំណុចខាងក្រោមបានឆ្លើយតប៖

- អ្នកទិញមានលទ្ធភាព ឬ សិទ្ធិក្នុងការធ្វើប្រតិបត្តិការទ្រព្យសកម្មក្នុងពេលដែលទទួលបាន ឬត្រួតត្រាច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផល។
- អ្នកទិញមានលទ្ធភាព ឬ សិទ្ធិក្នុងការត្រួតត្រាលទ្ធភាពបានប្រើប្រាស់ជាប្រចាំនៃទ្រព្យសកម្មក្នុងពេលដែលទទួលបាន និងត្រួតត្រាច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផល ឬ

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ហេតុការណ៍ពិត និងកាលៈទេសៈដែលបានបង្ហាញថាវាមិនអាចកើតឡើងទេដែលភាគីផ្សេងទៀតនឹងយកច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផលហើយថ្លៃក្នុងមួយឯកតា គឺមិនថេរក្នុងមួយឯកតានៃធាតុចេញ និងមិនស្មើនឹងថ្លៃក្នុងមួយឯកតានៃធាតុចេញនៃទីផ្សារបច្ចុប្បន្ន។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងលើកំរិតដំបូងនៅថ្ងៃដើម ដែលមានចំនួនដំបូងនៃបំណុលភតិសន្យា ដែលបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាផ្សេងៗ ដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា បូកនឹងថ្លៃដើមផ្ទាល់ផ្សេងៗដែលកើតឡើង និងថ្លៃដើមក្នុងការកម្ទេចចោល ឬ ដកចេញនូវទ្រព្យសកម្មនោះដែលបានស្ថានបុគ្គលិកការស្តារឡើងវិញនៃទ្រព្យសកម្ម ឬ ទឹកនៃផ្ទៃដែលទ្រព្យនោះស្ថិតនៅ ដកជាមួយនឹងប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់ជាបន្តបន្ទាប់ដោយប្រើប្រាស់វិធីវាស់វែងចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ទៅពេលមុនគេនឹងទីបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ទីបញ្ចប់នៃរយៈពេលនៃភតិសន្យា។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នាដូចទ្រព្យ និងបរិក្ខារ។ បន្ថែមពីនេះសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាដាច់ខាតដោយការប្រើប្រាស់ប្រសិទ្ធភាព ដោយការខាតបង់អ្វីមកមិន ប្រសិនបើមាន និងត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់ឡើងវិញនៃបំណុលភតិសន្យា។

អាយុកាលប្រើប្រាស់ប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

- អាគារ និងការិយាល័យសាខា 2 – 15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើប្រាស់អត្រាការប្រាក់បង្កនៅក្នុងភតិសន្យា ឬ ប្រសិនបើអត្រានេះមិនទាន់អាចកំណត់បាននៅឡើយ នោះអត្រាកម្ចីកើនឡើងរបស់ភតិកៈនឹងត្រូវបានប្រើជំនួស។ ជាទូទៅ ធនាគារប្រើប្រាស់អត្រាកម្ចីកើនឡើងរបស់ពួកគេជាអត្រាអប្បបរមា។

ការទូទាត់ភតិសន្យារួមបញ្ចូលនៅក្នុងការវាស់វែងនៃបំណុលភតិសន្យាដែលរួមបញ្ចូល៖

- ការទូទាត់ភតិសន្យាថេរ រួមមានការចំណាយថេរ
- ការទូទាត់ភតិសន្យាប្រែប្រួលថេរ ដែលផ្អែកលើសន្ទស្សន៍ ឬ អត្រាមួយ ដែលត្រូវបានវាស់វែងដំបូងដោយប្រើប្រាស់សន្ទស្សន៍ ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។
- ចំនួនដែលរំពឹងទុកថានឹងត្រូវបង់ក្រោមតម្លៃកាកសំណល់ធានា និង
- ថ្លៃដែលអនុវត្ត ក្រោមជម្រើសទិញដែលធនាគារច្បាស់ថានឹងអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងការិយបរិច្ឆេទបន្តដែលអាចជ្រើសរើស ប្រសិនបើធនាគារច្បាស់ថានឹងអនុវត្តជម្រើសក្នុងការជួលបន្ថែម និងការពិនិយសម្រាប់ការបញ្ចប់មុននៃភតិសន្យា លុះត្រាតែធនាគារច្បាស់ថានឹងមិនបញ្ចប់មុន។

បំណុលភតិសន្យា ត្រូវបានវាស់វែងនៅថ្ងៃដើមរំលស់ដោយប្រើប្រាស់ប្រាក់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគេវាស់វែងឡើងវិញ នៅពេលដែលមានការផ្លាស់ប្តូរនូវរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរក្នុងការវាយតម្លៃនៃជម្រើសក្នុងការទិញទ្រព្យសកម្មដែលមាន ការផ្លាស់ប្តូរ ការទូទាត់នាពេលអនាគតដែលកើតចេញពីការផ្លាស់ប្តូរនូវសន្ទស្សន៍ ឬ អត្រា ឬ ប្រសិនបើមានការផ្លាស់ប្តូរនៃការប៉ាន់ស្មាននៃតម្លៃរំពឹងទុកថានឹងទូទាត់សងក្រោមតម្លៃកាកសំណល់ធានារបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញក្នុងវិធីបែបនេះ ការកែតម្រូវដែលស្របគ្នានឹងត្រូវបានធ្វើឡើងទៅលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ត្រូវបានកត់ត្រានៅក្នុងចំណេញ និងខាតប្រសិនបើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មបានថយចុះដល់សូន្យ។

3.11.2. ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យារយៈពេលខ្លីនៃម៉ាស៊ីនដែលមានរយៈពេល 12ខែ ឬ តិចជាង និងទ្រព្យសកម្មមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ការទូទាត់ភតិសន្យាដែលទាក់ទងជាមួយនឹងភតិសន្យាទាំងនេះជាចំណាយតាមមូលដ្ឋានថេរលើរយៈពេលភតិសន្យា។

3.12. អត្ថប្រយោជន៍របស់និយោជិត

3.12.1. សំវិធានធនសម្រាប់ប្រាក់បំណាច់អតីតភាពការងារ

នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ”) បានចេញប្រកាសលេខ 443 ស្តីពីការទូទាត់ប្រាក់អតីតភាពដល់សហគ្រាសគ្រឹះស្ថាននិងអ្នកទាំងឡាយណាដែលមានចែងក្នុងមាត្រា 89 (ថ្មី) នៃច្បាប់ស្តីពីការងារ។ ចំពោះសហគ្រាសក្រៅពីសហគ្រាសវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងប្រកាសតម្រូវឲ្យមានប្រាក់អតីតភាពអតីតកាល (មុនពេលចេញសេចក្តីប្រកាស) ដែលស្មើនឹងដប់ប្រាំថ្ងៃ (15) ថ្ងៃនៃប្រាក់ឈ្នួលរបស់និយោជិត។

នៅថ្ងៃទី22 ខែមីនា ឆ្នាំ2019 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ 042/19 ដើម្បីពន្យារពេលការទូទាត់ប្រាក់អតីតភាពអតីតកាល ដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ2021 ហើយត្រូវបង់ដូចខាងក្រោម៖

- ស្មើនឹងបីថ្ងៃដែលត្រូវបង់រៀងរាល់ខែមិថុនា និង
- ស្មើនឹងបីថ្ងៃដែលបង់រៀងរាល់ខែធ្នូ។

ប្រាក់អតីតភាពការងារដែលមានអតីតកាលមិនត្រូវលើសពី ០៦ នៃប្រាក់ឈ្នួលជាមធ្យមរបស់និយោជិតនៃឆ្នាំនីមួយៗ។ និយោជិតមិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលទេ ប្រសិនបើពួកគេលាលែងមុនពេលទទួលបាន។

ចំនួនទឹកប្រាក់ដែលបានប៉ាន់ស្មាននៃការទូទាត់អតីតភាពការងារចាស់ ត្រូវបានទទួលស្គាល់ក្រោមទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់លេខ 19) ។

3.12.2. អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី ជាចំណាយដែលទាក់ទងនឹងសេវាដែលបានផ្តល់ឲ្យ។ ទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ចំនួនដែលបានរំពឹងទុកក្នុងការបង់ប្រសិនបើធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬ ស្ថាបនាបច្ចុប្បន្នក្នុងការទូទាត់ចំនួននេះដែលជាលទ្ធផលនៃសេវាដែលបានផ្តល់ដោយនិយោជិត និងកាតព្វកិច្ចដែលអាចប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.12.3. អត្ថប្រយោជន៍របស់និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចសុទ្ធ របស់ធនាគារចំពោះអត្ថប្រយោជន៍របស់និយោជិតរយៈពេលវែង គឺជាចំនួននៃអត្ថប្រយោជន៍ ដែលនិយោជិតបានទទួលជាការតបស្នងនឹងសេវារបស់ពួកគេនៅការិយបរិច្ឆេទបញ្ចប់ និងអតីតកាល។ អត្ថប្រយោជន៍នោះត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្នរបស់វា។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាតក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។

3.13. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដែលធនាគារមានកាតព្វកិច្ចស្របច្បាប់ ឬ ស្ថាបនាដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចទៅរួច ដែលថាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារ ដើម្បីដោះស្រាយកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានភាពសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអត្រាមុនគិតពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃសាច់ប្រាក់ ហើយក្នុងករណីដែលសមស្រប ហានិភ័យដាក់លាក់ចំពោះបំណុល។ ចំនួននៅសល់ពីការធ្វើអប្បបរមា ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញវត្ថុ។

3.14. ចំណូល/ចំណាយការប្រាក់

3.14.1. អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅចំណេញ និងខាតដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលធ្វើអប្បបរមាយ៉ាងពិតប្រាកដលើការទូទាត់សាច់ប្រាក់អនាគត ឬ ចំណូលតាមរយៈអាយុកាលហិរញ្ញវត្ថុដែលរំពឹងទុកទៅ៖

- តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព សម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីទ្រព្យសកម្មដែលមានអ៊ីភែរមិនឥណទានបានទិញ ឬ បង្កើតឡើង ធនាគារប៉ាន់ស្មានលំហូរសាច់ប្រាក់អនាគតដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែន ECL។ សម្រាប់ទ្រព្យសកម្មដែលមានអ៊ីភែរមិនឥណទានបានទិញ ឬ បង្កើតឡើង អត្រាការប្រាក់ប្រសិទ្ធភាពដែលជាការកែតម្រូវឥណទាន ត្រូវបានគណនាដោយប្រើប្រាស់លំហូរសាច់ប្រាក់អនាគតប៉ាន់ស្មានដែលរួមមាន ECL។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមមានថ្លៃដើមប្រតិបត្តិការ និងកម្រៃជើងសារ រួមទាំងពិន្ទុដែលបានបង់ ឬ ទទួលបានដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានថ្លៃដើមកើនឡើងដែលកើតឡើងដោយផ្ទាល់លើការទិញ ឬ ចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.14.2. ថ្លៃដើមរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមរំលស់’ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យអសកម្មហិរញ្ញវត្ថុគឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ដំបូងដកនឹងការទូទាត់ប្រាក់ដើម ហើយបូក ឬដក រំលស់បង្កើតឡើងដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នារវាងតម្លៃដំបូងនិងតម្លៃកាលសន្តិសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវសម្រាប់សិទ្ធិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក។

‘តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ’ គឺជាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលកែតម្រូវសម្រាប់សិទ្ធិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក។

3.14.3. ការគណនាចំណូល និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុត្រូវបានគណនានៅពេលទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុ។

នៅក្នុងការគណនាចំណូល និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលនៃទ្រព្យសកម្ម (នៅពេលទ្រព្យ សកម្មមិនមែនជាអ៊ីមតែមិនឥណទាន) ឬ លើថ្លៃដើមរំលស់នៃទ្រព្យអសកម្ម។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានត្រួតពិនិត្យឡើងវិញជាលទ្ធផលនៃការប៉ាន់ស្មានជារៀងរាល់ការិយបរិច្ឆេទនៃលំហូរសាច់ប្រាក់ នៃឧបករណ៍អត្រាអណ្តែតដើម្បីឆ្លុះបញ្ចាំងបម្រែបម្រួលក្នុងអត្រាទិផ្សារនៃការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានពិនិត្យឡើងវិញសម្រាប់ការកែតម្រូវការពារហានិភ័យតម្លៃសមស្រប នៅកាលបរិច្ឆេទរំលស់នៃការកែតម្រូវការពារហានិភ័យចាប់ផ្តើម។

ទោះបីជាយ៉ាងណា ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានក្លាយជាអ៊ីមតែមិនឥណទាន បន្ទាប់ពីការទទួលស្គាល់ដំបូង នោះចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពចំពោះថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មលែងជាឥណទានមានអ៊ីមតែ តទៅទៀតនោះការគណនាចំណូលការប្រាក់នឹងត្រឡប់ទៅតាមមូលដ្ឋានដុលវិញ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធ្លាប់ជាអ៊ីមតែមិនឥណទាន នៅពេលទទួលស្គាល់ដំបូង នោះចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពឥណទាន មានអ៊ីមតែមិន ចំពោះថ្លៃដើមរំលស់នៃទ្រព្យសកម្ម។ ការគណនាចំណូលការប្រាក់នឹងមិនត្រឡប់ទៅតាមមូលដ្ឋានដុលវិញនោះទេ បើទោះបីជាហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង។

3.14.4. ការបង្ហាញ

ចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ រួមមានការប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុដែលបានវាស់វែងនៅថ្លៃដើមរំលស់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញរួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងនៅថ្លៃដើមរំលស់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.15. សេវា និងកម្រៃជើងសារ

ចំណូល និងចំណាយនៃសេវា និងកម្រៃជើងសារ ដែលមានសារៈសំខាន់ចំពោះអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់ចំណូលពីកម្រៃជើងសារផ្សេងៗ រួមមានទាំងថ្លៃសេវាគណនី ត្រូវបានទទួលស្គាល់នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលជាលទ្ធផលធ្វើឱ្យមានការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុ នៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចស្ថិតនៅផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 9 និងផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 15។ ប្រសិនបើមានករណីនេះ ធនាគារជាដំបូងនឹងអនុវត្ត CIFRS 9 ដើម្បីព្រែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 9 និងបន្ទាប់មកអនុវត្ត CIFRS 15 ចំពោះផ្នែកដែលនៅសល់។

3.16. ពន្ធលើប្រាក់ចំណូល

ការចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធបច្ចុប្បន្ន និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងការខាតលើកំរិតតាមតម្លៃដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬនៅក្នុងលទ្ធផលពេញលេញ។

ធនាគារបានកំណត់ថាការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល ដែលរួមការបង់ពន្ធមិនប្រាកដ ពុំឆ្លើយតបនឹងនិយមន័យនៃពន្ធលើប្រាក់ចំណូលទេ ហើយដូច្នេះត្រូវបានចាត់ចូលទៅក្នុង CIAS 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព។

3.16.1. ពន្ធបច្ចុប្បន្ន

ពន្ធបច្ចុប្បន្ន រួមមានពន្ធដែលត្រូវបង់ ឬ ទទួលបានរំពឹងទុកលើប្រាក់ចំណូលជាប់ពន្ធសម្រាប់ការិយបរិច្ឆេទ ដោយប្រើប្រាស់អត្រាពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តជាធរមាននៅកាលបរិច្ឆេទរាយការណ៍ និងការកែសម្រួលលើពន្ធ ដែលត្រូវបង់ផ្សេងៗ ទាក់ទងទៅនឹងការិយបរិច្ឆេទមុន។

3.16.2. ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ចំពោះភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអសកម្មសម្រាប់គោលបំណងរាយការណ៍ហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលត្រូវប្រើសម្រាប់គោលបំណងពន្ធ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធដែលមិនបានប្រើ និងភាពខុសគ្នាបណ្តោះអាសន្នដែលអាចដកបាន ទៅនឹងកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចនឹងមានសម្រាប់ប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានពិនិត្យឡើងវិញជាដាច់ខាតរាល់ការិយបរិច្ឆេទ និងត្រូវបានកាត់បន្ថយក្នុងកម្រិតដែលមិនអាចកើតឡើងដែលអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធនឹងត្រូវបានទទួលស្គាល់។ ការកាត់បន្ថយបែបនេះ ត្រូវបានបញ្ជ្រាស់នៅពេលដែលប្រូបាប៊ីលីតេ នៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើង។ ពន្ធពន្យារ ត្រូវបានវាស់តាមអត្រាពន្ធដែលរំពឹងថានឹងត្រូវបានអនុវត្ត ចំពោះភាពខុសគ្នាបណ្តោះអាសន្ននៅពេល ដែលពួកគេបានបញ្ជ្រាស់ ដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តយ៉ាងខ្លាំងនៅកាលបរិច្ឆេទរាយការណ៍។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ការវាស់វែងនៃពន្ធពន្យារ បានឆ្លុះបញ្ចាំងពីផលវិបាកពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលធនាគាររំពឹងថានឹងទទួលបានមកវិញ ឬ ទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួននៅកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម និង ពន្ធពន្យារជាទ្រព្យអសកម្ម ត្រូវបានទូទាត់គ្នាលុះត្រាតែមានលក្ខណៈវិនិច្ឆ័យដាក់លាក់ត្រូវបានឆ្លើយតប។

3.17. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទាំងអស់។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួនសម្រាប់ការប្រើប្រាស់ និងរក្សាទុកនៃទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញបង្ក ទៅទុនបម្រុងទូទៅត្រូវការអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នារវាងសិទ្ធិធនលើការខាតបង់ឥណទានដោយអនុលោមតាម CIFRS 9 និងបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 និងសារាចរលេខ ធ7-018-001 ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីចំណាត់ថ្នាក់នៃហានិភ័យឥណទាន និងការផ្តល់សិទ្ធិធនលើអីតែមិនសម្រាប់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ ធនាគារបានរៀបចំសិទ្ធិធនតាមបទប្បញ្ញត្តិ ជាមួយសិទ្ធិធនដែលបានគណនាអនុលោមតាម CIFRS 9

- (i) ក្នុងករណីសិទ្ធិធនតាមបទប្បញ្ញត្តិ ដែលបានគណនាស្របតាមមាត្រាទី72 ទាបជាងសិទ្ធិធនដែលបានគណនាស្របតាមមាត្រាទី49 ទៅ 71 នោះគ្រឹះស្ថានធនាគារកត់ត្រាសិទ្ធិធន ធនដែលគណនាស្របតាម CIFRSs។ និង
- (ii) ក្នុងករណី សិទ្ធិធនតាមបទប្បញ្ញត្តិដែលបានគណនាស្របតាមមាត្រាទី72 ខ្ពស់ជាងសិទ្ធិធន ធនដែលបានគណនាតាមមាត្រាទី49 ទៅ 71 នោះគ្រឹះស្ថានធនាគារកត់ត្រាសិទ្ធិធនដែលបានគណនាស្របតាម CIFRSs និងផ្ទេរភាពខុសគ្នាពីគណនីប្រាក់ចំណេញបង្ក ឬគណនីខាតបង្កទៅគណនីទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៃរបាយការណ៍ស្ថាន-ភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ពុំមែនជាខ្ទង់ដែលត្រូវដាក់បញ្ចូលនៅក្នុងការគណនានៃមូលនិធិផ្ទាល់សុទ្ធរបស់ស្ថាប័ននោះទេ។

ប្រកាសលើការធ្វើសិទ្ធិធនតាមបទប្បញ្ញត្តិនេះ តម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើការចាត់ថ្នាក់សំពៀតឥណទានរបស់ខ្លួនទៅជា5ថ្នាក់ និងផ្តល់នូវសិទ្ធិធនទូទៅ និងដាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	អត្រាសិទ្ធិធន
ស្តង់ដារ	0 ទៅ 14 ថ្ងៃ (រយៈពេលខ្លី)	
	0 ទៅ 29 ថ្ងៃ (រយៈពេលវែង)	1%
ឃ្នាំមើល	15 ថ្ងៃ ទៅ 30 ថ្ងៃ (រយៈពេលខ្លី)	
	30 ថ្ងៃ ទៅ 89 ថ្ងៃ (រយៈពេលវែង)	3%
ក្រោមស្តង់ដារ	31 ថ្ងៃ ទៅ 60 ថ្ងៃ (រយៈពេលខ្លី)	
	90 ថ្ងៃ ទៅ 179 ថ្ងៃ (រយៈពេលវែង)	20%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	អត្រាសវិធានធន
សង្ស័យ	61 ថ្ងៃ ទៅ 90 ថ្ងៃ (រយៈពេលខ្លី)	50%
	180 ថ្ងៃ ទៅ 359 ថ្ងៃ (រយៈពេលវែង)	
បាត់បង់	ពី 91 ថ្ងៃ (រយៈពេលខ្លី)	100%
	360 ថ្ងៃ ឬច្រើន (រយៈពេលវែង)	

នៅខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារថវិណានាំ លេខ ធ៧-០២១-២៣១៤ ដើម្បីផ្តល់ការណែនាំទៅកាន់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងការធ្វើការចាត់ថ្នាក់ឥណទានរបស់ពួកគេដែលត្រូវបានធ្វើការរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងផ្តល់នូវសវិធានធនតាមបទប្បញ្ញត្តិ។

សារថវិណានាំនេះតម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើការចាត់ថ្នាក់ឥណទានរៀបចំឡើងវិញដូចខាងក្រោម៖

- ឃ្នាំមើល ប្រសិនបើឥណទានរៀបចំឡើងវិញគឺជា “ស្ថានភាពល្អ” ឬត្រូវកំណត់ថាជា “ឥណទានដំណើរការ”
- ក្រោមស្តង់ដារ ប្រសិនបើឥណទានរៀបចំឡើងវិញជាលើកទីមួយ ត្រូវការការរៀបចំឡើងវិញម្តងទៀត
- សង្ស័យ ប្រសិនបើឥណទានរៀបចំឡើងវិញជាលើកទីពីរ ត្រូវការការរៀបចំឡើងវិញម្តងទៀត
- បាត់បង់ ប្រសិនបើឥណទានរៀបចំឡើងវិញគឺជា “ស្ថានភាពមិនល្អ” ឬត្រូវកំណត់ថាជា “ឥណទានមិនដំណើរការ”

ការបញ្ជាក់ និងការណែនាំជាបន្តបន្ទាប់ចេញ ដោយធនាគារជាតិ នៃកម្ពុជាលើសារថវិណាលេខ ធ៧-០២១-២៣១៤ អនុញ្ញាតិការពន្យារនៃការធ្វើចំណាត់ថ្នាក់ទៅឆ្នាំ ២០២២ បើទោះបីជាការអនុវត្តសម្រាប់ឆ្នាំ២០២១ ត្រូវបានលើកទឹកចិត្ត។

ធនាគារនឹងអនុវត្តសារថវិណានេះនៅឆ្នាំ២០២២ និង រំពឹងថាមានផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

3.18. ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមកើនឡើងដែលកើតឡើងចំពោះការចេញផ្សារនៃភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ជាការបន្ថយពីមូលធន កាត់កងនឹងផលប៉ះពាល់ផ្សេងៗ នៃពន្ធ។ ភាគហ៊ុនផ្សេងៗទៀត ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ ជា ទ្រព្យអសកម្មលើសារធាតុសេដ្ឋកិច្ចនៃឧបករណ៍ពិសេសមួយ។ ការចែកចាយទៅអ្នកកាន់កាប់នៃឧបករណ៍ហិរញ្ញវត្ថុដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធនត្រូវបានកាត់ដោយផ្ទាល់ទៅជាមូលធន។

3.19. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពដែលលំហូរចូលនៃផលប្រយោជន៍សេដ្ឋកិច្ចនឹងបានតម្រូវឲ្យមាន ឬ ចំនួនទឹកប្រាក់មិនអាចត្រូវបានប៉ាន់ប្រមាណបានទេ នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ និងត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។ ភាគពួកកិច្ចដែលអាចមាន ដែលវត្តមានរបស់វានឹងត្រូវបានបញ្ជាក់ត្រឹមតែដោយការកើតឡើង ឬ ការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬ ច្រើន ក៏ត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

3.20. បំណុលយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពដែលលំហូរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងបានត្រូវឱ្យមាន ឬ ចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ និងត្រូវបានលាតត្រដាងជាបំណុលយថាភាព លុះត្រាតែប្រូបាប៊ីលីតេ នៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ច មិនបានរាប់បញ្ចូល។ កាតព្វកិច្ចដែលអាចមានដែលត្រូវបានបញ្ជាក់ត្រឹមតែដោយការកើតឡើង ឬ ការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយច្រើន ក៏ត្រូវបានលាតត្រដាងជាបំណុលយថាភាពផងដែរ លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។

3.21. ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់ដែលផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់ធនាគារ នៅកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ព្រឹត្តិការណ៍កែតម្រូវ) ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់ដែលមិនមែនជាព្រឹត្តិការណ៍កែតម្រូវត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលសារវន្ត។

3.22. ស្តង់ដារដែលបានចេញផ្សាយ និងធ្វើវិសោធនកម្ម ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារដែលបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចបញ្ជីខាងក្រោម។ បញ្ជីនេះរួមមានស្តង់ដារ និងការបកស្រាយដែលបានចេញផ្សាយ ដែលធនាគាររំពឹងយ៉ាងសមស្របថានឹងអាចអនុវត្តបាននៅកាលបរិច្ឆេទនាពេលអនាគត។ ធនាគារមានគោលបំណងអនុម័តស្តង់ដារទាំងនេះ នៅពេលដែលវាមានប្រសិទ្ធភាព។

លើកលែងតែដូច ដែលបានបញ្ជាក់ផ្សេងទៀត ធនាគារមិនបានរំពឹងទុកថាការអនុម័តស្តង់ដារ ឬ ការបកស្រាយដែលបានចេញផ្សាយថ្មី និងត្រូវបានធ្វើវិសោធនកម្មទាំងនេះ មានឥទ្ធិពលគួរឱ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

- យោងទៅនឹងក្របខ័ណ្ឌគំនិត - វិសោធនកម្មលើ CIFRS 3
- ទ្រព្យ និងបរិក្ខារ៖ ចំណូលមុនគោលបំណងប្រើប្រាស់ - វិសោធនកម្មលើ CIAS 16
- កិច្ចសន្យាមានភាពមិនច្បាស់លាស់ - ចំណាយលើការបំពេញកិច្ចសន្យា - វិសោធនកម្មលើ CIAS 37
- CIFRS 1 ការអនុម័តជាលើកដំបូងនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកអនុម័តលើកដំបូង
- CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ - កម្រៃសេវានៅក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការឈប់ទទួលស្គាល់នៃទ្រព្យអសកម្មហិរញ្ញវត្ថុ
- CIAS 41 កសិកម្ម - ពន្ធនៃការវាស់វែងតម្លៃសមស្រប
- វិសោធនកម្មលើ CIAS 12, ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអសកម្មដែលកើតឡើងពីប្រតិបត្តិការតែមួយ
- និយមន័យ នៃការប៉ាន់ស្មានគណនេយ្យ វិសោធនកម្មលើ CIAS 8
- ការលាតត្រដាង នៃគោលនយោបាយគណនេយ្យ - វិសោធនកម្មលើ CIAS 1 និង CIFRS សេចក្តីថ្លែងការណ៍អនុវត្ត 2
- វិសោធនកម្មលើ CIAS 1 ចំណាត់ថ្នាក់នៃទ្រព្យអសកម្មជារយៈពេលខ្លី ឬ រយៈពេលវែង
- CIFRS 17 កិច្ចសន្យាធានារ៉ាប់រង

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

4. ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម CIFRSs តម្រូវឲ្យធនាគារធ្វើការ វិនិច្ឆ័យ ប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់ចំនួនទឹកប្រាក់នៃធនធាន បំណុលចំណូលនិងចំណាយ ដែលបានរាយការណ៍និងការលាតត្រដាងនៃធនធាននិងបំណុលដែលពាក់ព័ន្ធ។ ព្រឹត្តិការណ៍នាពេលអនាគតអាចនឹងកើត ឡើង ដែលអាចបណ្តាលឲ្យការសន្មតដែលត្រូវបានប្រើក្នុងការទៅដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ ស្មានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលពួកគេអាចកំណត់បានសមរម្យ។

ការវិនិច្ឆ័យ និងប៉ាន់ស្មានត្រូវបានបន្តវាយតម្លៃ និងផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេល អនាគតដែលត្រូវបានគេជឿជាក់ថាសមហេតុផលក្នុងកាលៈទេសៈ។ ខាងក្រោមនេះគឺជាការវិនិច្ឆ័យ និងការសន្មតចំបងសំខាន់ៗ ដែលមានហានិភ័យយ៉ាង ខ្លាំងនៃការកើតឡើងជាសារវន្ត ទៅលើតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអសកម្មក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ការវិនិច្ឆ័យ

ក. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ដោយអាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌកិច្ច សន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលនៅសល់។

ធនាគារ ធ្វើការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ ត្រូវបានវាយតម្លៃ និងរាយការណ៍ទៅគណៈគ្រប់គ្រងបុគ្គលិកចំបង របស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវ បានគ្រប់គ្រង។
- ប្រាក់សំណងនៃអង្គភាពអាជីវកម្មមិនថាផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបាន ប្រមូលនោះទេ។
- ភាពញឹកញាប់រំពឹងទុក តម្លៃ និងពេលវេលានៃការលក់។

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាដែលពាក់ព័ន្ធដូចជាប្រិយប័ណ្ណ ដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ ការិយបរិច្ឆេទដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍យថាភាពដែលអាចផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់ លក្ខណៈ ពិសេសអាស្រ័យភាព ការបង់ប្រាក់ជាមុន និងការពន្យាររយៈពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការទូទាត់សម្រាប់តម្លៃពេលវេលានៃសាច់ ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ខ. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលដែលតម្លៃសមស្របនៃទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុមិនអាចទទួលបានពីទីផ្សារសកម្មទេ នោះវាត្រូវបានកំណត់ដោយប្រើ បច្ចេកទេសវាយតម្លៃផ្ទៃក្នុងដោយប្រើប្រាស់តម្លៃទីផ្សារដែលត្រូវបានទទួលយកជាទូទៅ។ ធាតុចូលនៃតម្លៃទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបាន នៅពេលដែលអាចធ្វើទៅបាន ប៉ុន្តែនៅពេលដែលមិនអាចធ្វើទៅបាន កំរិតនៃការវិនិច្ឆ័យត្រូវបានទាមទារក្នុងការបង្កើតតម្លៃត្រឹមត្រូវ។

គ. ការកំណត់នៃលក្ខខណ្ឌភតិសន្យាសម្រាប់កិច្ចសន្យាភតិសន្យា ជាមួយនឹងជម្រើសបន្តសារឡើងវិញ និងបញ្ចប់ (ធនាគារជាតិក្រុង)

ធនាគារ កំណត់រយៈពេលភតិសន្យា ជារយៈពេលនៃការជួលដែលមិនអាចលុបចោលបាន រួមជាមួយរយៈពេលដែលមានជំរើសក្នុងការបន្តបន្ថែមនៃកិច្ចសន្យាជួល ប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយ ដែលមានជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលថាមិនត្រូវអនុវត្ត។

ធនាគារ មានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើវាមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសបន្ត ឬ បញ្ចប់ការជួលបន្ត។ នោះគឺវាចាត់ទុកថាកត្តាពាក់ព័ន្ធទាំងអស់ដូចជាការកែលំអរអាគារ និងទីតាំងដែលបង្កើតជាការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច សម្រាប់វាក្នុងការអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារវាយតម្លៃរយៈពេលជួលឡើងវិញ ថាមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរកាលៈទេសៈសំខាន់ៗណា ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន និងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការអនុវត្ត ឬ មិនអនុវត្តជម្រើសក្នុងការបន្ត ឬ បញ្ចប់។

ឃ. ការទទួលស្គាល់ ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារ ជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធដែលមិនបានប្រើ និងភាពខុសគ្នាជាបណ្តោះអាសន្នដែលអាចកាត់កងបាន ដែលអាចថាប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតអាចប្រើបាន បើប្រៀបធៀបនឹងប្រាក់ចំណេញដែលអាចប្រើប្រាស់បាន។ ការវិនិច្ឆ័យការគ្រប់គ្រងសំខាន់ៗ ត្រូវបានតម្រូវដើម្បីកំណត់តម្លៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណូលជាប់ពន្ធ ឲ្យនាពេលអនាគតរួមជាមួយយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

ការប៉ាន់ស្មាន

ក. ការប៉ាន់ស្មានអត្រាកម្ចីកើនឡើង (IBR) សម្រាប់បំណុលភតិសន្យា

ធនាគារ មិនទាន់រួចរាល់ក្នុងការកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងដែលមាននៅក្នុងភតិនោះទេ ដូច្នេះធនាគារនេះប្រើប្រាស់ IBR របស់ខ្លួនដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណុលភតិសន្យា គឺជាអត្រានៃការប្រាក់ ដែលធនាគារនឹងត្រូវបង់ដើម្បីខ្ចីក្នុងរយៈពេល និងទ្រព្យធានាស្រដៀងគ្នា មូលនិធិដែលចាំបាច់ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃស្រដៀងគ្នានឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យទូទៅ) ដែលត្រូវបានកែតម្រូវដើម្បីគិតគូរពីហានិភ័យឥណទានរបស់អង្គភាព (ឧទាហរណ៍ ការរីករាលដាលឥណទាន)។

តម្លៃយោងនៃបំណុលភតិសន្យានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៧។

ខ. ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECL របស់ធនាគារគឺជាលទ្ធផលនៃគំរូស្ថិតស្ថេរជាមួយនឹងការសន្មតមូលដ្ឋានទាក់ទងនឹងជម្រើសនៃធាតុបញ្ចូលអថេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។

ធាតុផ្សំនៃគំរូ ECL ដែលត្រូវបានចាត់ទុកជាការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យរួមមាន៖

- ការបែងចែកផលបំប្រែដែលគំរូប្រើស្របសមស្រប ECL ត្រូវបានប្រើ។
- លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃប្រសិនបើមាន SICR ហើយប្រាក់ខុបត្តម្តងសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុបំណុលគួរតែត្រូវបានវាស់វែងលើមូលដ្ឋាន ECL ពេញមួយអាយុកាល និងការវាយតម្លៃគុណភាព។
- ការបែងចែកទ្រព្យសកម្មបំណុលហិរញ្ញវត្ថុនៅពេល ECL ត្រូវបានវាយតម្លៃតាមមូលដ្ឋានសមូហភាព។
- ការអភិវឌ្ឍគំរូ ECL រួមទាំងបម្រុងផ្សេងៗគ្នា និងជម្រើសនៃធាតុចូល
- ការកំណត់សមាគមរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចនិងធាតុចូលសេដ្ឋកិច្ចនិងផលប៉ះពាល់លើ PDs EADs និង LGDs។
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចពេលខាងមុខ និងការប៉ាន់ស្មានអំពីប្រូបាប៊ីលីតេរបស់វា ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងគំរូ ECL។

សំវិធានធននៃ ECL ទៅលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន នៃធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបង្ហាញនៅកំណត់សម្គាល់លេខ ៥ ៦ និង ៨ រៀងគ្នា។

គ. ការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម និងបរិក្ខារ និងទ្រព្យសកម្មអរូបិយ

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម និងបរិក្ខារ ត្រូវបានប៉ាន់ស្មានតាមមូលដ្ឋានដែលទ្រព្យសកម្មទាំងនេះត្រូវបានរំពឹងទុកថានឹងមានសម្រាប់ប្រើប្រាស់។ អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មទាំងនេះត្រូវបានពិនិត្យឡើងវិញជាដៀងរាល់ការិយបរិច្ឆេទ និងត្រូវបានធ្វើឲ្យទាន់សម័យ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុនដោយសារតែការសឹករិល ភាពចាស់នៃបច្ចេកទេស និងពាណិជ្ជកម្ម និងការកម្រិតផ្សេងៗ ចំពោះការប្រើប្រាស់នៃទ្រព្យសកម្ម។ ការបន្ថយណាមួយក្នុងតម្លៃកាកសំណល់ និងអាយុកាលប្រើប្រាស់រំពឹងទុកនៃទ្រព្យ និងបរិក្ខារនឹងធ្វើឲ្យកើនឡើងលើចំណាយប្រតិបត្តិការរបស់ធនាគារ និងថយចុះទ្រព្យសកម្មពាក់ព័ន្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
សាច់ប្រាក់ក្នុងដៃ	21,860,429	89,059,388	25,240,243	102,096,783
សាច់ប្រាក់សមមូលជាមួយធនាគារជាតិកម្ពុជា	25,088,771	102,211,653	76,248,847	308,426,586
សាច់ប្រាក់សមមូលជាមួយធនាគារផ្សេងៗ	6,960,996	28,359,098	12,704,238	51,388,643
សាច់ប្រាក់ និងសាច់ប្រាក់សមមូលផុល	53,910,196	219,630,139	114,193,328	461,912,012
សំវិធានធនសម្រាប់ ECL	(15,846)	(64,557)	(64,790)	(262,076)
	53,894,350	219,565,582	114,128,538	461,649,936

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ចាប់ពី 0.04% ទៅ 2.5% (ឆ្នាំ២០២០៖ 0.07% ទៅ 4.50%)។ ចំណូលការប្រាក់ ទទួលបានពីសាច់ប្រាក់ និងសាច់ប្រាក់សមមូល មានចំនួន 10,220 ដុល្លារអាមេរិក ឬ 41,575 ពាន់រៀល (ឆ្នាំ២០២០៖ 44,973 ដុល្លារអាមេរិក ឬ 183,355 ពាន់រៀល) (កំណត់សម្គាល់លេខ 21)។

6. ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល)	906,766	3,694,165	1,006,566	4,071,559
	(10,771)	(43,881)	(12,267)	(49,620)
សំវិធានធនសម្រាប់ ECL	895,995	3,650,284	994,299	4,021,939

ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗតំណាងឲ្យប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗនៅប្រទេសកម្ពុជា ជាមួយ កាលកំណត់ចន្លោះ 6 ទៅ 12ខែ។ អត្រាការប្រាក់ពីប្រាក់បញ្ញើមានកាលកំណត់ស្ថិតនៅពីចន្លោះពី 3.50% ទៅ 4.25% ក្នុងមួយឆ្នាំនៅឆ្នាំ២០២១ (ឆ្នាំ២០២០ ៖ 2.40% ក្នុងមួយឆ្នាំ)។

ចំណូលការប្រាក់ទទួលបានពីប្រាក់បញ្ញើស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានចំនួន 41,197 ដុល្លារអាមេរិក ឬ 167,589 ពាន់រៀលសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២១ (ឆ្នាំ២០២០៖ 293,145 ដុល្លារអាមេរិក ឬ 1,195,153 ពាន់រៀល) (កំណត់សម្គាល់លេខ 21)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

7. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ប្រាក់តម្កល់ធានាលើដើមទុន	7,500,000	30,555,000	7,500,000	30,337,500
ប្រាក់បម្រុងកាតព្វកិច្ច	28,390,436	115,662,636	32,436,279	131,204,749
	35,890,436	146,217,636	39,936,279	161,542,249

7.1. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវតែរក្សាប្រាក់តម្កល់ធានាលើដើមទុន 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចបង្វិលសងវិញនៅពេលធនាគារឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ 0.04% ក្នុងមួយឆ្នាំ (ឆ្នាំ២០២០៖ 0.06%)។ ការប្រាក់ទទួលបានពីប្រាក់តម្កល់នេះមានចំនួន 3,745 ដុល្លារអាមេរិក ឬ 15,235 ពាន់រៀលសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (2020៖ 23,056 ដុល្លារអាមេរិក ឬ 93,999 ពាន់រៀល) (កំណត់សម្គាល់លេខ 21)។

7.2. ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារពាណិជ្ជ ត្រូវបានតម្រូវឱ្យតម្កល់ទុកសាច់ប្រាក់បម្រុងជាមួយធនាគារជាតិនៃកម្ពុជាក្នុងទម្រង់ជាប្រាក់បម្រុងកាតព្វកិច្ច ដែលត្រូវបានគណនាតាមអត្រា 7.00% នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀតក្នុងឆ្នាំ២០២១ (2020៖ 7%)។

ប្រាក់បម្រុងកាតព្វកិច្ចមិនទទួលបានការប្រាក់ទេ ដោយផ្អែកតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

8. ឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ឥណទានរយៈពេលវែង	501,546,804	2,043,301,679	456,118,864	1,845,000,805
ឥណទានវិបារូបន៍	23,415,264	95,393,786	25,648,357	103,747,604
ឥណទាន និងបុរេប្រទានដុល	524,962,068	2,138,695,465	481,767,221	1,948,748,409

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
សវិធានធនសម្រាប់ ECL	(7,676,119)	(31,272,509)	(6,131,926)	(24,803,641)
ឥណទាន និងបុរេប្រទាន - សុទ្ធ	517,285,949	2,107,422,956	475,635,295	1,923,944,768

បម្រែបម្រួលនៃសវិធានធនសម្រាប់ ECL លើឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
សមតុល្យដើមគ្រា	6,131,926	24,803,641	752,828	3,067,774
ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រៅឌីក្រោមការបញ្ជូនបញ្ចូលគ្នាស្របច្បាប់	-	-	2,793,928	2,488,885
សវិធានធន	2,278,227	9,267,827	2,826,260	11,522,662
ការលុបចោល	(712,382)	(2,897,970)	(233,273)	(951,054)
លម្អៀងពីអត្រាប្តូរប្រាក់បរទេស	(21,652)	(88,080)	(7,817)	(31,870)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	187,090	-	8,707,244
សមតុល្យចុងគ្រា	7,676,119	31,272,509	6,131,926	24,803,641

ការផ្ទេរផ្ទេរនៃបម្រែបម្រួលលើតម្លៃយោងដុល និងសវិធានធនសម្រាប់ ECL តាមដំណាក់កាលរបស់ឥណទាន និងបុរេប្រទានដែលវាស់វែងតាមថ្លៃដើមរំលស់មានដូចខាងក្រោម៖

	ឆ្នាំ២០២១							
	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី៣		សរុប	
	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក
សមតុល្យដើមគ្រា	470,046,609	(2,469,238)	4,684,151	(1,021,656)	7,036,461	(2,641,032)	481,767,221	(6,131,926)
ទ្រព្យសកម្មកើតថ្មីដែលនៅសល់ក្នុងដំណាក់កាលទី១ នាថ្ងៃទី៣១ ខែធ្នូ	245,974,821	(1,166,198)	-	-	-	-	245,974,821	(1,166,198)
ទ្រព្យសកម្មកើតថ្មីដែលប្តូរទៅដំណាក់កាលទី២ និងដំណាក់កាលទី៣ នាថ្ងៃទី៣១ ខែធ្នូ	-	-	1,251,508	(48,575)	1,701,802	(559,351)	2,953,310	(607,926)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ឆ្នាំ២០២១

	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី៣		សរុប	
	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក
ការទូទាត់ និងឈប់ទទួលស្គាល់								
ទ្រព្យសកម្ម	(160,625,500)	1,011,522	(1,072,490)	343,620	(2,316,256)	883,817	(164,014,246)	2,238,959
ធ្វើទៅដំណាក់កាលទី 1	(12,542,714)	1,741,607	7,710,673	(328,752)	4,832,041	(1,412,855)	-	-
ធ្វើទៅដំណាក់កាលទី 2	653,951	(9,588)	(3,247,372)	844,458	2,593,421	(834,870)	-	-
ធ្វើទៅដំណាក់កាលទី 3	603,304	(11,219)	141,646	(4,220)	(744,950)	15,439	-	-
ការវាយតម្លៃឡើងវិញដោយសារការ								
ផ្លាស់ប្តូរលើហានិភ័យឥណទានសុទ្ធ	(41,738,836)	(2,210,794)	(24,882)	(202,249)	44,680	404,015	(41,719,038)	(2,009,028)
សមតុល្យចុងគ្រា	502,371,635	(3,113,908)	9,443,234	(417,374)	13,147,199	(4,144,837)	524,962,068	(7,676,119)

ឆ្នាំ២០២០

	ដំណាក់កាលទី១		ដំណាក់កាលទី២		ដំណាក់កាលទី៣		សរុប	
	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	ECL ដុល្លារអាមេរិក
សមតុល្យដើមគ្រា	223,242,521	(562,965)	2,672,610	(118,275)	1,434,556	(71,588)	227,349,687	(752,828)
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមធិត								
ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	258,820,643	(1,735,937)	234,398	(66,876)	2,292,826	(991,115)	261,347,867	(2,793,928)
ទ្រព្យសកម្មកើតថ្មីដែលនៅសល់ក្នុង								
ដំណាក់កាលទី១ នាថ្ងៃទី៣១ ខែធ្នូ	216,040,732	(1,307,019)	-	-	-	-	216,040,732	(1,307,019)
ទ្រព្យសកម្មកើតថ្មីដែលប្តូរ								
ទៅដំណាក់កាលទី២ និង								
ដំណាក់កាលទី៣ នាថ្ងៃទី៣១ ខែធ្នូ	-	-	1,625,413	(507,259)	1,270,847	(514,934)	2,896,260	(1,022,193)
ការទូទាត់ និងឈប់ទទួលស្គាល់								
ទ្រព្យសកម្ម	(172,790,059)	962,180	(325,903)	37,729	(640,567)	209,075	(173,756,529)	1,208,984
ធ្វើទៅដំណាក់កាលទី 1	(5,452,159)	1,455,322	3,051,320	(512,260)	2,400,839	(943,062)	-	-
ធ្វើទៅដំណាក់កាលទី 2	1,498,554	(43,178)	(2,407,857)	240,845	909,303	(197,667)	-	-
ធ្វើទៅដំណាក់កាលទី 3	537,293	(1,600)	-	-	(537,293)	1,600	-	-
ការវាយតម្លៃឡើងវិញដោយសារការ								
ផ្លាស់ប្តូរលើហានិភ័យឥណទានសុទ្ធ	(51,850,916)	(1,236,041)	(165,830)	(95,560)	(94,050)	(133,341)	(52,110,796)	(1,464,942)
សមតុល្យចុងគ្រា	470,046,609	(2,469,238)	4,684,151	(1,021,656)	7,036,461	(2,641,032)	481,767,221	(6,131,926)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំនួនដុលនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជនតាមប្រភេទមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
ឥណទានសហគ្រាស ធុនតូច និងមធ្យម	309,426,379	1,260,603,068	273,187,582	1,105,043,769
ពាណិជ្ជកម្ម	188,828,065	769,285,537	195,292,463	789,958,014
ឥណទានអ្នកប្រើប្រាស់	26,707,624	108,806,860	13,287,176	53,746,626
	524,962,068	2,138,695,465	481,767,221	1,948,748,409

ចំនួនដុលនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជនតាមកាលវេលាមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
ក្នុងរយៈពេល១ខែ	7,481,521	30,479,717	9,112,459	36,859,897
ធំជាង១ ទៅ ៣ខែ	14,371,991	58,551,491	9,728,421	39,351,463
ធំជាង៣ ទៅ ៦ខែ	6,513,228	26,534,891	7,644,935	30,923,762
ធំជាង៦ ទៅ ១២ខែ	19,163,442	78,071,863	24,371,059	98,580,934
ធំជាង១ ទៅ ៥ឆ្នាំ	208,476,851	849,334,691	232,017,685	938,511,536
លើសពី ៥ឆ្នាំ	268,955,035	1,095,722,812	198,892,662	804,520,817
	524,962,068	2,138,695,465	481,767,221	1,948,748,409

សំរាប់ការវិភាគបន្ថែមនៃចំនួនដុលនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន យោងទៅកំណត់សម្គាល់លេខ ៣.១

១. ការវិនិយោគលើឧបករណ៍មូលធន

នេះគឺជា ឧបករណ៍មូលធននៅក្រៅប្រទេសកម្ពុជា (កម្ពុជា) អ៊ុលធីឌី។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

10. ទ្រព្យ និងបរិក្ខារ

	ឆ្នាំ២០២១							
	ការកែលម្អលើ ទ្រព្យភូមិសន្យា	បរិក្ខារ ការិយាល័យ	សង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ	បរិក្ខារកំពុងរៀន	ឃានយន្ត	ការសាងសង់ កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ថ្លៃដើម								
សមតុល្យដើមគ្រា	2,745,040	4,847,727	1,611,512	2,889,867	1,683,129	106,194	13,883,469	56,158,631
ការទិញបន្ថែម	205,198	158,476	9,093	669,420	86,140	1,281,732	2,410,059	9,804,120
ការផ្ទេរ	434,736	511,452	49,335	-	-	(995,523)	-	-
ការលុបចោល	(12,067)	(12,348)	(37,804)	(13,797)	-	-	(76,016)	(309,233)
ការលក់	-	(49,430)	(7,046)	-	(221,040)	-	(277,516)	(1,128,935)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	414,961
សមតុល្យចុងគ្រា	3,372,907	5,455,877	1,625,090	3,545,490	1,548,229	392,403	15,939,996	64,939,544
រំលស់បង្ក								
សមតុល្យដើមគ្រា	1,249,041	3,503,433	1,374,166	2,251,471	1,538,002	-	9,916,113	40,110,676
រំលស់ (កំណត់សម្គាល់លេខ 26)	423,250	486,016	104,606	410,713	56,323	-	1,480,908	6,024,334
ការលុបចោល	(2,989)	(11,737)	(35,486)	(13,797)	-	-	(64,009)	(260,389)
ការលក់	-	(49,430)	(7,046)	-	(221,040)	-	(277,516)	(1,128,935)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	294,405
សមតុល្យចុងគ្រា	1,669,302	3,928,282	1,436,240	2,648,387	1,373,285	-	11,055,496	45,040,091
តម្លៃពិតគណនេយ្យ	1,703,605	1,527,595	188,850	897,103	174,944	392,403	4,884,500	19,899,453

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថ្លៃដើម នៃធាតុទ្រព្យ និងបរិក្ខារ ដែលបានរំលស់ពេញលេញ ដែលនៅតែប្រើប្រាស់មានចំនួន 793,531ដុល្លារអាមេរិក ឬ 3,232,845 ពាន់រៀល (ឆ្នាំ២០២០៖ 692,312 ដុល្លារអាមេរិក ឬ 2,800,402 ពាន់រៀល)។

ធនាគារបានលក់ធាតុនៃទ្រព្យ និងបរិក្ខារដែលមានតម្លៃស្មើសូន្យក្នុងគណនេយ្យ (ឆ្នាំ២០២០៖ 1,702ដុល្លារអាមេរិក ឬ 6,939ពាន់រៀល) និងចំណូលសរុប នៃ 86,757ដុល្លារអាមេរិក ឬ 352,927 ពាន់រៀល (ឆ្នាំ២០២០៖ 2,504ដុល្លារអាមេរិក ឬ 10,209ពាន់រៀល)។ ចំណេញពីការលក់មាន 86,757ដុល្លារអាមេរិក ឬ 352,927ពាន់រៀល (ឆ្នាំ២០២០៖ 802 ដុល្លារអាមេរិក ឬ 3,270 ពាន់រៀល) ត្រូវបានទទួលស្គាល់ក្នុង “ចំណូលផ្សេងៗ” នៅរបាយការណ៍នៃលទ្ធផលពេញ (កំណត់សម្គាល់លេខ 24)។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ឆ្នាំ២០២០							
	ការកែលម្អលើ ទ្រព្យភតិសន្យា	បរិក្ខារ ការិយាល័យ	សង្ហារឹម ត្រៀមបំពាក់ និងបរិក្ខារ	បរិក្ខារកំលាំង	យានយន្ត	ការសាងសង់ កំពុងដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ថ្លៃដើម								
សមតុល្យដើមគ្រា	1,786,632	1,318,798	841,145	1,010,821	72,776	530,781	5,560,953	22,660,883
ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត								
ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	11,973	2,890,617	841,342	1,593,405	1,608,273	-	6,945,610	28,303,361
ការទិញបន្ថែម	846,968	590,542	90,049	403,578	2,080	75,511	2,008,728	8,189,584
ការផ្ទេរ	179,302	124,015	32,573	4,400	-	(340,290)	-	-
ការធ្វើចំណាត់ថ្នាក់ឡើងវិញ (កំណត់សម្គាល់លេខ 12)	(51,000)	23,761	27,239	-	-	(159,808)	(159,808)	(651,537)
ការលុបចោល	(28,835)	(100,006)	(216,190)	(122,337)	-	-	(467,368)	(1,905,459)
ការលក់	-	-	(4,646)	-	-	-	(4,646)	(18,942)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(419,259)
សមតុល្យចុងគ្រា	2,745,040	4,847,727	1,611,512	2,889,867	1,683,129	106,194	13,883,469	56,158,631
ដក៖ រំលស់បង្គរ								
សមតុល្យដើមគ្រា	951,119	1,151,586	717,769	790,395	44,047	-	3,654,916	14,893,782
ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត								
ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	1,817,489	688,620	1,219,289	1,417,835	-	5,143,233	20,958,675
រំលស់ (កំណត់សម្គាល់លេខ 26)	308,738	627,837	176,962	363,514	76,120	-	1,553,171	6,332,279
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	(6,774)	3,155	3,619	-	-	-	-	-
ការលុបចោល	(4,042)	(96,634)	(209,860)	(121,727)	-	-	(432,263)	(1,762,336)
ការលក់	-	-	(2,944)	-	-	-	(2,944)	(12,003)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(299,720)
សមតុល្យចុងគ្រា	1,249,041	3,503,433	1,374,166	2,251,471	1,538,002	-	9,916,113	40,110,676
តម្លៃពិតគណនេយ្យ	1,495,999	1,344,294	237,346	638,396	145,127	106,194	3,967,356	16,047,955

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារជួលទ្រព្យសកម្មជាច្រើន ផ្សេងៗគ្នា ដែលរួមមាន បរិវេណATM យានយន្ត ម៉ាស៊ីនភ្លើង និង ការិយាល័យសម្រាប់រយៈពេលចាប់ពី ពីរ (2) ទៅ ដប់ប្រាំ (15) ឆ្នាំ ដែលអាចបន្តប្តូរបានតាមកិច្ចព្រមព្រៀងទៅវិញទៅមករវាងភាគីទាំងពីរ។

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ភតិសន្យារយៈពេលខ្លីចំពោះភតិសន្យាដែលមានរយៈពេលភតិសន្យា១២ខែ ឬ តិចជាង ដោយគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើម និងមិនមានជម្រើសក្នុងការទិញ និងអនុវត្តការលើកលែងការទទួលស្គាល់ទ្រព្យសកម្មមានតម្លៃទាបចំពោះភតិសន្យាលើម៉ាស៊ីន និង បរិក្ខារដែលត្រូវបានចាត់ថាមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាទាក់ទងនឹងភតិសន្យាទាំងនេះជាចំណាយតាមមូលដ្ឋានថេរលើ រយៈពេលភតិសន្យា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ព័ត៌មានអំពីកតិកសន្យាដែលធនាគារជាតិកម្ពុជាបានបង្ហាញដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ថ្លៃដើម				
សមតុល្យដើមគ្រា	12,277,760	49,663,539	3,603,642	14,684,841
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	6,517,869	26,573,351
ការទិញបន្ថែម	2,959,292	12,038,400	2,334,738	9,518,727
ការលុបចោល	(320,760)	(1,304,852)	(178,489)	(727,700)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	371,887	-	(385,680)
សមតុល្យចុងគ្រា	14,916,292	60,768,974	12,277,760	49,663,539
ការដកះ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	4,745,830	19,196,881	789,628	3,217,734
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	2,342,360	9,549,802
រំលស់ (កំណត់សម្គាល់លេខ ២៦)	1,872,258	7,616,345	1,752,561	7,145,191
ការលុបចោល	(295,202)	(1,200,882)	(138,719)	(565,557)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	147,094	-	(150,289)
សមតុល្យចុងគ្រា	6,322,886	25,759,438	4,745,830	19,196,881
តម្លៃពិតគណនេយ្យ	8,593,406	35,009,536	7,531,930	30,466,658

ចំនួនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញមានដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
រំលស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ ២៦)	1,872,258	7,616,345	1,752,561	7,145,191
ការប្រាក់លើបំណុលកតិកសន្យា (កំណត់សម្គាល់លេខ ១៧ និង២២)	531,360	2,161,572	455,287	1,856,205
ចំណាយលើការជួលសម្រាប់ទ្រព្យសកម្មដែលមានតម្លៃទាប (កំណត់សម្គាល់លេខ ២៨)	164,810	670,447	138,624	565,170
	2,568,428	10,448,364	2,346,472	9,566,566

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

12. ទ្រព្យសកម្មអរូបិយ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ថ្លៃដើម				
សមតុល្យដើមគ្រា	2,738,869	11,078,725	1,150,787	4,689,457
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅតម្រាមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	1,937,509	7,895,349
ការទិញបន្ថែម	397,125	1,615,505	762,350	3,108,101
ការធ្វើចំណាត់ថ្នាក់ឡើងវិញ (កំណត់សម្គាល់លេខ 10)	-	-	159,808	651,537
ការលុបចោល	-	-	(1,271,585)	(5,184,252)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	81,810	-	(81,467)
សមតុល្យចុងគ្រា	3,135,994	12,776,040	2,738,869	11,078,725
ការដក៖ រំលស់បង្ក				
សមតុល្យដើមគ្រា	820,819	3,320,213	394,892	3,080,272
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅតម្រាមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	710,484	2,895,222
រំលស់	466,449	1,897,515	416,302	1,697,263
ការលុបចោល	-	-	(700,859)	(2,857,402)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	26,602	-	(1,495,142)
សមតុល្យចុងគ្រា	1,287,268	5,244,330	820,819	3,320,213
តម្លៃពិតគណនេយ្យ	1,848,726	7,531,710	1,918,050	7,758,512

13. ទ្រព្យសកម្មផ្សេងៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ចំណាយបង់មុន	1,343,960	5,475,293	796,420	3,221,519
ប្រាក់កក់ធានា	-	-	12,350	49,956
ផ្សេងៗ	500,723	2,039,946	180,141	728,670
	1,844,683	7,515,239	988,911	4,000,145

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

14. បញ្ជីពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ប្រាក់បញ្ញើមានកាលកំណត់	62,159,730	253,238,740	48,601,829	196,594,398
គណនីចរន្ត	9,196,866	37,468,032	40,517,363	163,892,733
គណនីសន្សំ	177,246	722,100	201,567	815,339
	71,533,842	291,428,872	89,320,759	361,302,470

ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលសន្សំ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ក្នុងរយៈពេល 1 ខែ	11,431,151	46,570,509	52,760,558	213,416,457
> 1 ទៅ 3 ខែ	8,085,606	32,940,759	14,431,550	58,375,620
> 3 ទៅ 6 ខែ	16,584,978	67,567,200	10,503,967	42,488,547
> 6 ទៅ 12 ខែ	25,522,107	103,977,064	9,288,007	37,569,988
> 1 ឆ្នាំ ទៅ 5 ឆ្នាំ	8,910,000	36,299,340	2,336,677	9,451,858
លើសពី 5 ឆ្នាំ	1,000,000	4,074,000	-	-
	71,533,842	291,428,872	89,320,759	361,302,470

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីចរន្ត	0.00% - 2.00%	0.00% - 2.00%
ប្រាក់បញ្ញើមានកាលកំណត់	2.00% - 6.50%	1.00% - 6.10%

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

15. បញ្ជីអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ប្រាក់បញ្ញើមានកាលកំណត់	259,183,947	1,055,915,400	266,479,583	1,077,909,913
ប្រាក់បញ្ញើតាមតម្រូវការ	41,256,868	168,080,480	58,599,248	237,033,958
គណនីសន្សំ	46,529,313	189,560,421	37,190,497	150,435,560
គណនីអនុវិញ្ញាតអតិថិជន	16,565	67,486	9,703	39,249
	346,986,693	1,413,623,787	362,279,031	1,465,418,680

ការវិភាគបន្ថែមនៃបញ្ជីអតិថិជនមានដូចខាងក្រោម៖

ក. តាមកាលវេលា៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ក្នុងរយៈពេល 1 ខែ	108,786,049	443,194,364	118,984,885	481,293,860
> 1 ទៅ 3 ខែ	52,049,791	212,050,849	68,725,541	277,994,813
> 3 ទៅ 6 ខែ	44,827,597	182,627,630	58,997,120	238,643,350
> 6 ទៅ 12 ខែ	117,982,745	480,661,703	83,255,940	336,770,277
> 1 ទៅ 5 ឆ្នាំ	23,330,231	95,047,361	32,309,346	130,691,305
លើសពី 5 ឆ្នាំ	10,280	41,880	6,199	25,075
	346,986,693	1,413,623,787	362,279,031	1,465,418,680

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
គណនីចរន្ត	0.00% - 3.00%	0.00% - 3.50%
ប្រាក់បញ្ញើមានកាលកំណត់	0.00% - 7.75%	2.25% - 12.00%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

16. កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
ភាគីពាក់ព័ន្ធ	20,084,421	81,823,931	6,581,778	26,623,292
ភាគីមិនពាក់ព័ន្ធ	31,973,537	130,260,190	46,997,147	190,103,460
	52,057,958	212,084,121	53,578,925	216,726,752

កម្ចីត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលវិភាគ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣)
ក្នុងរយៈពេល 1 ខែ	10,981,740	44,739,609	6,033,820	24,406,802
> 1 ទៅ 3 ខែ	2,977,312	12,129,569	1,020,404	4,127,534
> 3 ទៅ 6 ខែ	2,492,296	10,153,614	7,440,560	30,097,065
> 6 ទៅ 12 ខែ	14,542,844	59,247,546	2,183,939	8,834,033
> 1 ទៅ 5 ឆ្នាំ	20,788,446	84,692,129	36,866,724	149,125,899
លើសពី 5 ឆ្នាំ	275,320	1,121,654	33,478	135,419
	52,057,958	212,084,121	53,578,925	216,726,752

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	ឆ្នាំ២០២១	ឆ្នាំ២០២០
ភាគីពាក់ព័ន្ធ	3.49% - 5.67%	7.00% - 10.47%
ភាគីមិនពាក់ព័ន្ធ	2.00% - 10.47%	2.00% - 10.47%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

17. បំណុលភតិសន្យា

បម្រែបម្រួលនៃបំណុលភតិសន្យាមានដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
សមតុល្យដើមគ្រា	7,019,280	28,392,988	2,683,885	10,936,831
ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅឌីជីតក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	3,703,430	15,098,884
ការទិញបន្ថែម	2,668,459	10,855,291	2,127,253	8,672,810
ការលុបចោល	(22,077)	(89,809)	(24,917)	(101,587)
ការបន្ថែមនៃការប្រាក់ (កំណត់សម្គាល់លេខ 22)	531,360	2,161,572	455,287	1,856,205
ការទូទាត់	(2,109,004)	(8,579,428)	(1,925,658)	(7,850,908)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	209,971	-	(219,247)
សមតុល្យចុងគ្រា	8,088,018	32,950,585	7,019,280	28,392,988

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ការវិភាគកាលវសាន្ត - លំហូរសាច់ប្រាក់មិនទាន់ធ្វើអប្បបរមា				
តាមកិច្ចសន្យា				
តិចជាងមួយឆ្នាំ	2,055,639	8,374,673	1,978,243	8,001,993
មួយទៅប្រាំឆ្នាំ	4,364,026	17,779,042	4,308,790	17,429,056
លើសពីប្រាំឆ្នាំ	3,495,442	14,240,431	3,290,238	13,309,013
បំណុលភតិសន្យាមិនអប្បបរមាសរុប	9,915,107	40,394,146	9,577,271	38,740,062
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,575,736	6,419,548	1,455,455	5,887,315
រយៈពេលវែង	6,512,282	26,531,037	5,563,825	22,505,673
	8,088,018	32,950,585	7,019,280	28,392,988

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួមមាន៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុលភតិសន្យា	1,577,644	6,417,856	1,470,371	5,994,703

នៅក្នុងការិយបរិច្ឆេទនេះ ធនាគារបានទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាបន្ថែមដែលមិនមែនសាច់ប្រាក់ ចំនួន 2,959,292 ដុល្លារអាមេរិក ឬ 12,038,400 ពាន់រៀល និង 2,668,459 ដុល្លារអាមេរិក ឬ 10,855,291 ពាន់រៀល រៀងគ្នា (2020៖ 2,334,738 ដុល្លារអាមេរិក 9,518,727 ពាន់រៀល និង 2,127,253 ដុល្លារអាមេរិក ឬ 8,672,810 ពាន់រៀល) ។

18. ពន្ធលើប្រាក់ចំណូល

18.1. ពន្ធពន្យារជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ពន្ធពន្យារជាទ្រព្យសកម្ម	2,824,386	11,506,548	2,564,045	10,371,562
ពន្ធពន្យារជាទ្រព្យអសកម្ម	(2,330,167)	(9,493,100)	(1,536,139)	(6,213,682)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	494,219	2,013,448	1,027,906	4,157,880

ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ របស់ធនាគារ កើតចេញពី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ពន្ធពន្យារជាទ្រព្យសកម្មលើ៖				
បំណុលភតិសន្យា	1,617,604	6,590,119	1,403,856	5,678,597
ចំណូលពន្យារ	994,729	4,052,526	973,438	3,937,557
រំលស់	123,710	503,995	125,290	506,798
សិទ្ធិធានធនសម្រាប់អត្ត-ប្រយោជន៍និយោជិត	28,832	117,462	41,461	167,710
សិទ្ធិធានធនបង្កសម្រាប់ការវាយ-តម្លៃឡើងវិញលើពន្ធ	20,000	81,480	20,000	80,900
	2,784,875	11,345,582	2,564,045	10,371,562

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
ពន្ធពន្យារជាទ្រព្យសកម្មលើ៖				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,603,361)	(6,532,093)	(1,423,025)	(5,756,136)
សិទ្ធិធនធានសម្រាប់ការធានាហិរញ្ញវត្ថុ និងប្រាក់បញ្ញើនៅ				
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	(33,649)	(137,086)	(35,238)	(142,538)
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់សម្រេចបាន	39,511	160,968	(30,490)	(123,332)
សិទ្ធិធនធានសម្រាប់ECLលើ	(652,843)	(2,659,682)	(17,650)	(71,394)
ឥណទាន និងបុរេប្រទាន	(40,314)	(164,241)	(29,736)	(120,282)
កម្រៃបង់មុនលើកម្ចី	(2,290,656)	(9,332,134)	(1,536,139)	(6,213,682)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	494,219	2,013,448	1,027,906	4,157,880

បម្រែបម្រួលនៃពន្ធពន្យារមានដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
សមតុល្យដើមគ្រា	1,027,906	4,157,880	337,117	1,373,752
ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	809,982	3,300,677
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(533,687)	(2,171,038)	(119,193)	(485,950)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	26,606	-	(30,599)
សមតុល្យចុងគ្រា	494,219	2,013,448	1,027,906	4,157,880

18.2. ពន្ធលើប្រាក់ចំណូលត្រូវទូទាត់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
សមតុល្យដើមគ្រា	1,301,167	5,263,221	1,072,192	4,369,182
ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់	-	-	845,891	3,447,006
ចំណាយពន្ធលើប្រាក់ចំណូល	2,636,185	10,724,001	1,926,042	7,852,473
ពន្ធលើប្រាក់ចំណូលបានបង់	(1,935,046)	(7,871,767)	(2,542,945)	(10,367,588)
បំណុលពន្ធកាត់ទុក	-	-	(13)	(53)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	41,940	-	(37,799)
សមតុល្យចុងគ្រា	2,002,306	8,157,395	1,301,167	5,263,221

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

18.3. ចំណាយពន្ធលើប្រាក់ចំណូល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	2,636,185	10,724,001	1,926,042	7,852,473
ពន្ធពន្យារ	533,687	2,171,038	119,193	485,950
	3,169,872	12,895,039	2,045,235	8,338,423

ការផ្គូផ្គងនៃពន្ធលើប្រាក់ចំណូលដែលបានគណនានៅអត្រាពន្ធតាមច្បាប់ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណូលដែលបង្ហាញក្នុងចំណេញ ឬ ខាតដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ចំណេញមុនពន្ធលើប្រាក់ចំណូល	14,839,417	60,366,746	9,511,818	38,779,683
ពន្ធលើប្រាក់ចំណូល អត្រា20%	2,967,884	12,073,352	1,902,364	7,755,938
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន ផ្សេងៗ	201,988	821,687	111,996	456,608
	-	-	30,875	125,877
	3,169,872	12,895,039	2,045,235	8,338,423

19. ទ្រព្យអសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
បង្គរ និងបំណុលផ្សេង	3,281,405	13,368,444	2,572,646	10,406,353
បំណុលពន្ធផ្សេងៗ	219,389	893,791	229,218	927,187
មូលប្បទានបត្ររបស់ធនាគារ	139,703	569,151	174,133	704,368
	3,640,497	14,831,386	2,975,997	12,037,908

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

20. មូលធន

20.1. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
Phillip MFIS PTE. LTD.	75,000,000	300,765,000	75,000,000	300,765,000

ភាគហ៊ុនទាំងអស់ត្រូវបានចេញផ្សាយ និងបានទូទាត់ពេញលេញជាមួយនឹងតម្លៃចារឹក 1 ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។

20.2. ទុនបម្រុងផ្សេងៗ

ទុនបម្រុងផ្សេងៗតំណាងឲ្យ សមតុល្យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុងភ្នំពេញ ទៅលើដើមទុនចំនួន 18,395,200 ដុល្លារអាមេរិក ទុនបម្រុងផ្សេងៗ ចំនួន 6,470,362 ដុល្លារអាមេរិក និងដើមទុនបម្រុង ចំនួន 624,712 ដុល្លារអាមេរិក ដែលត្រូវបានផ្ទេរទៅធនាគារតាមកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា។ ទុនបម្រុងផ្សេងៗ ត្រូវបានចាត់ថ្នាក់ក្រោមដើមទុនថ្នាក់ទី១ ដែលបានអនុម័តដោយធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

20.3. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឲ្យភាពខុសគ្នានៃសំវិធានធនឥណទានរវាង CIFRSs និងសំវិធានធនតាមបទប្បញ្ញត្តិអនុលោមតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

21. ចំណូលការប្រាក់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ឥណទាន និងបុរេប្រទាន	67,659,050	275,237,015	66,146,911	269,680,956
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	10,220	41,575	44,973	183,355
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	41,197	167,589	293,145	1,195,153
ប្រាក់តម្កល់ធានាលើដើមទុនជាមួយធនាគារជាតិនៃកម្ពុជា	3,745	15,235	23,056	93,999
	67,714,212	275,461,414	66,508,085	271,153,463

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

22. ចំណាយការប្រាក់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
បញ្ជីមានកាលកំណត់	15,934,227	64,820,435	19,302,242	78,695,241
កម្ចី	3,590,866	14,607,643	5,591,112	22,794,964
គណនីសន្សំ	1,239,132	5,040,789	955,214	3,894,407
គណនីចរន្ត	1,035,503	4,212,427	737,397	3,006,367
បំណុលភតិសន្យា (កំណត់សម្គាល់លេខ 17)	531,360	2,161,572	455,287	1,856,205
	22,331,088	90,842,866	27,041,252	110,247,184

23. ចំណូលសេវា និងកម្រៃជើងសារសុទ្ធ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
កម្រៃជើងសារ និងចំណូលពីសន្យាលើឥណទាន	69,283	281,843	225,504	919,380
កម្រៃផ្សេងៗ	1,723,908	7,012,858	1,880,682	7,667,541
	1,793,191	7,294,701	2,106,186	8,586,921
ចំណាយសេវា និងកម្រៃជើងសារ	(110,954)	(451,361)	(72,669)	(296,272)
	1,682,237	6,843,340	2,033,517	8,290,649

24. ចំណូលផ្សេងៗ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ការប្រមូលបានមកវិញនូវឥណទានដែលបានលុបចោលពីបញ្ជី	226,856	922,850	220,589	899,341
ពីមុនមក (ខាត) ចំណេញសុទ្ធពីការប្តូរ	(250,757)	(1,020,079)	131,280	535,229
រូបិយប័ណ្ណបរទេស	254,584	1,035,647	214,402	874,117
ផ្សេងៗ	230,683	938,418	566,271	2,308,687

ផ្សេងៗ រួមបញ្ចូលចំណេញពីការលក់ទ្រព្យ និងបរិក្ខារ ចំណូលពីជំនួយ និងចំណូលផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

25. ចំណាយនិយោជិត

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	13,314,112	54,161,808	13,216,203	53,882,460
ការទូទាត់ប្រាក់អតីតភាពការងារ	876,482	3,565,529	971,738	3,961,776
អត្ថប្រយោជន៍ផ្សេងៗ	3,567,461	14,512,431	2,962,856	12,079,563
	17,758,055	72,239,768	17,150,797	69,923,799

អត្ថប្រយោជន៍ផ្សេងៗរួមមានលាភការ និងប្រាក់លើកទឹកចិត្ត និងចំណាយបង្កើតហាត់បុគ្គលិក។

26. រំលស់

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)
រំលស់នៃទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ 10)	1,480,908	6,024,334	1,553,171	6,332,279
រំលស់នៃទ្រព្យអរូបិយ (កំណត់សម្គាល់លេខ 12)	466,449	1,897,515	416,302	1,697,263
រំលស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 11)	1,872,258	7,616,345	1,752,561	7,145,191
	3,819,615	15,538,194	3,722,034	15,174,733

27. ចំណាយផ្សព្វផ្សាយ និងទីផ្សារ

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)
ទីផ្សារ	1,569,913	6,386,406	1,659,978	6,767,730
ផ្សេងៗ	78,554	319,558	86,059	350,863
	1,648,467	6,705,964	1,746,037	7,118,593

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

28. ចំណាយទូទៅ និងរដ្ឋបាល

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
ចំណាយផ្លូវច្បាប់ និងកម្រៃវិជ្ជាជីវៈ	1,728,684	7,032,287	1,612,570	6,574,448
ធានារ៉ាប់រង	972,530	3,956,252	911,179	3,714,877
កម្រៃអាជ្ញាប័ណ្ណ	634,571	2,581,435	637,288	2,598,223
សន្តិសុខ	629,545	2,560,989	580,520	2,366,780
ទឹកភ្លើង	460,775	1,874,433	425,386	1,734,299
សម្ភារៈការិយាល័យ	447,799	1,821,646	448,072	1,826,790
កាតព្វកិច្ច និងពន្ធ	402,213	1,636,202	448,586	1,828,885
ជួសជុល និងថែទាំ	345,123	1,403,960	318,434	1,298,255
ទំនាក់ទំនង	279,413	1,136,652	266,678	1,087,246
ធ្វើដំណើរ និងស្នាក់នៅ	215,574	876,955	224,714	916,159
ចំណាយជួលទ្រព្យសកម្មមានតម្លៃទាប(កំណត់សម្គាល់លេខ 11)	164,810	670,447	138,624	565,170
កម្រៃលើអភិបាល និងចំណាយលើការប្រជុំរបស់ក្រុមប្រឹក្សាភិបាល	27,907	113,526	27,907	113,777
ផ្សេងៗ	693,759	2,822,212	1,311,381	5,346,500
	7,002,703	28,486,996	7,351,339	29,971,409

ផ្សេងៗរួមមាន ការទិញទ្រព្យ និងបរិក្ខារ ទ្រព្យអរូបិយ ដែលមិនអាចធ្វើមូលធុនរូបនិយកម្ម ចំណាយលើការកម្សាន្ត ការបរិច្ចាគ ការធ្វើជាសមាជិក និងការចំណាយផ្សេងៗ។

29. ការសន្យា និងយថាភាព

29.1. ប្រតិបត្តិការ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារបានធ្វើការសន្យាផ្សេងៗគ្នា និងផ្តល់នូវយថាភាពដាក់លាក់ដោយពឹងផ្អែកលើច្បាប់ទៅឲ្យអតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
កិច្ចសន្យាឥណទានទទួលបានពី៖				
ឥណទានហ្វានស៊ីលីធីមិនទាន់ប្រើប្រាស់	43,000,000	175,182,000	43,000,000	173,935,000
ការធានាបង់ប្រាក់	336,000	1,368,864	-	-
	43,336,000	176,550,864	43,000,000	173,935,000

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
កិច្ចសន្យាឥណទានជាមួយមាន ៖				
ចំណែកមិនទាន់ប្រើប្រាស់នៃឥណទានវិបារូបន៍	19,681,053	80,180,610	9,944,306	40,224,718
ឥណទានហ្វានស៊ីលីមិនទាន់ប្រើប្រាស់	5,660,945	23,062,690	6,128,924	24,791,498
លិខិតធានា	1,531,543	6,239,506	3,267,269	13,216,103
សរុប	26,873,541	109,482,806	19,340,499	78,232,319
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស៖				
ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស	5,074,865	20,675,000	-	-

នៅឆ្នាំ២០២០ ការសន្យាផ្តល់កម្ចីនៃចំនួន 19,340,499 ដុល្លារអាមេរិក រួមបញ្ចូលផ្នែកមួយនៃសមតុល្យឥណទានដែលពុំទាន់បានប្រើប្រាស់ដែលមានចំនួន 7,700,422 ដុល្លារអាមេរិក។ វាទាក់ទងនឹងការផ្តល់ឥណទានតាមដំណាក់កាល ដែលធនាគារនឹងមិនផ្តល់សមតុល្យដែលនៅសល់ទេ លុះត្រាតែអ្នកខ្ចីអាចឆ្លើយតបនឹងលក្ខខណ្ឌជាក់លាក់ ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងឥណទានបើមិនដូច្នោះទេ ធនាគារមានសិទ្ធិបញ្ឈប់នូវឥណទានទាំងនោះ។

29.2. យថាភាពនៃពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលជាអ្នកត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការពិន័យ ទោសទណ្ឌ និងការគិតការប្រាក់ធ្ងន់ធ្ងរ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ ត្រូវបានអាចទទួលយកបាននូវការបកស្រាយខុសៗគ្នា។

ហេតុការនេះ អាចបង្កើតហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជាគួរឲ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ផ្អែកលើការបកស្រាយនីតិកម្មពន្ធ។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា និងផលប៉ះពាល់អាចមានទំហំធំ។

30. សមតុល្យ និងប្រតិបត្តិការរបស់សម្ព័ន្ធព្យាតិ

30.1. ការកំណត់សម្គាល់របស់សម្ព័ន្ធព្យាតិ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ភាគីត្រូវបានចាត់ទុកថាទាក់ទងនឹងធនាគារប្រសិនបើធនាគារមានសមត្ថភាពផ្ទាល់ ឬដោយប្រយោលក្នុងការគ្រប់គ្រងលើភាគី ឬ អនុវត្តទិពលជំនាន់ទៅលើភាគីក្នុងការធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ផ្ទុយទៅវិញ ឬ នៅពេលដែលធនាគារ និងភាគីស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ ឬ ឥទ្ធិពលសំខាន់ទូទៅ។ សម្ព័ន្ធព្យាតិអាចជាបុគ្គល ឬ អង្គការផ្សេងទៀត។

ធនាគារ មានទំនាក់ទំនងសម្ព័ន្ធព្យាតិជាមួយក្រុមហ៊ុនជាសាខា ម្ចាស់ភាគហ៊ុនជាច្រើន សហការី និងគណៈគ្រប់គ្រងនិយោជិតសំខាន់ៗរបស់ធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

គណៈគ្រប់គ្រងសំខាន់ៗត្រូវបានសម្គាល់ថាជាបុគ្គលដែលមានអំណាចនិងការទទួលខុសត្រូវសម្រាប់ការរៀបចំផែនការដឹកនាំនិងការគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមមាន នាយកនៃធនាគារទាំងអស់ និងសមាជិកគ្រប់គ្រងជាន់ខ្ពស់មួយចំនួនរបស់ធនាគារ។

គណៈគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងផ្នែកធនាគារជាមួយនឹងអង្គការធនាគារដែលត្រូវបានបញ្ចូលទៅក្នុងដំណើរធម្មតានៃការអាជីវកម្ម និងទៅលើលក្ខខណ្ឌសំខាន់ៗដូចគ្នា ដែលរួមមាន អត្រាការប្រាក់ និងមូលបត្រ ចំពោះប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលដទៃទៀតដែលមានជំហរស្រដៀងគ្នា ឬ ដែលអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនបានពាក់ព័ន្ធច្រើនជាងហានិភ័យធម្មតានៃការទូទាត់សងប្រាក់ឬ បង្ហាញនូវលក្ខណៈពិសេសផ្សេងទៀតដែលមិនល្អនោះទេ។

30.2. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
សម្ព័ន្ធព្យាបាល				
ចំណាយការប្រាក់	1,496,137	6,086,285	1,212,891	4,944,957
ចំណូលការប្រាក់	290,049	1,179,919	284,826	1,161,236
ការសងប្រាក់កម្ចី	554,083	2,254,010	-	-
ការទូទាត់ឥណទាន	571,482	2,324,789	49,032	199,903
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍	1,001,581	4,074,432	1,001,127	4,081,595

30.3. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)
សម្ព័ន្ធព្យាបាល				
បញ្ជី	16,129,001	65,709,550	23,575,801	95,364,115
បង្កការប្រាក់ត្រូវបង់លើប្រាក់បញ្ជី	135,236	550,951	133,489	539,963
ឥណទាន	2,785,304	11,347,328	3,356,786	13,578,199
បង្កការប្រាក់ត្រូវទទួលបានលើឥណទាន និងបុរេប្រទាន	7,527	30,665	9,378	37,934
ប្រាក់កម្ចី	19,866,446	80,935,901	6,500,000	26,292,500
បង្កការប្រាក់ត្រូវបង់លើប្រាក់កម្ចី	217,976	888,034	81,778	330,792

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)
គណៈគ្រប់គ្រងសំខាន់ៗ				
ឥណទាន	1,980,498	8,068,549	1,957,717	7,918,965
ប្រាក់បញ្ញើពីអតិថិជន	1,029,376	4,193,678	2,786,081	11,269,698

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

31.1. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារ ប្រឈមនឹងហានិភ័យដូចខាងក្រោមពីឧបករណ៍ហិរញ្ញវត្ថុ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីតំរូវការអំពី ការប្រឈមទៅនឹងហានិភ័យនីមួយៗខាងលើ គោលបំណង គោលនយោបាយ និងដំណើរការសម្រាប់ការវាស់វែង និងគ្រប់គ្រងហានិភ័យរបស់ធនាគាររួមទាំងការគ្រប់គ្រងមូលធនរបស់ធនាគារផងដែរ។

ការគ្រប់គ្រងហានិភ័យមុខងារ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) ដែលទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងក្នុងការកំណត់ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រង ហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន ធនាគារមានគោលបំណងអភិវឌ្ឍ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលនិយោជិតទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបដែលគណៈគ្រប់គ្រងតាមដាន ដោយអនុលោមតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុង អនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ដែលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

31.2. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលមានសក្តានុពល នៃការបាត់បង់ផ្នែកហិរញ្ញវត្ថុចំពោះធនាគារ ប្រសិនបើអ្នកខ្ចី ឬ សមភាគីខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា និងកើតឡើងពីការបន្ថែមឥណទានហ្វាស៊ីលីតឺដល់អតិថិជន។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតមួយ សម្រាប់អាជីវកម្មរបស់ធនាគារ។ ការប្រឈមហានិភ័យឥណទាន កើតឡើងនៅក្នុងសកម្មភាពផ្តល់ប្រាក់កម្ចី ដែលពាក់ព័ន្ធនឹងការផ្តល់ឥណទានដល់អតិថិជន។ វាក៏មានផងដែរនូវហានិភ័យឥណទាននៅក្នុងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជា លិខិតធានាធនាគារ និងលិខិតឥណទាន កិច្ចសន្យាឥណទាន និងបំណុលយថាភាពផងដែរ។ ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការឥណទានរបស់ធនាគារ ដោយមានការត្រួតពិនិត្យជាទូទៅទាំងអស់ដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

ការពង្រីកឥណទាន ត្រូវបានគ្រប់គ្រងដោយអ្នករៀបចំឥណទាន ដែលបានដាក់ចេញផែនការសម្រាប់ផលិតផល ឬ ផលប៉ុន្តែដាក់លាក់មួយ រួមមានទីផ្សារគោលដៅលក្ខខណ្ឌឯកសារ និងនីតិវិធីដែលផលិតផលឥណទាននឹងត្រូវបានផ្តល់ជូន និងវាស់វែង។ ធនាគារបានបង្កើតគោលនយោបាយហានិភ័យឥណទានស្តុល ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាព ហានិភ័យរបស់ធនាគារដែលរួមមានដូចខាងក្រោម៖

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយផ្នែកអាជីវកម្មដែល រួមមានតម្រូវការទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតរចនាសម្ព័ន្ធសិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទានហ្វាស៊ីលីតឺ។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបានចាត់ចែងសម្រាប់មន្ត្រីឥណទាន នៃផ្នែកអាជីវកម្ម។ ហ្វាស៊ីលីតឺដែលមានទំហំធំ តម្រូវឲ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន ឬ គណៈកម្មាធិការឥណទានធនាគារឲ្យបានសមស្រប។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ វាយតម្លៃរាល់ការប្រឈមនឹងឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលហ្វាស៊ីលីតឺ ត្រូវបានផ្តល់ជូនអតិថិជនដោយអង្គការអាជីវកម្មដែលពាក់ព័ន្ធ។ ការបន្ត និងការពិនិត្យឡើងវិញនៃឥណទានគឺស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- ការកម្រិតលើការប្រឈមចំពោះសមភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងបុរេប្រទាន ការធានាហិរញ្ញវត្ថុ និងការប្រឈមប្រហាក់ប្រហែល) និងដោយអ្នកបញ្ជាផ្សាយ ការចាត់ថ្នាក់ឥណទាន សន្ទនីយភាពទីផ្សារ និងប្រទេស (សម្រាប់មូលបត្រវិនិយោគ)។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ការអភិវឌ្ឍ និងការរក្សា ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិតហានិភ័យនៃការមិនទូទាត់សង។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយដោយនាយកប្រតិបត្តិ ឬ គណៈកម្មាធិការប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវដាក់កម្រិតចំពោះការត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្ត (Back - testing) នៃគំរូដែលបានប្រើ។
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត។ និង
 - ការបង្កើតព័ត៌មាននៃការប្រមើលពេលអនាគត។
- ការពិនិត្យឡើងវិញនូវអនុលោមភាពរបស់អង្គការអាជីវកម្ម ទៅនឹងកម្រិតប្រឈមដែលបានព្រមព្រៀង រួមមានខុស្សាហកម្មដែលបានជ្រើសរើសហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ជាប្រចាំស្តីពីគុណភាពឥណទាននៃសំណុំក្នុងស្រុក ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានការកែតម្រូវសម្របសម្រួលនឹងត្រូវបានអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសំវិធានធនECL។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេស ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តមានប្រសិទ្ធភាពបំផុត នៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

ផ្នែកអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារដោយមានការអនុម័តពីនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទានដែលបានផ្ទេរសិទ្ធិពីគណៈកម្មាធិការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ មានប្រធានផ្នែកហានិភ័យឥណទានដែលរាយការណ៍អំពីបញ្ហាទាក់ទងនឹង ឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មាធិការឥណទានធនាគារ។ អង្គការអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃសំណុំឥណទានរបស់ខ្លួន និងសម្រាប់តាមដាន និងគ្រប់គ្រងហានិភ័យឥណទានទាំងអស់នៅក្នុងសំណុំរបស់ខ្លួន រួមទាំងឥណទានដែលដាក់កម្រិតរបស់ការអនុម័តពីការិយាល័យកណ្តាល ។

សវនកម្មជាប្រចាំនៃផ្នែកអាជីវកម្ម និងដំណើរការឥណទានធនាគារ ត្រូវបានធ្វើឡើងដោយ សវនកម្មផ្ទៃក្នុង។

(ii) ការប្រមូលផ្តុំហានិភ័យ

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការឥណទានរបស់ធនាគារដោយមានការត្រួតពិនិត្យជាទូទៅទាំងអស់ ដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របស់ឧបករណ៍ហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំដែលមាន ឬ ការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាពការប្រឈមនឹងហានិភ័យឥណទានអតិបរមាគឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ពេញលេញ នៃឥណទានហ្វូស៊ីលីដីដែលមិនទាន់ដកចេញដោយអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ប្រភេទនៃការប្រឈមនឹងហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា	ជាកម្មវត្ថុពេញលេញ នៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ជាកម្មវត្ថុដោយផ្នែក នៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	គ្មានការធានានិងមិនមែន ជាកម្មវត្ថុ ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ លេខ ២.៣.៣)	%	%	%
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
ធាតុក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ)	32,049,767	130,570,751	-	-	100.00%
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	906,766	3,694,165	-	-	100.00%
ឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន- ដុល ការវិនិយោគលើឧបករណ៍មូលធន	524,962,068	2,138,695,465	96.55%	0.93%	2.52%
ទ្រព្យសកម្មផ្សេងៗ	42,500	173,145	-	-	100.00%
ទ្រព្យសកម្មផ្សេងៗ	500,723	2,039,946	-	-	100.00%
សរុប	558,461,824	2,275,173,472			
ធាតុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ការសន្យាទទួលបានពីហ្វានស៊ីលីធីឥណទាន	43,000,000	175,182,000	-	-	100.00%
ឥណទានធានា	336,000	1,368,864	-	-	100.00%
ការសន្យា នៃឥណទាន និងបុរេប្រទាន	26,873,541	109,482,806	81.23%	8.16%	10.61%
ការសន្យាលើវិបិយប័ណ្ណបរទេស	5,074,865	20,675,000	-	-	100.00%
	75,284,406	306,708,670			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ធាតុក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ)	88,953,085	359,815,229	-	-	100.00%
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	1,006,566	4,071,559	-	-	100.00%
ឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន- ដុល ការវិនិយោគលើឧបករណ៍មូលធន	481,767,221	1,948,748,409	97.33%	0.56%	2.11%
ទ្រព្យសកម្មផ្សេងៗ	42,500	171,913	-	-	100.00%
ទ្រព្យសកម្មផ្សេងៗ	192,504	778,679	-	-	100.00%
សរុប	571,961,876	2,313,585,789			
ធាតុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
ការសន្យាទទួលបានពីហ្វានស៊ីលីធី	43,000,000	173,935,000	-	-	100.00%
ការសន្យា នៃឥណទាន និងបុរេប្រទាន	19,340,499	78,232,318	78.01%	-	21.99%
	62,340,499	252,167,318			

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

(iii) ទ្រព្យបញ្ចាំ

ការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យ បញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យ លើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយអចលនទ្រព្យ។

តារាងខាងក្រោមនេះជាការសង្ខេបអំពីការធានារបស់ធនាគារលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន			
	ទ្រព្យ ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ការប្រឈម ឥណទានពុំ មានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ)	-	-	32,049,767	32,049,767
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	906,766	906,766
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	506,842,854	4,880,410	13,238,804	524,962,068
ការវិនិយោគលើឧបករណ៍មូលធន	-	-	42,500	42,500
ទ្រព្យសកម្មផ្សេងៗ	-	-	500,723	500,723
	506,842,854	4,880,410	46,738,560	558,461,824
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ)	-	-	88,953,085	88,953,085
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	1,006,566	1,006,566
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល	468,902,756	2,699,177	10,165,288	481,767,221
ការវិនិយោគលើឧបករណ៍មូលធន	-	-	42,500	42,500
ទ្រព្យសកម្មផ្សេងៗ	-	-	192,504	192,504
	468,902,756	2,699,177	100,359,943	571,961,876

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

(iv) គុណភាពឥណទាននៃឥណទានដុល និង បុរេប្រទានផ្តល់ទៅអតិថិជន

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ប្រកាសលេខ ៨៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានស្តង់ដារ

ហ្វាស៊ីលីតឺដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនៃសមភាគីនោះឡើយ។

ឥណទានឃ្នាំមើល

ហ្វាស៊ីលីតឺដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ដោយធនាគារ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកម្រិតចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់សមភាគី ឬ ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលទ្ធផលទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬ ស្ថានភាពកាន់តែលំបាកខ្លាំងនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានស្តង់ដារនិងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ហ្វាស៊ីលីតឺដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យច្រើនប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូល ដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុល ពុំមានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌ នៃការទូទាត់សងប្រាក់តាមកិច្ចសន្យា។
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត។
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងហ្វានស៊ីលីធីផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថាន ឬ ដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន។ និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយសមភាគី។

ឥណទានសង្ស័យ

ហ្វានស៊ីលីធី ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬ តម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ គឺខ្ពស់ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលឥឡូវនេះក៏ដោយ។

ឥណទានបាត់បង់

ហ្វានស៊ីលីធីដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញហើយចំនួនតិចឬទាំងស្រុងត្រូវបានធ្វើឡើងដើម្បីប្រមូលមកវិញនូវចំនួនដែលនៅសល់ពីសមភាគី។

ការទទួលស្គាល់នៃ ECL

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1 ដំណើរការ	ដំណាក់កាលទី 2 ក្រោមដំណើរការ	ដំណាក់កាលទី 3 មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងទុក	ឥណទានដែលរំពឹងទុក ក្នុងរយៈពេល 12 ខែ	ឥណទានដែលរំពឹងទុកនឹងខាតបង់ពេញអាយុកាល	ឥណទានដែលរំពឹងទុកថាខាតបង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ហានិភ័យឥណទាន កើនឡើងជាសារវន្ត	ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយតែមិន
មូលដ្ឋាននៃការគណនាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈ ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3។ ភារិយបរិច្ឆេទរាយការណ៍ នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនី នីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីស្ថានភាពនៃហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនាECL តាមដំណាក់កាល៖

ហ្វានស៊ីលីវិយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការខកខានសង
1	ពុំមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	០ ដល់ ២៩ ថ្ងៃ	កំពុងដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	៣០ ដល់ ៨៩ ថ្ងៃ	ក្រោមដំណើរការ
3	ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយកែរមិន	ឥណទានក្រោមស្តង់ដារ	៩០ ដល់ ១៧៩ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់ ៣៥៩ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៣៦០ ថ្ងៃ	

ហ្វានស៊ីលីវិយៈពេលខ្លី (១ ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការខកខានសង
1	ពុំមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	កំពុងដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
3	ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយកែរមិន	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	លើសពី ៩១ ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (“DPD”) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬ ធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬ ច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ គណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី ២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសម្រេចបាននូវអនុម័ត នៅពេលដែលលក្ខណៈវិនិច្ឆ័យជាជំហានៗ ពុំតម្រូវឱ្យមាន។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី ១) ឬ ឥណទានមិនដំណើរការ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមផ្ទៃដើមរំលស់				
ស្តង់ដារ	502,371,635	-	-	502,371,635
ឃ្នាំមើល	-	9,443,234	-	9,443,234
ក្រោមស្តង់ដារ	-	-	3,775,596	3,775,596
សង្ស័យ	-	-	4,463,959	4,463,959
បាត់បង់	-	-	4,907,644	4,907,644
	502,371,635	9,443,234	13,147,199	524,962,068
សំវិធានធនសម្រាប់ ECLs	(3,113,908)	(417,374)	(4,144,837)	(7,676,119)
តម្លៃយោងសុទ្ធ	499,257,727	9,025,860	9,002,362	517,285,949
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	2,033,975,980	36,771,354	36,675,623	2,107,422,956

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមផ្ទៃដើមរំលស់				
ស្តង់ដារ	470,046,609	-	-	470,046,609
ឃ្នាំមើល	-	4,684,151	-	4,684,151
ក្រោមស្តង់ដារ	-	-	1,962,299	1,962,299
សង្ស័យ	-	-	2,257,326	2,257,326
បាត់បង់	-	-	2,816,836	2,816,836
	470,046,609	4,684,151	7,036,461	481,767,221
សំវិធានធនសម្រាប់ ECLs	(2,469,238)	(1,021,656)	(2,641,032)	(6,131,926)
តម្លៃយោងសុទ្ធ	467,577,400	3,662,486	4,395,409	475,635,295
សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	1,891,350,466	14,814,792	17,779,510	1,923,944,768

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ការដាក់បញ្ចូលព័ត៌មានពេលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានពេលអនាគត ដោយវាយតម្លៃទាំងលើថាតើ ហានិភ័យឥណទាន របស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើ ECL។ ព័ត៌មានខាងពីខាងក្រៅ ដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន រួមទាំងអ្នកព្យាករណ៍ការសិក្សា។ ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់សំណុំតម្លៃមួយៗនៃឧបករណ៍ហិរញ្ញវត្ថុដោយស្របតាមប្រទេសនីមួយៗ ហើយការប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រត្រូវបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

31.3. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន នឹងតម្លៃមូលធននិងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រ ដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគុណតម្លៃប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយផ្ទៀងផ្ទាត់ទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យដែលបានដាក់។

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមទៅហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬ ដល់កាលវេលា ដែលមួយណាដែលកើតឡើងមុន។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក		
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	458,631	-	-	-	-	-	53,451,565	53,910,196	0.04%-2.50%
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	393,213	513,553	-	-	-	906,766	3.50%-4.25%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	7,481,521	14,371,991	6,513,228	19,163,442	208,476,851	268,955,035	-	524,962,068	4.50%-18.00%
ការវិនិយោគលើឧបករណ៍មូលធន	-	-	-	-	-	-	42,500	42,500	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	500,723	500,723	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	7,940,152	14,371,991	6,906,441	19,676,995	208,476,851	268,955,035	53,994,788	580,322,253	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
ទ្រព្យសកម្មហិរញ្ញវត្ថុ									
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	7,699,713	8,085,606	16,584,978	25,522,107	8,910,000	1,000,000	3,731,438	71,533,842	0.00%-6.50%
ប្រាក់បញ្ញើរបស់អតិថិជន	102,938,931	52,049,742	44,823,453	117,982,745	23,330,231	10,280	5,851,311	346,986,693	0.00%-7.75%
ប្រាក់កម្ចី	10,981,740	2,977,312	2,492,296	14,542,844	20,788,446	275,320	-	52,057,958	3.49%-10.47%
បំណុលភតិសន្យា	136,047	263,601	397,887	779,299	4,237,973	2,273,211	-	8,088,018	6.16%-7.14%
ទ្រព្យសកម្មផ្សេងៗ	-	-	34,989	26,332	82,839	-	3,276,948	3,421,108	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	121,756,431	63,376,261	64,333,603	158,853,327	57,349,489	3,558,811	12,859,697	482,087,619	
សរុបតំលាភារប្រាក់ ពន្ធផ្ទុល (កំណត់សម្គាល់ លេខ 2.3.3)	(113,816,279)	(49,004,270)	(57,427,162)	(139,176,332)	151,127,362	265,396,224	41,135,091	98,234,634	
	(463,687,521)	(199,643,396)	(233,958,258)	(567,004,377)	615,692,873	1,081,224,217	167,584,361	400,207,899	

តារាងខាងក្រោមនេះសង្ខេបនូវការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់ដែលមានទ្រព្យសកម្ម និងទ្រព្យសកម្មនៅតម្លៃយោង។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	5,029,863	-	-	-	-	-	109,163,465	114,193,328	0.00%-4.50%
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	-	1,006,566	-	-	-	-	-	1,006,566	2.40%
កាដានិយោគលើឧបករណ៍មូលធន	9,112,459	9,728,421	7,644,935	24,371,059	232,017,685	198,892,662	-	481,767,221	4.50%-30%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	192,491	192,491	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	14,142,322	10,734,987	7,644,935	24,371,059	232,017,685	198,892,662	109,398,456	597,202,106	
ទ្រព្យសកម្មហិរញ្ញវត្ថុ									
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	19,521,479	14,431,550	10,503,967	9,288,007	2,336,677	-	33,239,079	89,320,759	0.00%-6.10%
ប្រាក់បញ្ញើរបស់អតិថិជន	98,364,000	68,725,541	58,997,120	83,255,940	32,309,346	6,199	20,620,885	362,279,031	0.00%-12.00%
ប្រាក់កម្ចី	6,033,820	1,020,404	7,440,560	2,183,939	36,866,724	33,478	-	53,578,925	0.00%-10.47%
បំណុលភតិសន្យា	124,761	250,207	374,278	706,209	3,851,175	1,712,650	-	7,019,280	6.50%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់
ទ្រព្យអសកម្មផ្សេងៗ	-	-	-	-	-	-	2,746,779	2,746,779	
ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប	124,044,060	84,427,702	77,315,925	95,434,095	75,363,922	1,752,327	56,606,743	514,944,774	
សរុបតំលាភការប្រាក់ ពាន់រៀល (កំណត់សម្គាល់ លេខ 2.3.3)	(109,901,738)	(73,692,715)	(69,670,990)	(71,063,036)	156,653,763	197,140,335	52,791,713	82,257,332	
	(444,552,530)	(298,087,032)	(281,819,155)	(287,449,981)	633,664,471	797,432,655	213,542,479	332,730,907	

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាល មកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	7,445,106	44,391,138	2,073,952	53,910,196
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	906,766	906,766
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	63,544,511	456,857,033	4,560,524	524,962,068
ការវិនិយោគការឧបករណ៍មូលធន	-	42,500	-	42,500
ទ្រព្យសកម្មផ្សេងៗ	20,556	483,444	(3,277)	500,723
	71,010,173	501,774,115	7,537,965	580,322,253
ទ្រព្យអសកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	16,039,914	55,493,928	-	71,533,842
ប្រាក់បញ្ញើរបស់អតិថិជន	32,780,141	312,638,873	1,567,679	346,986,693
ប្រាក់កម្ចី	2,457,417	48,871,257	729,284	52,057,958
បំណុលភតិសន្យា	-	8,088,018	-	8,088,018
បំណុលផ្សេងៗ	57,352	3,363,756	-	3,421,108
	51,334,824	428,455,832	2,296,963	482,087,619
ស្ថានភាពទ្រព្យសកម្មសុទ្ធ ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	19,675,349	73,318,283	5,241,002	98,234,634
	80,157,372	298,698,685	21,351,842	400,207,899

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	9,495,287	101,802,218	2,895,823	114,193,328
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	1,006,566	-	1,006,566
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	59,100,222	416,468,351	6,198,648	481,767,221
ការវិនិយោគលើឧបករណ៍មូលធន	-	42,500	-	42,500
ទ្រព្យសកម្មផ្សេងៗ	10,400	182,091	-	192,491
	68,605,909	519,501,726	9,094,471	597,202,106
ទ្រព្យអសកម្មហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	26,435,853	62,884,906	-	89,320,759
ប្រាក់បញ្ញើរបស់អតិថិជន	43,891,704	316,469,971	1,917,356	362,279,031
ប្រាក់កម្ចី	3,954,891	47,322,427	2,301,607	53,578,925
បំណុលភតិសន្យា	-	7,019,280	-	7,019,280
ទ្រព្យអសកម្មផ្សេងៗ	190,590	2,556,189	-	2,746,779
	74,473,038	436,252,773	4,218,963	514,944,774
ស្ថានភាពទ្រព្យសកម្ម/ (បំណុល) សុទ្ធ	(5,867,129)	83,248,953	4,875,508	82,257,332
ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	(23,732,537)	336,742,015	19,721,430	332,730,908

ការវិភាគបម្រែបម្រួល

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការកំណត់តម្លៃឡើងវិញនូវ រូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាករលក់បរិច្ឆេទការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញត្រឹមតែរូបិយប័ណ្ណ ដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពដំបូងសុទ្ធត្រូវបានបង្ហាញជាប្រិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលក់ត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ') ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក
រៀល	(196,753)	196,753	58,671	(58,671)
ផ្សេងៗ	(52,410)	52,410	(48,755)	48,755
	(249,163)	249,163	9,916	(9,916)
ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	(1,015,090)	1,015,090	40,110	(40,110)

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

31.4. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងទ្រព្យអសកម្មហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដែលវាដល់កាលកំណត់សង និងក្នុងការផ្លាស់ប្តូរមូលនិធិនៅពេលដែលវាត្រូវបានដក។ លទ្ធផលនេះអាចជាការបរាជ័យក្នុងការឆ្លើយតបទៅនឹងកាតព្វកិច្ចទូទាត់សងអ្នកដាក់ប្រាក់បញ្ញើ និងបំពេញការសន្យាក្នុងការឲ្យខ្ចី។

(i) ដំណើរការ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

គណៈគ្រប់គ្រងរបស់ធនាគារ តាមដានលើតារាងតុល្យការសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំ និងទម្រង់នៃកាលវេសន្តបំណុលតាមការវិភាគគំលាត។ ការវាយការណ៍រៀងរាល់ការិយបរិច្ឆេទលើបម្រែបម្រួលនៃឥណទាន និងប្រាក់បញ្ញើអតិថិជន ត្រូវបានតាមដាន និងត្រូវការសន្ទនីយភាពត្រូវបានកែតម្រូវដើម្បីឆ្លើយតបពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមានសន្ទនីយភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ។ ការតាមដាន និងវាយការណ៍ មានទម្រង់ជាការពិនិត្យឡើងវិញ នៃស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករ សម្រាប់ថ្ងៃ សប្តាហ៍ និងខែបន្ទាប់ ដែលទាំងនេះ គឺជាឆ្លាំចំបងសម្រាប់គណៈគ្រប់គ្រង។ គណៈគ្រប់គ្រងតាមដានចលនាបម្រែបម្រួលនៃអ្នកដាក់ប្រាក់បញ្ញើ និងអ្នកផ្តល់ខ្ចី និងព្យាករការដកប្រាក់របស់ពួកគេ។

(ii) វិធីសាស្ត្រផ្តល់មូលនិធិ

ប្រភពដើមនៃសន្ទនីយភាពរបស់ធនាគារ កើតឡើងពីការដាក់ដើម កម្ចីពីអ្នកផ្តល់កម្ចីសង្គម និងស្ថាប័នហិរញ្ញវត្ថុ ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើពីអតិថិជន។ ប្រភពនៃសន្ទនីយភាពត្រូវបានពិនិត្យឡើងវិញជាប្រចាំតាមរយៈការពិនិត្យរបស់គណៈគ្រប់គ្រងលើកាលវេសន្តនៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ។

(iii) អនិស្សន្ទនៃលំហូរសាច់ប្រាក់

តារាងនៅទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ដែលធនាគារត្រូវបង់ក្រោមទ្រព្យអសកម្ម ហិរញ្ញវត្ថុអនិស្សន្ទ តាមកាលវេសន្ត នៃកិច្ចសន្យាដែលសល់នៅកាលបរិច្ឆេទតារាងតុល្យការ ដែលធនាគារ គ្រប់គ្រងហានិភ័យសន្ទនីយភាព ដោយផ្អែកលើលំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យាដែលបានរំពឹងទុក។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងទ្រព្យអសកម្មរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងទ្រព្យអសកម្មទាំងនេះ អាចខុសគ្នាជាសារវន្ត ពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើពីអតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

បើទោះបីជាលទ្ធផលពីតារាងបង្ហាញនូវគំលាតសន្ទនីយភាពអវិជ្ជមាន ផ្អែកតាមបទពិសោធន៍ គណៈគ្រប់គ្រងនៃធនាគារ ជឿជាក់ថាអតិថិជននឹងមិនដកប្រាក់បញ្ញើរបស់ពួកគេនោះទេ ដោយផ្អែកលើកាលកំណត់។ ប្រាក់បញ្ញើខ្លះតែងតែបន្តពីមួយជំនួសនៃកាលកំណត់ទៅមួយជំនួសទៀត ដូច្នេះគណៈគ្រប់គ្រងជឿថាហានិភ័យសន្ទនីយភាពដែលមានគឺអាចគ្រប់គ្រងបាន។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាល វសាន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	53,910,196	-	-	-	-	-	-	53,910,196
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	393,213	513,553	-	-	-	906,766
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	7,481,521	14,371,991	6,513,228	19,163,442	208,476,851	268,955,035	-	524,962,068
ការវិនិយោគលើឧបករណ៍មូលធន	-	-	-	-	-	-	42,500	42,500
ទ្រព្យសកម្មផ្សេងៗ	500,723	-	-	-	-	-	-	500,723
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	61,892,440	14,371,991	6,906,441	19,676,995	208,476,851	268,955,035	42,500	580,322,253
ទ្រព្យអសកម្មហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	11,431,151	8,085,606	16,584,978	25,522,107	8,910,000	1,000,000	-	71,533,842
ប្រាក់បញ្ញើរបស់អតិថិជន	108,786,049	52,049,791	44,827,597	117,982,745	23,330,231	10,280	-	346,986,693
ប្រាក់កម្ចី	10,981,740	2,977,312	2,492,296	14,542,844	20,788,446	275,320	-	52,057,958
បំណុលកតិសន្យា	136,047	263,601	397,887	779,299	4,237,973	2,273,211	-	8,088,018
ទ្រព្យអសកម្មផ្សេងៗ	1,707,343	1,263,094	34,989	26,332	82,839	-	162,351	3,276,948
ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប	133,042,330	64,639,404	64,337,747	158,853,327	57,349,489	3,558,811	162,351	481,943,459
គំណត់កាលវសាន្ត	(71,149,890)	(50,267,413)	(57,431,306)	(139,176,332)	151,127,362	265,396,224	(119,851)	98,378,794
ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	(289,864,652)	(204,789,441)	(233,975,141)	(567,004,377)	615,692,873	1,081,224,217	(488,273)	400,795,207

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាល វសាន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	114,193,328	-	-	-	-	-	-	114,193,328
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	1,006,566	-	-	-	-	-	1,006,566
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន	9,112,459	9,728,421	7,644,935	24,371,059	232,017,685	198,892,662	-	481,767,221
ការវិនិយោគលើឧបករណ៍មូលធន	-	-	-	-	-	-	42,500	42,500
ទ្រព្យសកម្មផ្សេងៗ	180,141	-	-	-	-	-	12,350	192,491
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	123,485,928	10,734,987	7,644,935	24,371,059	232,017,685	198,892,662	54,850	597,202,106
ទ្រព្យអសកម្មហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	52,760,558	14,431,550	10,503,967	9,288,007	2,336,677	-	-	89,320,759
ប្រាក់បញ្ញើរបស់អតិថិជន	118,984,885	68,725,541	58,997,120	83,255,940	32,309,346	6,199	-	362,279,031
ប្រាក់កម្ចី	6,033,820	1,020,404	7,440,560	2,183,939	36,866,724	33,478	-	53,578,925
បំណុលកតិសន្យា	124,761	250,207	374,278	706,209	3,851,175	1,712,650	-	7,019,280
ទ្រព្យអសកម្មផ្សេងៗ	1,692,451	828,403	41,412	40,091	125,801	-	18,621	2,746,779
ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប	179,596,475	85,256,105	77,357,337	95,474,186	75,489,723	1,752,327	18,621	514,944,774
គំណត់កាលវសាន្ត	(56,110,547)	(74,521,118)	(69,712,402)	(71,103,127)	156,527,962	197,140,335	36,229	82,257,332
ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	(226,967,163)	(301,437,922)	(281,986,666)	(287,612,149)	633,155,606	797,432,655	146,546	332,730,908

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

31.5. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនូវដំណើរការផ្ទៃក្នុង និងយោជិត បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ឬ ពិភពលោកខាងក្រៅ ក្រៅពីហានិភ័យឥណទាន ទីផ្សារ និងសន្ទនីយភាព ដូចជាការកើតឡើងពីតម្រូវការផ្លូវច្បាប់ និងបទបញ្ញត្តិ និងស្តង់ដារ ដែលបានទទួលស្គាល់ជាទូទៅនៃលក្ខណៈសាធារណៈ។ ការខាតបង់នៃហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការរាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យនៃអង្គការអាជីវកម្ម និងត្រួតពិនិត្យដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់។ គោលនយោបាយផ្ទៃក្នុង និងការវាស់វែងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងការចងក្រងឯកសារសំអាងនានា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

31.6. ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

ធនាគារជាតិ នៃកម្ពុជា តម្រូវឲ្យធនាគារពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវ បំពេញនូវតម្រូវការដើមទុនអប្បបរមា និង (ii) អនុលោមតាមតម្រូវការសោធនភាព សន្ទនីយភាព និងតម្រូវការផ្សេងទៀត។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ចំនួននៃដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាពនីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយបទប្បញ្ញត្តិ។

32. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអសកម្មហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ បានទូទាត់ ដើម្បីផ្ទេរទ្រព្យអសកម្មទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬ ប្រសិនបើអវត្តមានរបស់វា នោះទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែល តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មត ជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យ នៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗ ទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងទ្រព្យអសកម្មមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ CIFRS 7 ការលាតត្រដាងឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានព័ត៌មាននៃតម្លៃសមស្របត្រូវបានលាតត្រដាង។ ទាំងនេះរួមបញ្ចូល ទ្រព្យ និងបរិក្ខារ សិទ្ធក្នុងការ ប្រើប្រាស់ទ្រព្យសកម្ម ទ្រព្យសកម្មអរូបិយ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ទ្រព្យសកម្មផ្សេងៗ ទ្រព្យសកម្មផ្សេងៗ ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងពីអតិថិជន និងទ្រព្យអសកម្មផ្សេងៗ គឺមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រា ប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុ ទាំងនេះនៅកាលបរិច្ឆេទស្ថានភាពហិរញ្ញវត្ថុដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ គឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន។ នៅពេលមិនមានទីផ្សារដែលមានស្រាប់សម្រាប់ មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយយោងលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬ ទ្រព្យសកម្មស្មើស្មូនរបស់វិនិយោគិន។

បំណុលហិរញ្ញវត្ថុ និងកម្ចី

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទាន ដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ឋានានុក្រមតម្លៃសមស្រប

CIFRS 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬ មិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មត ទីផ្សាររបស់ធនាគារ។

ឋានានុក្រមនៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានកែតម្រូវ) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ ទ្រព្យអសកម្មដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រ មូលធនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬ បំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬ ដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- កម្រិត ៣ - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬ បំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះ រួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ មិនអាចយោងនៅតម្លៃសមស្រប ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅកាលបរិច្ឆេទរបាយការណ៍ដែលត្រូវបានវិភាគដោយកម្រិតខុសៗគ្នាក្នុងឋានានុក្រមតម្លៃសមស្របដូចខាងក្រោម៖

	ឆ្នាំ២០២១		ឆ្នាំ២០២០	
	តម្លៃយោង ដុល្លារអាមេរិក	តម្លៃសមស្រប កម្រិត ៣ ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃសមស្រប កម្រិត ៣ ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	517,285,949	523,375,513	475,635,295	481,774,839
	2,107,422,956	2,132,231,838	1,923,944,768	1,948,779,224
បញ្ជីពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)	418,520,535	422,644,460	451,599,790	455,207,521
	1,705,052,660	1,721,853,530	1,826,721,151	1,841,314,422

នេះគឺមានការផ្ទេររវាងបម្រែបម្រួលតម្លៃសមស្របកម្រិត 1 និងកម្រិត 2 និងពុំមានការផ្ទេរចូល ឬ ចេញនៃបម្រែបម្រួលតម្លៃសមស្របកម្រិត 3 ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នោះទេ។

33. កាលវិភាគនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម

តារាងខាងក្រោមនេះបង្ហាញនូវការវិភាគនៃទ្រព្យសកម្ម និងទ្រព្យអសកម្មនៃធនាគារ ដែលបានវិភាគដោយផ្អែកតាមថាតើវាត្រូវបានរំពឹងថានឹងប្រមូលបានវិញ ឬ ត្រូវបានទូទាត់ក្នុងរយៈពេលមួយឆ្នាំ ឬលើមួយឆ្នាំចាប់ពីកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ក្នុងមួយឆ្នាំ	លើសមួយឆ្នាំ	សរុប	ក្នុងមួយឆ្នាំ	លើសមួយឆ្នាំ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	53,910,196	-	53,910,196	114,193,328	-	114,193,328
ប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	906,766	-	906,766	1,006,566	-	1,006,566
អតិថិជន	47,530,182	477,431,886	524,962,068	50,856,874	430,910,347	481,767,221
ការវិនិយោគលើឧបករណ៍មូលធន	42,500	-	42,500	42,500	-	42,500
ទ្រព្យសកម្មផ្សេងៗ	500,723	-	500,723	12,350	-	12,350
	102,890,367	477,431,886	580,322,253	166,111,618	430,910,347	597,021,965

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

	ឆ្នាំ២០២១			ឆ្នាំ២០២០		
	ក្នុងមួយឆ្នាំ	លើសមួយឆ្នាំ	សរុប	ក្នុងមួយឆ្នាំ	លើសមួយឆ្នាំ	សរុប
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
ប្រាក់តម្កល់តាមច្បាប់	-	35,890,436	35,890,436	-	39,936,279	39,936,279
ទ្រព្យ និងបរិក្ខារ	-	15,939,996	15,939,996	-	13,883,469	13,883,469
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	14,916,292	14,916,292	-	12,277,760	12,277,760
ទ្រព្យអរូបី	-	3,135,994	3,135,994	-	2,738,869	2,738,869
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	-	494,219	494,219	-	1,027,906	1,027,906
ទ្រព្យសកម្មផ្សេងៗ	-	1,343,960	1,343,960	-	976,561	976,561
	-	71,720,897	71,720,897	-	70,840,844	70,840,844
	102,890,367	549,152,783	652,043,150	166,111,618	501,751,191	667,862,809
ដក៖ សិទ្ធិធានធនសម្រាប់ការខាតបង់			7,702,736			6,208,983
ឥណទាន						
រំលស់បង្ក			18,665,650			15,482,762
ទ្រព្យសកម្មសរុប			625,674,764			646,171,064
ពាន់រៀល (កំណត់ម្ចាស់លេខ 2.3.3)			2,548,998,989			2,613,761,955
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	61,623,842	9,910,000	71,533,842	329,963,486	32,315,545	362,279,031
ប្រាក់បញ្ញើរបស់អតិថិជន	323,646,182	23,340,511	346,986,693	86,984,082	2,336,677	89,320,759
ប្រាក់កម្ចី	30,994,192	21,063,766	52,057,958	16,678,723	36,900,202	53,578,925
បំណុលកតិសន្យា	1,576,834	6,511,184	8,088,018	1,455,455	5,563,825	7,019,280
ទ្រព្យសកម្មផ្សេងៗ	3,258,757	162,351	3,421,108	2,728,158	18,621	2,746,779
	421,099,807	60,987,812	482,087,619	437,809,904	77,134,870	514,944,774
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ						
បំណុលពន្ធលើប្រាក់ចំណូល	2,002,306	-	2,002,306	1,301,167	-	1,301,167
ទ្រព្យសកម្មផ្សេងៗ	219,389	-	219,389	229,218	-	229,218
	2,221,695	-	2,221,695	1,530,385	-	1,530,385
ទ្រព្យសកម្មសរុប	423,321,502	60,987,812	484,309,314	439,340,289	77,134,870	516,475,159
ពាន់រៀល (កំណត់ម្ចាស់លេខ 2.3.3)	1,724,611,799	248,464,346	1,973,076,146	1,777,131,469	312,010,549	2,089,142,019

កំណត់សម្គាល់លើរបាយការណ៍ ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

34. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ការបន្តអភិវឌ្ឍនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាបាននាំមកនូវផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនិងការផ្លាស់ប្តូរស្ថានភាពនៅប្រទេសកម្ពុជា។ ផ្អែកលើការវាយតម្លៃរបស់អ្នកគ្រប់គ្រង ផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសអាចកើតមានតិចតួចបំផុតដោយសារមានវិធានការ ការពារប្រាក់កម្ចីក្នុងការគ្រប់គ្រងហានិភ័យ នៃសំណើឥណទាន។ គណៈគ្រប់គ្រងនឹងបន្តយកចិត្តទុកដាក់ជានិច្ចចំពោះការអភិវឌ្ឍនៃវីរុសកូវីដ-19នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់របស់វាទៅលើអតិថិជន ក៏ដូចជាសមត្ថភាពក្នុងការសងបំណុលរបស់អតិថិជន។

ក្រៅពីអ្វីដែលបានលាតត្រដាងនៅចំណុចផ្សេងទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងជាបន្តបន្ទាប់ ចាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទេ។



PInternet
Banking

ប្រព័ន្ធនាគារអន្តរក្រុមហ៊ុន
សម្រាប់ថ្ងៃនេះ និង អនាគត



PhillipCapital Singapore



☎ 086 930 000 / 089 989 818

✉ info@phillipbank.com.kh

🌐 www.phillipbank.com.kh

📍 #27DEFG, មហាវិថីព្រះមុនីវង្ស

សង្កាត់ស្រះចក ខណ្ឌដូនពេញ

រាជធានីភ្នំពេញ។